

របាយការណ៍លទ្ធផលស្រាវជ្រាវ


បញ្ជីឈ្មោះអ្នកបោះឆ្នោត កងចុះឈ្មោះបោះឆ្នោត
និងសវនកម្មបញ្ជីឈ្មោះ បន្ថែមការឆ្លៀតឆ្លាតចំពោះ
លុបឈ្មោះអ្នកបោះឆ្នោតសំរាប់កងចុះឈ្មោះបោះឆ្នោតជ្រើស
តាំងតំណាងរាស្ត្រ ២០១៣ (SVRA-Plus)



ខុមហ្វ្រែល COMFREL

ខែ មេសា ឆ្នាំ ២០១៣

ឧបត្ថម្ភដោយ



ខុមហ្វ្រែល COMFREL

គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅកម្ពុជា

ផ្ទះលេខ ១៣៨ ផ្លូវ ១២២ ទឹកល្អក់១ ទួលគោក ភ្នំពេញ ប្រអប់សំបុត្រ
លេខ ១១៤៥

ទូរស័ព្ទ ០២៣ ៨៨៤ ១៥០ ទូរសារ ០២៣ ៨៨៥ ៧៤៥

អ៊ីម៉ែល: comfrel@comfrel.org, comfrel@online.com.kh

គេហទំព័រ: www.comfrel.org

មាតិកា

បុព្វកថា.....1

១. សេចក្តីផ្តើម..... 2

២. គោលបំណង និងវិធីសាស្ត្រនៃគំរោង7

៣. លទ្ធផលនៃគំរោង9

៤. ចំនុចខ្វះខាត និងការដកពិសោធន៍មេរៀនពីការងារអង្កេត10

៥. សង្ខេបលទ្ធផលស្រាវជ្រាវ 11

៦. នីតិវិធីនៃការចុះឈ្មោះបោះឆ្នោត.....13

៧. អនុសាសន៍ 17

៨. វិភាគទិន្នន័យ 20

៨.១ ការចុះឈ្មោះបោះឆ្នោត..... 20

៨.១.១ កំរិតនៃការចុះឈ្មោះបោះឆ្នោតតាមភេទ និងអាយុ..... 20

៨.១.២ កំរិតនៃអ្នកចុះឈ្មោះថ្មី ២០១២ 20

៨.១.៣ យុវជនអាយុ ១៨ ឆ្នាំ បានចុះឈ្មោះបោះឆ្នោត21

៨.១.៤ អ្នកមានសិទ្ធិចុះឈ្មោះបោះឆ្នោតដែលមិនបានចុះឈ្មោះបោះឆ្នោតប្រៀបធៀបជាមួយកំរិតអប់រំ.....21

៨.១.៥ អ្នកដែលមានសិទ្ធិចុះឈ្មោះបោះឆ្នោតដែលមិនបានចុះឈ្មោះបោះឆ្នោតប្រៀបធៀបជាមួយមុខរបរ.....22

៨.១.៦ មូលហេតុដែលមិនបានចុះឈ្មោះបោះឆ្នោត22

៨.១.៧ អ្នកចុះឈ្មោះបោះឆ្នោតបានចុះឈ្មោះបោះឆ្នោតដោយមិនបានទៅដោយផ្ទាល់ 23

៨.១.៨ អ្នកមានសិទ្ធិបោះឆ្នោតដែលជួបការលំបាកក្នុងការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត24

៨.២ ព័ត៌មាននៃការចុះឈ្មោះបោះឆ្នោត24

៨.២.១ ប្រភពព័ត៌មាននៃការចុះឈ្មោះបោះឆ្នោត24

៨.២.២ បញ្ជីឈ្មោះបោះឆ្នោតដំបូង 25

៨.២.៣ អត្តសញ្ញាណប័ណ្ណដែលផុតសុពលភាព26

៨.២.៤ ការយល់ដឹងរបស់ម្ចាស់ឆ្នោតទៅលើលក្ខខណ្ឌក្នុងការចុះឈ្មោះបោះឆ្នោត.....26

៨.៣ ការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត26

៨.៣.១ អ្នកបានចុះឈ្មោះបោះឆ្នោតបានពិនិត្យឈ្មោះនៅក្នុងបញ្ជីឈ្មោះ២០១១ និង ២០១២ (បញ្ជីដំបូង).....26

៨.៣.២ មូលហេតុដែលអ្នកបានចុះឈ្មោះបោះឆ្នោតមិនបានពិនិត្យឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត ២០១១ និងបញ្ជីដំបូង ២០១២.....27

- ៨.៤ ភាពមិនប្រក្រតី27
- ៨.៤.១ ឯកសារសំគាល់អត្តសញ្ញាណសំរាប់ការបោះឆ្នោត27
- ៨.៥ ភាពភ័យខ្លាច.....28
- ៨.៥.១ ភាពភ័យខ្លាចរបស់អ្នកបោះឆ្នោត.....28
- ៨.៥.២ មូលហេតុដែលបណ្តាលឲ្យមានការភ័យខ្លាច.....29
- ៨.៥.៣ ការស្ទង់មតិស្តីពីប្រព័ន្ធចុះឈ្មោះបោះឆ្នោត.....29
- ៨.៦ ការចូលរួមរបស់អ្នកបោះឆ្នោត 30
- ៨.៦.១ អ្នកបោះឆ្នោតនឹងចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥ ២០១៣ 30
- ៨.៦.២ មូលហេតុដែលអ្នកបោះឆ្នោតមិនចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥ ២០១៣ 30
- ៨.៧ ឯកសារសំរាប់ការចុះឈ្មោះបោះឆ្នោត31
- ៨.៧.១ អ្នកបានចុះឈ្មោះបោះឆ្នោតប្រើប្រាស់ឯកសារសំរាប់ការចុះឈ្មោះបោះឆ្នោត31
- ៨.៨ ភាពត្រឹមត្រូវនៅក្នុងបញ្ជីបោះឆ្នោត ២០១២.....31
- ៨.៨.១ ការផ្ទៀងផ្ទាត់ទិន្នន័យអ្នកបោះឆ្នោតនៅក្នុងបញ្ជីបោះឆ្នោត ២០១២ ធៀបនឹងបញ្ជីបោះឆ្នោត ២០១១ និង២០០៨
.....31
- ៨.៨.២ ការស្វែងរកឈ្មោះអ្នកបោះឆ្នោតមិនមាននៅក្នុងបញ្ជីបោះឆ្នោតផ្លូវការនៅក្នុងបញ្ជីលុបឈ្មោះអ្នកបោះឆ្នោតរបស់
គ.ជ.ប (ទំរង់ ១០១៦ និង ១០១៥) 33
- ៨.៨.៣ ករណីសិក្សា៖ ការផ្ទៀងផ្ទាត់ទិន្នន័យអ្នកបោះឆ្នោតនៅក្នុងបញ្ជីបោះឆ្នោតដំបូងទទួលបានពីឃុំសង្កាត់ ជាមួយបញ្ជី
បោះឆ្នោតដំបូងទទួលបានពីគ.ជ.ប 33
- ៨.៨.៤ ករណីសិក្សា៖ ការផ្ទៀងផ្ទាត់ទំរង់លុបឈ្មោះអ្នកបោះឆ្នោត (១០២៥) ទទួលបានពីឃុំសង្កាត់ជាមួយទំរង់លុប
ឈ្មោះអ្នកបោះឆ្នោត (១០១៦, ១០១៧) ទទួលបានពីគ.ជ.ប.....34
- ៨.៨.៥ ករណីសិក្សា៖ ការផ្ទៀងផ្ទាត់ទិន្នន័យអ្នកបោះឆ្នោតនៅក្នុងបញ្ជីបោះឆ្នោតដំបូងជាមួយបញ្ជីបោះឆ្នោតផ្លូវការរបស់
គ.ជ.ប..... 35
- ៩. សន្និដ្ឋាន36
- ឧបសម្ព័ន្ធ ១ វិធីសាស្ត្រនៃការស្រាវជ្រាវ.....37
- ឧបសម្ព័ន្ធ ២ កម្រងសំនួរសម្រាប់ការអង្កេត.....47
- ឧបសម្ព័ន្ធ ៣ ការប្រៀបធៀបទិន្នន័យលទ្ធផលស្រាវជ្រាវបញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត និងសវនកម្មបញ្ជី
ឈ្មោះឆ្នាំ ២០១២ (SVRA Plus) និង២០១១ (SVRA) 55

បុព្វកថា

គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា (**ខុមហ្វ្រែល**) ធ្វើការដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការចូលរួមរបស់ប្រជាពលរដ្ឋ តាមគោលការណ៍កសាងសមត្ថភាពរបស់បណ្តាញទូទាំងប្រទេស និងសហប្រតិបត្តិការជាមួយអង្គការជាសមាជិក និងជាដៃគូ ។ លទ្ធិប្រជាធិបតេយ្យមិនមែនត្រឹមតែការបោះឆ្នោតនោះទេ ក៏ប៉ុន្តែការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ជាលក្ខខណ្ឌចាំបាច់នៃលទ្ធិប្រជាធិបតេយ្យ ។

ខុមហ្វ្រែល (COMFREL) បន្តយ៉ាងខ្លាំងក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោត ត្រឹមត្រូវ និងបែបប្រជាធិបតេយ្យ ។

ការជួយឲ្យមានការកែទម្រង់នៃការបោះឆ្នោត ខុមហ្វ្រែល និងភាគីពាក់ព័ន្ធការបោះឆ្នោតផ្សេងទៀតបានសហការរៀបចំធ្វើការអង្កេតស្រាវជ្រាវដើម្បីសិក្សាពីភាពមិនប្រក្រតីនៃការចុះឈ្មោះបោះឆ្នោត បញ្ជីឈ្មោះបោះឆ្នោត និងសវនកម្មបញ្ជី២០១២ ។ នៅពេលនោះ វាមិនទាន់មានការអង្កេតស្រាវជ្រាវដើម្បីដោះស្រាយបញ្ហាសំខាន់ៗមួយចំនួនដូចជា តើមានអ្នកមានសិទ្ធិបោះឆ្នោតប៉ុន្មាននាក់ដែលមិនទាន់បានចុះឈ្មោះនៅឡើយ និងមកពីមូលហេតុអ្វីខ្លះដែលមិនបានចុះឈ្មោះបោះឆ្នោត ជាពិសេសពីកំរិតនៃភាពត្រឹមត្រូវនៃបញ្ជីបោះឆ្នោត ២០១២ ។

នៅក្នុងការសិក្សាស្រាវជ្រាវនេះ ខុមហ្វ្រែល (COMFREL) មានមោទនភាព និងអំណរគុណដ៏ជ្រាលជ្រៅបំផុតដល់គ្រូបង្គោល អ្នកសង្កេតការណ៍ ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងប្រតិបត្តិការអង្កេតស្រាវជ្រាវក្នុងកំឡុងពេលពីខែ មិថុនា ២០១២ ដល់ខែ មករា ២០១៣ ហើយដែលធ្វើអោយការស្រាវជ្រាវនេះបានសំរេចជាស្ថាពរ ។

ខុមហ្វ្រែល ក៏សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅនូវការផ្តល់សហប្រតិបត្តិការពីក្រសួងមហាផ្ទៃ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គណបក្សនយោបាយសំខាន់ៗមួយចំនួន និងអង្គការគ្រប់លំដាប់ថ្នាក់ដែលពាក់ព័ន្ធ ។

ខុមហ្វ្រែល ក៏សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់ម្ចាស់ជំនួយដូចជា Oxfam Novib, Forum Syd, NPA (Norwegian People's Aid) និងសហភាពអឺរ៉ុប(EU) ។

ជាពិសេស សូមកោតសរសើរដល់ក្រុមការងាររបស់ខុមហ្វ្រែល ដែលមានរាយនាម ដូចជា៖ លោក កន សារ៉ា ង្ស កញ្ញា គង់ វ៉ានីន លោក គឹម ឈន អ្នកស្រី សៀង ជាលីយ៉ា អ្នកស្រី ភួង សុខកា លោក ប្លង់ បៀត លោក ស៊ុន ទិត្យសីហា លោក អ៊ូ វិទ្ធី លោក មាស សិរីសោភ័ណ និងកញ្ញា Abbey Higginson ក្រោមការដឹកនាំរបស់ លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការ **ខុមហ្វ្រែល** ។

សូមថ្លែងអំណរគុណផងដែរចំពោះ លោកសាស្ត្រាចារ្យ មាយ កាម៉ារ៉ាន់ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានផ្តល់ប្រឹក្សាបច្ចេកទេស និងវិធីសាស្ត្រស្រាវជ្រាវសំរាប់ការស្រាវជ្រាវនេះ។

របាយការណ៍នេះ បង្ហាញលទ្ធផលនៃការអង្កេត ដែលទាក់ទងទៅនឹងអ្នកបោះឆ្នោត ការចុះឈ្មោះបោះឆ្នោត បញ្ជីបោះឆ្នោត និងសវនកម្មបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១២សំរាប់ការបោះឆ្នោត២០១៣ ។

បញ្ជីឈ្មោះអ្នកបោះឆ្នោត ការចុះឈ្មោះបោះឆ្នោត និងសវនកម្មបញ្ជីឈ្មោះ បន្ថែមការ ផ្ទៀងផ្ទាត់ទំនើបលុបឈ្មោះអ្នកបោះឆ្នោតសំរាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ២០១៣

១. សេចក្តីផ្តើម

ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១២ សម្រាប់បម្រើឲ្យការបោះឆ្នោតជ្រើសតាំង តំណាង
រាស្ត្រអាណត្តិទី៥ ឆ្នាំ២០១៣ បានបញ្ចប់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្រុមប្រឹក្សាឃុំ/សង្កាត់
និងស្មៀនមួយចំនួនធំបានខិតខំ និងបំពេញតួនាទីដោយបានចុះឈ្មោះអ្នកបោះឆ្នោតថ្មីលើសពីការប៉ាន់ស្មាន ដោយចុះ
ឈ្មោះបោះឆ្នោតបានចំនួន ៩១៦,៧៥៧នាក់ នៃចំនួនប៉ាន់ស្មានចំនួន ៦១៩,៦៣០នាក់។ ការប៉ាន់ស្មានអំពីស្ថិតិប្រជា
ពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មីរបស់ គ.ជ.ប តែងតែមានភាពលំអៀង។

ដូចការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១១កន្លងទៅ ក្នុងរយៈពេលនេះគឺមានភ្លៀង និងទឹក
ជំនន់នៅតាមបណ្តាខេត្តមួយចំនួនដូចជា៖ ខេត្តឧត្តរមានជ័យ ព្រះវិហារ បន្ទាយមានជ័យ តាកែវ បាត់ដំបង ពោធិ៍សាត់
កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ស្ពឺ កណ្តាល ព្រៃវែង ស្វាយរៀង រតនៈគីរី និងខេត្តកំពត។ ស្ថានភាពនេះបានបង្កឲ្យប្រជា
ពលរដ្ឋ និងមន្ត្រីទទួលបន្ទុកការងារនេះជួបការលំបាក។ ជាក់ស្តែងនៅឃុំកាចាញ ស្រុកបាលុង ខេត្តរតនៈគីរី មានការបិទ
ការិយាល័យមុនពេលកំណត់ជាញឹកញាប់ដោយសារមានបញ្ហាភ្លៀងធ្លាក់ខ្លាំង។

បើតាមលទ្ធផលផ្លូវការរបស់ គ.ជ.ប ចំនួនអ្នកបោះឆ្នោតនៅក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១២គឺមានចំនួន
៩,៦៧៥,៤៥៣នាក់ ដែលចំនួនគឺជាចំនួនមួយដែលច្រើនជាងចំនួនអ្នកមានសិទ្ធិបោះឆ្នោតសរុបក្នុងឆ្នាំ២០១២។ គ.ជ.ប
បានយកចិត្តទុកដាក់ក្នុងការលុបឈ្មោះអ្នកបោះឆ្នោត ជាពិសេសលុបឈ្មោះស្ទួនចេញពីបញ្ជីបោះឆ្នោត។ ជាទូទៅនីតិវិធីនៃការ
លុបឈ្មោះនេះគឺនៅដដែល ដោយពឹងផ្អែកភាគច្រើនទៅលើក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលមកពី គណបក្សប្រជាជនកម្ពុជា។

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប គិតត្រឹមថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១២ មានតំណាងគណបក្ស
នយោបាយសរុបចំនួន ៤,៦៦៧នាក់ និងអ្នកសង្កេតការណ៍ជាតិ អន្តរជាតិសរុបចំនួន ១,៦៣៤នាក់ បានចូលរួមសង្កេត
មើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះ បោះឆ្នោតឆ្នាំ២០១២។ ជុំវិញការចូលរួមសង្កេតការណ៍នេះគណបក្ស
ប្រឆាំងសំខាន់ចំនួន២គឺគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សបានបដិសេធក្នុងការបញ្ជូនភ្នាក់ងាររបស់ខ្លួនទៅចូល
រួមសង្កេតការណ៍ក្នុងដំណើរការនេះ ដោយអះអាងថានីតិវិធីនៃការចុះឈ្មោះ ការលុប ឈ្មោះអ្នកបោះឆ្នោតអត់មានការផ្លាស់
ប្តូរ ដែលវាបានបង្កការលំបាក និងមានភាពស្មុគស្មាញដល់ប្រជាពលរដ្ឋ។ ទន្ទឹមគ្នានេះមន្ត្រីប្រតិបត្តិការចុះឈ្មោះបោះឆ្នោត
និងធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ភាគច្រើនគឺមកពីគណបក្សប្រជាជនកម្ពុជា។ ជាក់ស្តែងសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់
មកពីគណបក្សប្រឆាំង ត្រូវបានហាមឃាត់មិនឲ្យលូកដៃចូលក្នុងដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតនេះទេ ព្រោះ
សមាជិកក្រុមប្រឹក្សាទាំងនោះមិនបានចុះឈ្មោះជាអ្នកសង្កេតការណ៍ ហើយពុំត្រូវបានចាត់តាំងពីប្រធានក្រុមប្រឹក្សាឃុំ/
សង្កាត់ឲ្យជួយពិនិត្យមើលកិច្ចការរបស់ស្មៀន។ ស្ទើរតែទាំងអស់ក្នុងចំណោម ២៥០ឃុំ/សង្កាត់ ដែលខុមហ្វ្រែលដាក់ពង្រាយ
អ្នកសង្កេតការណ៍រកឃើញថាគឺមានតែ គណបក្សប្រជាជនកម្ពុជាទេ ដែលសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់របស់ខ្លួនបាន
រៀបចំការពិនិត្យបញ្ជីឈ្មោះ និងចុះ ឈ្មោះបោះឆ្នោត ហើយនឹងបានដាក់ភ្នាក់ងារសង្កេតការណ៍។

គណបក្សទាំងពីរដែលមានតំណាងជាប់ឆ្នោតនៅថ្នាក់ឃុំ/សង្កាត់រហូតដល់ ២,៩៥៥នាក់ គួរមានតួនាទីយ៉ាង
សំខាន់ក្នុងការត្រួតសង្កេតឃ្លាំមើលការអនុវត្តន៍កាងារនេះ ដើម្បីធានាថា មន្ត្រីទទួលបន្ទុកទាំងនោះអនុវត្តត្រឹម ត្រូវតាមច្បាប់
និងនីតិវិធីបោះឆ្នោត។

ភាពមិនប្រក្រតីក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត

ក្នុងចំណោមឃុំ/សង្កាត់ទាំង ២៥០ ដែលខុមហ្វ្រែលបានដាក់សង្កេតការណ៍ បានរកឃើញភាពមិនប្រក្រតីមួយចំនួន។ ភាពមិនប្រក្រតីនៅក្នុងឃុំ/សង្កាត់ទាំងនេះ អាចកើតមានច្រើនជាទិន្នន័យដែលខុមហ្វ្រែលសង្កេតឃើញ ដោយហេតុថាការសង្កេតរបស់ខុមហ្វ្រែលគឺធ្វើជាលក្ខណៈចល័ត និងមិនបានប្រចាំការពេញមួយថ្ងៃនោះទេ។ ភាពមិនប្រក្រតីទាំងនោះរួមមានដូចជា៖

ស្មៀនមិនគោរពម៉ោងធ្វើការ ឬយឺតយ៉ាវក្នុងការបើក/បិទការិយាល័យពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោត ចំនួន ១២ ឃុំ/សង្កាត់ ដូចជានៅសង្កាត់ប៉ៃលិន សង្កាត់ទួលល្វា និងសង្កាត់អូរតារ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ឃុំឧកញ៉ាអុង និងឃុំព្រែកក្មេង ស្រុកល្វាឯម ខេត្តកណ្តាល សង្កាត់ដងទង់ ក្រុមខេមរភូមិន្ទ ខេត្តកោះកុង ឃុំល្វា និង ឃុំរឿង ស្រុកពួក ខេត្តសៀមរាប ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ឃុំក្រញូង ស្រុកកំបាយមារ ខេត្តព្រៃវែង និងឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ជាក់ស្តែងនៅក្នុងឃុំព្រែកក្មេង ស្រុកល្វាឯម ខេត្តកណ្តាល កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១២ មានការប្រជុំថ្នាក់ឃុំរបស់គណបក្សប្រជាជនកម្ពុជា។ នៅក្នុងការប្រជុំនោះមានការចូលរួមពីមេឃុំ ជំទប់ទី១ សមាជិកក្រុមប្រឹក្សាឃុំនៃគណបក្សនេះចំនួន២រូប និងព្រមទាំងស្មៀនឃុំ។ ការសង្កេតឃើញថានៅចន្លោះពីម៉ោង ៩:០០នាទី ដល់ ១០:៥៤នាទីព្រឹកការិយាល័យពិនិត្យឈ្មោះ និងចុះឈ្មោះនៅសាលាឃុំព្រែកក្មេងនេះគឺមិនមានមន្ត្រីនៅប្រចាំការទេ ដែលក្នុងចន្លោះពេលនោះសង្កេតឃើញមានប្រជាពលរដ្ឋចំនួន៨នាក់បានមកចុះឈ្មោះបោះឆ្នោត។ ដោយរង់ចាំមន្ត្រីចុះឈ្មោះយូរពេកពួកគាត់បានត្រលប់ទៅផ្ទះវិញអស់ចំនួន៥នាក់ ដោយនៅសល់តែ៣នាក់ នៅរង់ចាំមន្ត្រីចុះឈ្មោះ។ លុះដល់ម៉ោងប្រមាណជិត ១១ព្រឹក ទើបឃើញមន្ត្រីត្រឡប់មកវិញ និងបានដំណើរការចុះឈ្មោះជូនដល់ប្រជាពលរដ្ឋ។

ករណីបាត់ឈ្មោះអ្នកបោះឆ្នោតក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ចំនួន២សង្កាត់គឺនៅសង្កាត់ទឹកល្អក់១ និង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ការខកខាន ឬយឺតយ៉ាវបិទបញ្ជីបោះឆ្នោតចុងក្រោយឆ្នាំ២០១១ ចំនួន៨ករណី ដែលរួមមាននៅសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ឃុំមួយចំនួននៃស្រុកកោះអណ្តែត និងឃុំអង្គតាមសោម ស្រុកត្រាំកក់ ខេត្តតាកែវ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល និងនៅឃុំក្របៅ ស្រុកកំបាយមារ ខេត្តព្រៃវែង ឃុំពូជ្រៃ ស្រុកពេជ្រាជា ខេត្តមណ្ឌលគីរី ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនៈគីរី។

ករណីមិនផ្តល់ព័ត៌មានអំពីប្រតិទិន/កម្មវិធីចុះឈ្មោះបោះឆ្នោតនៅសាលាឃុំ/សង្កាត់ និងនៅតាមភូមិ ចំនួន ៣ករណី រួមមាននៅឃុំកណ្តាល ស្រុកបូទុមសាគរ ខេត្តកោះកុង ឃុំម៉ាលិក ស្រុកអណ្តូងមាស ខេត្តរតនៈគីរី និងឃុំ ព្រែកក្មេង ស្រុកល្វាឯម ខេត្តកណ្តាល។

ករណីបិទការិយាល័យពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោត ១ករណី គឺនៅឃុំកោះខ្មែរ ស្រុកសំបូរ ខេត្ត ក្រចេះ។ កាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញា ស្មៀនឃុំបានចុះធ្វើតារាងអភិវឌ្ឍន៍ភូមិ ដោយមិនបានបើកការិយាល័យពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតរយៈពេល ១ថ្ងៃ។ នៅក្នុងថ្ងៃនោះដែរមានប្រជាពលរដ្ឋចំនួន ១០នាក់ បានទៅចុះឈ្មោះបោះឆ្នោត ប៉ុន្តែមិនបានចុះឈ្មោះបោះឆ្នោតទេ និងព្រមទាំងបានត្រឡប់ទៅវិញ ព្រោះការិយាល័យបានបិទទ្វារ។

ករណីចុះឈ្មោះអ្នកបោះឆ្នោតដោយមិនមានវត្តមានសាមីខ្លួនចំនួន ២ករណី គឺនៅឃុំមោងឫស្សី ស្រុក មោងឫស្សី ខេត្តបាត់ដំបង។ គួរបញ្ជាក់ថាកាលពីថ្ងៃទី១៣ ខែកញ្ញា មន្ត្រីបានទៅបើកការិយាល័យពិនិត្យឈ្មោះ និងចុះឈ្មោះជូនប្រជាពលរដ្ឋនៅក្នុងភូមិប៉ែន។ ការសង្កេតឃើញថាមានប្រជាពលរដ្ឋចំនួន២នាក់ បានមកចុះឈ្មោះបោះឆ្នោតថ្មី ហើយស្របពេលនោះអ្នកពីរនោះបានយកអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែររបស់ប្រជាពលរដ្ឋផ្សេងទៀតម្នាក់មួយៗ ដើម្បីស្នើសុំឲ្យមន្ត្រីចុះឈ្មោះអ្នកទាំងនោះ។ ករណីនេះជំនួនការស្មៀនក៏បានចុះឈ្មោះឲ្យប្រជាពលរដ្ឋទាំងពីរនោះដោយមិនមានវត្តមានសាមីខ្លួន។

ករណីចុះឈ្មោះអ្នកបោះឆ្នោតដោយមិនបំពេញគ្រប់លក្ខខណ្ឌ (មិនទាន់គ្រប់អាយុ) មាននៅក្នុងឃុំក្របៅ ស្រុកកំបាយមារ ខេត្ត ព្រៃវែង ឃុំយូក ស្រុកក្រចាញ ខេត្តកំពង់ចាម និងឃុំព្រែកក្មេង ស្រុកល្វាឯម ខេត្តកណ្តាល។

ករណីមួយដោយឡែកនៅនៅឃុំម៉ាលិក ស្រុកអណ្តូងមានស ខេត្តរតនគិរី កាលពីថ្ងៃទី០២-០៣ ខែកញ្ញា ឆ្នាំ២០១២ សង្កេតឃើញភាពមិនប្រក្រតីមួយគឺមន្ត្រីចុះឈ្មោះ (ស្មៀនឃុំ) បានយកលុយពីប្រជាពលរដ្ឋដែលទៅចុះឈ្មោះបោះឆ្នោតថ្មី ប្រមាណជាង១០នាក់ ចន្លោះពី ២០០០រៀល ទៅ១០០០០រៀល (ទៅតាមលទ្ធភាពរបស់ប្រជាពលរដ្ឋ)។ បន្ទាប់ពីសង្កេត ឃើញមានភាពមិនប្រក្រតីនេះ អ្នកសង្កេតការណ៍ខុមហ្វ្រែលដែលប្រចាំនៅទីនោះបានរាយការណ៍ទៅសមាជិកក្រុមប្រឹក្សាឃុំ ប្រចាំការ ដើម្បីសុំអន្តរាគមន៍បញ្ឈប់ករណីនេះ ព្រោះវាថាខុសពីច្បាប់ បទបញ្ជា និងនីតិវិធីបោះឆ្នោតរបស់ គ.ជ.ប។ ដំបូង មានការពិភាក្សា និងទាញរកហេតុផលរៀងៗខ្លួន ប៉ុន្តែក្រោយមកក្រុមប្រឹក្សាឃុំបានធ្វើការអន្តរាគមន៍ទៅស្មៀនឲ្យឈប់យក លុយពីប្រជាពលរដ្ឋដែលមកចុះឈ្មោះបោះឆ្នោត និងបានសំរេចសងលុយទៅប្រជាពលរដ្ឋទាំងនោះវិញ។ គួរបញ្ជាក់ថាបើ តាមការរាយការណ៍ចុងក្រោមបានឲ្យដឹងថាមន្ត្រីចុះឈ្មោះ និងក្រុមប្រឹក្សាឃុំបានអះអាងថាករណីយកលុយនេះគឺសំរាប់ធ្វើ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទៅវិញ។

រីឯនៅសង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានករណីមេភូមិបរហ័យត្បូង និងភ្នាក់ងារសង្កេតការណ៍របស់ គណបក្សប្រជាជនកម្ពុជាម្នាក់ បានអង្គុយចាំកត់លេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងឈ្មោះប្រជាពលរដ្ឋដែលបានមក ពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោត។ ដោយឡែកចំពោះអ្នកដែលគ្មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរវិញ សង្កេតឃើញមេ ភូមិ និងភ្នាក់ងារគណបក្សនោះបានធ្វើការផ្ទៀងផ្ទាត់លិខិតបញ្ជាក់អត្តសញ្ញាណផ្សេងៗរបស់អ្នកបោះឆ្នោតជាមួយនឹងបញ្ជី បោះឈ្មោះ។ គួរបញ្ជាក់ថាករណីនេះគឺបានកើតឡើងតាំងពីថ្ងៃទី០១ មកដល់ថ្ងៃទី១១ ខែកញ្ញានេះ ដោយនៅចាំកត់ឈ្មោះ ជារៀងរាល់ថ្ងៃ។ ទោះជាយ៉ាងណាការសង្កេតមិនបានរកឃើញពីមូលហេតុច្បាស់លាស់ថាកត់ និងផ្ទៀងផ្ទាត់ឈ្មោះដើម្បីអ្វី នោះទេ។ ទន្ទឹមនឹងនេះក៏មានករណីនៃការចេញលិខិតបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើឲ្យការបោះឆ្នោតនៅសង្កាត់បយ៉ា ខានេះ ហាក់មិនបានគោរពតាមនីតិវិធីរបស់ គ.ជ.ប ពោលគឺស្មៀនជាអ្នកចេញលិខិតនេះឲ្យប្រជាពលរដ្ឋ ដោយចោលសង្កាត់ បានចុះហត្ថលេខាទុកជាមុន ហើយនៅពេលមានការស្នើសុំពីប្រជាពលរដ្ឋ ស្មៀនគ្រាន់តែបំពេញបែបបទ និងបោះត្រាជាការ ស្រេច។ ករណីដូចគ្នានេះក៏បានកើតឡើងនៅសង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិននេះផងដែរ។

ការអប់រំ និងការផ្តល់ព័ត៌មានអំពីដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត

ការអប់រំ និងការផ្តល់ព័ត៌មានអំពីការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ដែលធ្វើដោយគណបក្សមិន កាន់ អំណាចគឺនៅតែបន្តមានបញ្ហាបង្កឧបសគ្គដោយអាជ្ញាធរមូលដ្ឋាន ហើយ គ.ជ.ប នៅបន្តដោះដៃចេញមិនព្រម ជួយសម្រប សម្រួល ដូចជាករណីរបស់អ្នកតំណាងរាស្ត្រ ហូរ វ៉ាន់ នៃគណបក្សសម រង្ស៊ី ដែលត្រូវបានអាជ្ញាធរហាម ឃាត់មិនឲ្យធ្វើការ ផ្សព្វផ្សាយព័ត៌មានអំពីដំណើរការនេះដល់ប្រជាពលរដ្ឋនៅសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានី ភ្នំពេញ។ ករណីនេះ គ.ជ .ប បានលើកឡើងថាអ្នកតំណាងរាស្ត្ររូបនេះអាចធ្វើសកម្មភាពរបស់ខ្លួនបានទាល់តែសុំការអនុញ្ញាតទៅអាជ្ញាធរមូលដ្ឋាន ជាមុនសិន។ ករណីជាក់ស្តែងមួយនៅឃុំសៀងឃ្លាង ស្រុកកំចាយមា ខេត្តព្រៃវែង កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១២ មានករណីរារាំងពីមេភូមិមកពីគណបក្សប្រជាជនកម្ពុជាមិនឲ្យសកម្មជនរបស់ គណបក្សសិទ្ធិមនុស្សធ្វើការអំពាវនាវឲ្យប្រជា ពលរដ្ឋទៅពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោត ដោយសំអាងហេតុផលថាការងារនេះជាការ កិច្ចរបស់អាជ្ញាធរភូមិឃុំ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ នៅឃុំក្របៅ ស្រុកកំចាយមា ខេត្តព្រៃវែង ការផ្សព្វផ្សាយព័ត៌មានអំពីដំណើរការ ពិនិត្យ បញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតហាក់មានការរើសអើងគណបក្សនយោបាយ ពោលគឺមន្ត្រីទទួលបន្ទុកមក ពីគណបក្ស ប្រជាជនកម្ពុជាបានធ្វើការផ្សព្វផ្សាយសម្រាប់តែអ្នកគាំទ្រគណបក្សខ្លួនប៉ុណ្ណោះ។ ករណីរើសអើងនេះក៏ បានកើតមានឡើង នៅក្នុងឃុំមួយចំនួនក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ឃុំផ្ទះរុង និងឃុំលាជ ស្រុកភ្នំក្រវ៉ាន់ខេត្តពោធិ៍សាត់ ឃុំ អំពៅព្រៃ ស្រុកកណ្តាលស្ទឹង និងឃុំព្រែកក្នុង ស្រុកល្វាឯម ខេត្តកណ្តាល។

ការសង្កេតរបស់ខុមហ្វ្រែលបានរកឃើញថា ប្រជាពលរដ្ឋប្រមាណ ២៥% នៃឃុំ/សង្កាត់ដែលខុមហ្វ្រែលធ្វើការ សង្កេតមិនបានដឹងអំពីព័ត៌មានថា ក្នុងភូមិរបស់ពួកគាត់នឹងមានការចុះឈ្មោះបោះឆ្នោតនោះទេ។ បើតាមសេចក្តីណែនាំ របស់ គ.ជ.ប កបយ/ស និងស្មៀនត្រូវកំណត់ និងផ្សព្វផ្សាយជាសាធារណៈពីកាលបរិច្ឆេទ និងប្រតិទិននៃការ ពិនិត្យបញ្ជី

ឈ្មោះ និងចុះឈ្មោះបោះឆ្នោតក្នុងឃុំ/សង្កាត់របស់ខ្លួនថាតើខ្លួននឹងធ្វើសាលាឃុំ/សង្កាត់ប៉ុន្មានថ្ងៃ និងនៅតាមភូមិប៉ុន្មានថ្ងៃ និងព្រមទាំងធ្វើនៅភូមិណាខ្លះក្នុងឃុំ/សង្កាត់នោះ។

មូលហេតុដែលប្រជាពលរដ្ឋមិនបានដឹងព័ត៌មានថា ក្នុងភូមិរបស់ខ្លួននឹងមានការពិនិត្យប្រព័ន្ធលេខ្នោះ និងចុះ ឈ្មោះ បោះឆ្នោតរួមមានដូចជា៖ មេភូមិ ដែលជាតួអង្គសំខាន់ក្នុងការផ្តល់ព័ត៌មានបោះឆ្នោតមិនបានផ្តល់ព័ត៌មាន ឬ/និងផ្តល់ ព័ត៌មានមិនបានទូលំទូលាយ និងមានប្រកាន់និន្នាការគណបក្សនយោបាយ បញ្ហាទឹកជំនន់ បញ្ហាចំណាកស្រុក ប្រជា ពលរដ្ឋមិនចាប់អារម្មណ៍ក្នុងការទទួល និងស្វែងរកព័ត៌មាន និងបញ្ហាខ្វះខាតប្រាក់បៀវត្ស ព្រមទាំងមធ្យោបាយក្នុងការទទួល និងផ្តល់ ព័ត៌មានជាដើម។ ឃុំ/សង្កាត់ដែលប្រជាពលរដ្ឋបានដឹងព័ត៌មានខាងលើតិចជាងគេរួមមានឃុំរំលេច ស្រុកបាកាន ឃុំព្រៃធំ ល និងរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ឃុំព្រៃចារ ស្រុកជើងព្រៃ ឃុំ ល្វា ស្រុកព្រៃឈរ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម ឃុំក្រញូង ស្រុកកំបាយមារ ខេត្តព្រៃវែង ឃុំការចាញ ស្រុក បានលុង ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនៈគីរី និងឃុំព្រែកក្មេង ស្រុកល្វាឯម ខេត្តណ្តាលជាដើម។

ការចូលរួមដោយពេញលេញពីគ្រប់ភាគីពាក់ព័ន្ធគឺជាចំណុចមួយសំខាន់ក្នុងចំណោមចំណុចផ្សេងៗនៅក្នុង ដំណើរការ បោះឆ្នោត។ យុវជនត្រូវបានមើលឃើញថា ជាតួអង្គយ៉ាងសំខាន់នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រខាងមុខនេះ ព្រោះថាពួកគេមានចំនួនច្រើននៅក្នុងប្រព័ន្ធបោះឆ្នោត ពោលគឺមានចំនួន ៣,៥៣៤,៦៧៣នាក់ (ស្មើនឹង ៣៦.៥៣%)។ មួយវិញទៀតក្រុមនេះត្រូវបានភាគីពាក់ព័ន្ធដូចជាគណបក្សនយោបាយបាននិងកំពុងធ្វើសកម្មភាពទាក់ទាញឲ្យក្រុមនេះ ចូលជាសមាជិករបស់ខ្លួន។ ជាមួយគ្នានេះអង្គការសង្គមស៊ីវិលក៏បានធ្វើសកម្មភាពជំរុញឲ្យពួកគេយល់ដឹងពីសារៈសំខាន់ និងចូលរួមក្នុងការបោះឆ្នោតខាងមុខផងដែរ។

សម្រាប់ការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១២នេះ គ.ជ.ប បានបន្តចុះឈ្មោះអ្នកបោះឆ្នោតថ្មីលើសផែនការ ដែលខ្លួន បានប៉ាន់ស្មានទុក។ បើទោះជាយ៉ាងនេះក្តីការសង្កេតរបស់ខុមហ្វ្រែលបានរកឃើញថា នៅមានយុវជនគ្រប់ អាយុបោះឆ្នោត មួយចំនួននៅមិនបានចុះឈ្មោះបោះឆ្នោត ដោយមូលហេតុថា ពួកគេបានធ្វើចំណាកស្រុកដើម្បីរកការងារធ្វើ មិនមានឯក សារបញ្ជាក់អត្តសញ្ញាណប័ណ្ណសំរាប់ចុះឈ្មោះបោះឆ្នោត មិនចាប់អារម្មណ៍ មិនឲ្យតម្លៃការបោះឆ្នោត ខ្វះព័ត៌មាន មិនមាន ភាពក្លាហានក្នុងការទៅចុះឈ្មោះបោះឆ្នោត និងមិនមានលទ្ធភាពចំណាយលើសោហ៊ុយទៅចុះឈ្មោះបោះឆ្នោតជាដើម។ ឃុំ/សង្កាត់មួយចំនួន ដែលសង្កេតឃើញថាមានយុវជនមកចុះឈ្មោះបោះឆ្នោតមានចំនួនតិចរួមមានដូចជា៖ ឃុំស្សា ឃុំស្រែ ស្តុក ស្រុកកណ្តៀង ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ឃុំកណ្តាល ស្រុកបូទុមសាគរ ខេត្តកោះកុង ឃុំបឹងរាំង ស្រុក កំរៀង ឃុំព្រែកជីក ស្រុករុក្ខគីរី ខេត្តបាត់ដំបង ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគីរី ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង្ស ខេត្ត តាកែវ ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ឃុំរលាប្រៀរ ស្រុករលាប្រៀរ ខេត្តកំពង់ឆ្នាំង ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្ត ព្រះវិហារ ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ និងឃុំព្រែកក្មេង ស្រុកល្វាឯម ខេត្តកណ្តាល។

ជុំវិញការចូលរួមក្នុងការចុះឈ្មោះបោះឆ្នោតនេះដែរ ការសង្កេតក៏បានរកឃើញថា ជនពិការមានការចូលរួម តិចតួច នៅក្នុងឃុំ/សង្កាត់មួយចំនួនក្នុងខេត្តតាកែវ ពោធិ៍សាត់ បាត់ដំបង កំពង់ធំ កំពង់ឆ្នាំង កណ្តាល ស្ទឹងត្រែង និង ខេត្តប៉ៃលិន។ មូលហេតុចំបងៗរួមមាន៖ ពិបាកធ្វើដំណើរទៅចុះឈ្មោះ ខ្វះព័ត៌មាន មានភាពខ្មាស់អៀន និងទីតាំង ព្រមទាំងមន្ត្រីចុះ ឈ្មោះមិនបានបង្កលក្ខណៈងាយស្រួល និងយកចិត្តទុកដាក់។ ជាមួយគ្នានេះជនជាតិដើមភាគតិច នៅឃុំ/សង្កាត់មួយចំនួន ក៏មកចុះឈ្មោះបានតិចផងដែរ ដូចជានៅសង្កាត់យក្សឡោម ក្រុងបាលុង និងឃុំភ្នំកុក ស្រុករឿនសែ ខេត្តរតនៈគីរីជាដើម។ មូលហេតុចំបងៗនោះគឺខ្វះព័ត៌មាន និងមិនយល់ពីសារៈសំខាន់នៃការបោះឆ្នោត។

សម្រាប់ឆ្នាំ២០១២នេះ គ.ជ.ប បានបំពេញតួនាទីក្នុងការផ្សព្វផ្សាយគួរឲ្យកត់សម្គាល់ជាងឆ្នាំកន្លងមក និងបាន ផ្តិតមជ្ឈមណ្ឌលប្រហែល ៦១៨កន្លែង ដើម្បីជួយស្វែងរកឈ្មោះអ្នកបោះឆ្នោតក្នុងប្រព័ន្ធបោះឆ្នោតតាមរយៈ គេហទំព័រ www.voterlist.org.kh ដើម្បីផ្តល់ព័ត៌មានជូនអ្នកបោះឆ្នោត។

ដំណើរការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង៖

បញ្ជីបោះឆ្នោតដំបូងគឺបានមកពីបញ្ជីបោះឆ្នោតចុងក្រោយដែលបានធ្វើបច្ចុប្បន្នភាព និងផ្ទៀងផ្ទាត់រួចបូកនឹងបញ្ជីបោះឆ្នោតបន្ថែមដែលបានផ្ទៀងផ្ទាត់រួច។ ហើយបញ្ជីនេះនឹងក្លាយជាបញ្ជីបោះឆ្នោតផ្លូវការសម្រាប់ការបោះឆ្នោតឆ្នាំ២០១៣ ក្នុងករណីគ្មានបណ្តឹងដំទាស់ ឬបណ្តឹងតវ៉ាលើបញ្ជីនេះ។ បើតាមប្រតិទិនរបស់ គ.ជ.ប បញ្ជីនេះបិទផ្សាយនៅថ្ងៃទី១៩ តុលា (ករណីគ្មានបណ្តឹង) ឬបិទផ្សាយនៅថ្ងៃទី១៩ វិច្ឆិកា (ករណីមានបណ្តឹង) ហើយប្រជាពលរដ្ឋ និងគណបក្សនយោបាយអាចធ្វើការប្តឹងតវ៉ា ឬប្តឹងដំទាស់លើបញ្ជីបោះឆ្នោតដំបូងទៅក្រុមប្រឹក្សាឃុំ/សង្កាត់ក្នុងរយៈពេល ១០ថ្ងៃ បន្ទាប់ពីថ្ងៃបិទបញ្ជីនេះ។ ការបិទផ្សាយបញ្ជីនេះគឺសម្រាប់ឲ្យប្រជាពលរដ្ឋទៅផ្ទៀងផ្ទាត់ឈ្មោះចុងក្រោយ និងធ្វើការប្តឹងតវ៉ា ឬដំទាស់លើបញ្ជីនេះ។

ដូចការសង្កេតក្នុងឆ្នាំ២០១១ដែរ ខុមហ្វ្រែលបានសង្កេតឃើញថា មិនសូវមានប្រជាពលរដ្ឋទៅពិនិត្យបញ្ជី នេះទេ។ គិតជាមធ្យមគឺមានប្រជាពលរដ្ឋប្រមាណតែ ៣០% នៃឃុំ/សង្កាត់ដែលខុមហ្វ្រែលធ្វើការសង្កេត បានទៅពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួននៅក្នុងបញ្ជីបោះឆ្នោតដំបូងនេះ។

ឃុំ/សង្កាត់ដែលប្រជាពលរដ្ឋទៅពិនិត្យតិចជាងគេរួមមាន៖ ឃុំកណ្តៀង ឃុំស្សា ឃុំស្រែស្តុក ឃុំវាល ស្រុកកណ្តៀង ឃុំតាលោ ស្រុកបាកាន ឃុំអូរសោម ស្រុកវាលវែង ឃុំផ្ទះរុង ឃុំលាច ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ឃុំជីខក្រោម ស្រុកស្រែអំបិល សង្កាត់ដងទង់ ក្រុងខេមរៈភមិន្ទ ខេត្តកោះកុង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង សង្កាត់បារាយណ៍ សង្កាត់កាក្រៅ ក្រុងដូនកែវ ឃុំព្រះបាទជាន់ដុំ ស្រុកគីរីវង្ស ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ឃុំដាក់ដាំ ស្រុកអូររាំង ឃុំសុខសាន្ត ស្រុកកោះព្រែក ខេត្តមណ្ឌលគីរី ឃុំប្រាសាទ ស្រុកសន្ទុក សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ឃុំរលាប្បៀរ ស្រុករលាប្បៀរ ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ឃុំសង្កែពីរ ស្រុកតែប ឃុំចំរើន ឃុំអាង ស្រុកសង្កមថ្មី ខេត្តព្រះវិហារ ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្តាល ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែង ឃុំសោប ស្រុកព្រែកប្រសព្វ សង្កាត់រកាកណ្តាល សង្កាត់ក្រចេះ ក្រុងក្រចេះ ឃុំគោលបំ ស្រុកចិត្របុរី ខេត្តក្រចេះ ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន សង្កាត់បឹងកន្សែង សង្កាត់យក្ខឡោម ខេត្តរតនៈគីរី និងឃុំព្រែកក្មេង ស្រុកល្វាឯម ខេត្ត កណ្តាល។ ជាមួយគ្នានេះដែរអ្នកសង្កេតការណ៍ខុមហ្វ្រែលបានរកឃើញថានៅក្នុងឃុំមួយចំនួនមានករណីខុសឈ្មោះ ឬ ទិន្នន័យអ្នកបោះឆ្នោតច្រើនដូចជានៅឃុំផ្ទះរុង ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគីរី និងឃុំបក់វិញ ស្រុកអូរយាដាវ ខេត្តរតនៈគីរីជាដើម។

មូលហេតុចំបងៗដែលបណ្តាលឲ្យប្រជាពលរដ្ឋទៅពិនិត្យបញ្ជីនេះមានចំនួនតិចរួមមាន៖ គិតថាខ្លួនមានឈ្មោះរួចហើយ ខ្វះព័ត៌មានអំពីការបិទផ្សាយ មិនបានយល់ដឹងពីគោលបំណង និងសារៈសំខាន់ក្នុងការទៅពិនិត្យបញ្ជីនេះ ពិបាកធ្វើដំណើរដោយសារបញ្ហាក្លៀងធ្លាក់ខ្លាំង ជាប់រលំនឹងរបរទទួលបានប្រចាំថ្ងៃ មិនចាប់អារម្មណ៍ ទីលំនៅនៅឆ្ងាយពីឃុំ/សង្កាត់ និងមិនដឹងថាខ្លួនមានសិទ្ធិចូលរួមពិនិត្យជាដើម។

របាយការណ៍ស្តីពីលទ្ធផលនៃការចេញលិខិតបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើឲ្យការបោះឆ្នោត

បើតាមសេចក្តីណែនាំរបស់ គ.ជ.ប បានតម្រូវឲ្យមេឃុំ ចៅសង្កាត់ធ្វើរបាយការណ៍អំពីការចេញលិខិតបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើឲ្យការបោះឆ្នោតនេះចំនួន៤ច្បាប់ ដែល១ច្បាប់ត្រូវបិទផ្សាយនៅសាលាឃុំ/សង្កាត់ នៅពេលបញ្ចប់ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត។

ជុំវិញបញ្ហានេះខុមហ្វ្រែលបានសង្កេតឃើញមេឃុំមួយចំនួនមិនបានអនុវត្តតាមសេចក្តីណែនាំនេះទេ ពោលគឺមិនមានធ្វើការបិទផ្សាយ ឬយឺតយ៉ាវក្នុងការបិទផ្សាយរបាយការណ៍នេះ។ ឃុំ/សង្កាត់ទាំងនោះរួមមាន៖ ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ឃុំបឹងដោល ស្រុកព្រះស្តេច ឃុំស្វាយជ្រំ ស្រុកមេសាង ខេត្តព្រៃវែង ឃុំកណ្តៀង ឃុំស្សា ឃុំស្រែស្តុក ស្រុកកណ្តៀង

ខេត្តពោធិ៍សាត់ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម ឃុំព្រែកក្នុង ស្រុកល្វាឯម ខេត្តកណ្តាល។

បណ្តឹងក្នុងដំណាក់កាលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត

បើយោងតាមរបាយការណ៍របស់ គ.ជ.ប ក្នុងដំណាក់កាលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតមាន បណ្តឹងសរុបចំនួន ២២បណ្តឹង ទៅ គបយ/ស (មានការថយចុះ ៨៣.៣៣% បើធៀបទៅនឹងបណ្តឹងក្នុងឆ្នាំ ២០១១ មានចំនួន ១២ បណ្តឹង)។ ជាលទ្ធផលបណ្តឹងទាំង២នេះ ត្រូវបាន គបយ/ស ធ្វើលិខិតជូនដំណឹងបដិសេធ ហើយមាន១បណ្តឹង ត្រូវបាន ប្តឹងមក គ.ជ.ប។ បណ្តឹងនេះត្រូវបាន គ.ជ.ប សម្រេចបដិសេធ ដោយហួសកំឡុងពេលកំណត់នៃការប្តឹង។ បណ្តឹងទាំង២ នេះគឺនៅក្នុងខេត្តបាត់ដំបង និងខេត្តព្រៃវែង។

នៅដំណាក់កាលបិទផ្សាយបញ្ជីបោះឆ្នោតដំបូងវិញ មានបណ្តឹងសរុបចំនួន ៣៥បណ្តឹង ត្រូវបានប្តឹងទៅ គបយ/ស (មានការថយចុះ ១៤.៦៣% បើធៀបទៅនឹងបណ្តឹងក្នុងឆ្នាំ២០១១ មានចំនួន ៤១បណ្តឹង) ដែលក្នុងនោះនៅខេត្តកំពង់ ឆ្នាំងមាន ២បណ្តឹង ខេត្តកណ្តាលមាន ១៤បណ្តឹង រាជធានីភ្នំពេញមាន១៣បណ្តឹង ខេត្តព្រៃវែងមាន ១ បណ្តឹង ខេត្តស្វាយ រៀងមាន ១បណ្តឹង និងខេត្តប៉ៃលិនមាន ៤បណ្តឹង។ ជាលទ្ធផល បណ្តឹងទាំងនេះ ត្រូវបាន គបយ/ស យល់ព្រមតាមប ណ្តឹងចំនួន ១៩បណ្តឹង យល់ព្រម/បដិសេធមួយផ្នែកចំនួន ៥បណ្តឹង និងបដិសេធពាក្យ បណ្តឹងចំនួន ១១បណ្តឹង។ ក្នុង ចំណោម ៣៥បណ្តឹងនេះ មាន៨បណ្តឹង ត្រូវបានបណ្តឹងបន្តមក គ.ជ.ប ហើយជាលទ្ធផល គ.ជ.ប បដិសេធពាក្យបណ្តឹង ចំនួន ៧បណ្តឹង និងយល់ព្រម/បដិសេធមួយផ្នែកចំនួន ១បណ្តឹង។ ជាមួយ គ្នានេះក្រុមប្រឹក្សាធម្មនុញ្ញ បានទទួលពាក្យ បណ្តឹងចំនួន ៣បណ្តឹងពីតំណាងគណបក្សសម រង្ស៊ី ដែលក្នុងនោះ ១ បណ្តឹងនៅរាជធានីភ្នំពេញ និង២បណ្តឹងនៅខេត្ត កណ្តាល។ ជាលទ្ធផលក្រុមប្រឹក្សាធម្មនុញ្ញបានតម្កល់សេចក្តីសម្រេចរបស់ គ.ជ.ប។

បណ្តឹងទាំង៣៧ខាងលើនេះ ត្រូវបានប្តឹងដោយគណបក្សសម រង្ស៊ីមានចំនួន ៨បណ្តឹង គណបក្សប្រជាជន កម្ពុជា មានចំនួន ២បណ្តឹង គណបក្សសិទ្ធិមនុស្សមានចំនួន ១បណ្តឹង និងប្រជាពលរដ្ឋមានចំនួន ២៦បណ្តឹង។ កម្មវត្ថុនៃបណ្តឹង ទាំងនោះ ភាគច្រើនគឺប្តឹងទាក់ទងនឹងការចុះឈ្មោះឲ្យប្រជាពលរដ្ឋគ្មានទីលំនៅពិតប្រាកដក្នុងឃុំ ការសុំ លុបឈ្មោះ និងការ រក្សាទុកឈ្មោះក្នុងបញ្ជីបោះឆ្នោត។

២. គោលបំណង និងវិធីសាស្ត្រនៃគំរោង

គំរោងនៃការអង្កេតស្រាវជ្រាវ និងធ្វើសវនកម្មបញ្ជីឈ្មោះបោះឆ្នោត (English acronym: SVRA- Plus) មាន គោលបំណងជួយផ្តល់ព័ត៌មាន ដែលអាចធ្វើឲ្យប្រសើរឡើងនៅក្នុងដំណើរការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ជា ពិសេសទាក់ទងទៅនឹងការចូលរួមរបស់អ្នកបោះឆ្នោត សំរាប់ការបោះឆ្នោតនាពេលអនាគត ។

ការអង្កេតស្រាវជ្រាវ និង ការធ្វើសវនកម្មបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១២ or SVRA- Plus គឺដើម្បីផ្តល់ឲ្យគណបក្ស និងស្ថាប័នដែលពាក់ព័ន្ធនូវព័ត៌មាន និងអានុសាសន៍ដែលអាចធ្វើឲ្យប្រព័ន្ធចុះឈ្មោះបោះឆ្នោតបច្ចុប្បន្នមានភាពប្រសើរ ឡើង។ ហើយក៏សង្ឃឹមថាព័ត៌មានទាំងនេះនឹងធ្វើឲ្យកាន់តែមានភាពទុកចិត្តនៅក្នុងដំណើរការបោះឆ្នោត សំរាប់ស្ថាប័នដែល មានការពាក់ព័ន្ធ ។

វិធីសាស្ត្រនៃគំរោង

វិធីសាស្ត្រអង្កេតស្រាវជ្រាវ បញ្ជីបោះឆ្នោត និងសវនកម្មបញ្ជីបោះឆ្នោតសំរាប់ការបោះឆ្នោតឆ្នាំ២០១៣ (ឬជាអក្សរ កាត់អង់គ្លេស SVRA-Plus) តាមការប្រមូលទិន្នន័យជាលក្ខណៈវិទ្យាសាស្ត្របានចាប់ដោយចៃដន្យ សំណាកនៃអ្នកមាន សិទ្ធិបោះឆ្នោតចំនួន ២៦០០នាក់ នៅ២២៣ការិយាល័យបោះឆ្នោតទូទាំងប្រទេសដើម្បីសម្ភាសន៍ទាក់ទងនឹងការចុះឈ្មោះ បោះឆ្នោត ហើយទិន្នន័យរបស់អ្នកសម្ភាសន៍ត្រូវបានយកមកផ្ទៀងផ្ទាត់ជាមួយទិន្នន័យបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០១២

ដើម្បីផ្ទៀងផ្ទាត់ពីភាពត្រឹមត្រូវនៃបញ្ជីបោះឆ្នោត មិនតែប៉ុណ្ណោះការអង្កេតស្រាវជ្រាវនេះបានធ្វើការណ៍សិក្សាបន្ថែមទៅលើ
បញ្ជីបោះឆ្នោតដំបូងរបស់ឃុំសង្កាត់ ជាមួយបញ្ជីបោះឆ្នោតដំបូងរបស់គ.ជ.ប និងទំរង់លុបឈ្មោះ ១០២៥,១០១៦ និង
១០១៧ ដើម្បីស្វែងរកពីភាពខុសគ្នានៃបញ្ជីទាំងនោះ។

ការិយាល័យសំណាក ២២៣ ត្រូវបានកំណត់សំរាប់ធ្វើការសិក្សាស្រាវជ្រាវ ។ ការិយាល័យសំណាកនេះត្រូវបាន
យកចេញពីអ្នកមានសិទ្ធិបោះឆ្នោតសំណាកចំនួន ១០៥,៤៨៨នាក់ ក្នុងចំណោមអ្នកមានសិទ្ធិបោះឆ្នោត ៩,២០៣,៤៩៣
នាក់ ។ ការិយាល័យសំណាក និងអ្នកបោះឆ្នោតត្រូវបានជ្រើសរើសចេញពីខេត្តទាំង ២៣ និងរាជធានីភ្នំពេញ ។

អ្នកសម្ភាសន៍ដែលមានអាយុក្រោម ៥៥ ឆ្នាំត្រូវបានជ្រើសរើសចេញពីបេក្ខជនដែលរស់នៅខេត្តដែលបានកំណត់
ហើយពួកគេមានបទពិសោធន៍ធ្វើកិច្ចសម្ភាសន៍ និងការស្រាវជ្រាវពីមុនមក មិនថាជាមួយ ខុមហ្វ្រែល ឬជាមួយ អង្គការដែល
ពាក់ព័ន្ធ ។ អ្នកសម្ភាសន៍នីមួយៗត្រូវបានផ្តល់រយៈពេល ២ ថ្ងៃសំរាប់វគ្គបណ្តុះបណ្តាលដែលរៀបចំដោយខុមហ្វ្រែល ។

ចំនួននៃអ្នកផ្តល់បទសម្ភាសន៍ ត្រូវបានជ្រើសរើសស្របនឹងគំរូនៅក្នុងភូមិនីមួយៗ ដែលត្រូវកំណត់ក្នុងចំណោម
២២៣ ការិយាល័យសំណាក ដោយត្រូវបានកំណត់ចំនួនអ្នកចុះឈ្មោះបោះឆ្នោត តាមសមាមាត្ររៀបរយនឹងការិយាល័យ
នីមួយៗ និងវិធីសាស្ត្រចាប់ឆ្នោតដោយចៃដន្យ ត្រូវបានប្រើប្រាស់សំរាប់ជ្រើសរើសអ្នកផ្តល់បទសម្ភាសន៍ សំរាប់ធ្វើការ
សម្ភាសន៍ ។

ការសិក្សានេះបានធ្វើការសន្និដ្ឋានថា នៅក្នុងផ្ទះនីមួយៗមាន១គ្រួសារ ដូច្នោះដើម្បីជ្រើសរើសគ្រួសារសម្រាប់ធ្វើការ
សម្ភាសន៍ អ្នកសម្ភាសន៍របស់ខុមហ្វ្រែលបានធ្វើការជួបជាមួយប្រធានភូមិ សមាជិកជាន់ខ្ពស់ក្នុងភូមិជាមុន ដើម្បីបញ្ជាក់ពី
ចំនួនគ្រួសារ ផ្ទះ និងប្រជាជនរស់នៅក្នុងភូមិ ។ អ្នកសម្ភាសន៍បានធ្វើសន្លឹកឆ្នោតចំនួន៥សន្លឹក ដែលមានពីលេខ ០១ ដល់
លេខ៥ ដើម្បីជ្រើសរើសផ្ទះដែលត្រូវសម្ភាសន៍លើកទី១ ។ បន្ទាប់មក អ្នកសម្ភាសន៍នឹងចាប់ដោយចៃដន្យនូវឆ្នោតមួយ
សន្លឹកក្នុងចំណោមសន្លឹកឆ្នោតទាំង៥នោះ ហើយធ្វើការសម្ភាសន៍ផ្ទះលើកទី១ជាមួយទីតាំងផ្ទះដែលចាប់ឆ្នោតបាននោះ។
ផ្ទះដែលត្រូវសម្ភាសន៍បន្ទាប់មកទៀត ត្រូវជ្រើសរើសដោយប្រើវិធីសាស្ត្រដែលបានចែងនៅក្នុងឧបសម្ព័ន្ធ ១ ។

ដើម្បីជ្រើសរើសសមាជិកនៃផ្ទះនីមួយៗ សំរាប់ធ្វើការសម្ភាសន៍ អ្នកសម្ភាសន៍ត្រូវកំណត់ទៅតាមឋានានុក្រមអក្សរ
ដែលមានព្យញ្ជនៈមុនគេ ហើយវិធីសាស្ត្រនេះប្រើសំរាប់អ្នកដែលមានសិទ្ធិបោះឆ្នោតតែប៉ុណ្ណោះ។ គ្រប់ទិន្នន័យដែលទទួល
បាននឹងត្រូវត្រួតពិនិត្យដោយប្រធានក្រុមការងារចុះស្រាវជ្រាវនៅមូលដ្ឋាន ប្រធានក្រុមការងារនៅខេត្ត និងក្រុមវាយតម្លៃ
របស់ខុមហ្វ្រែលស្នាក់ការកណ្តាលក្រុងភ្នំពេញ។ ប្រធានក្រុមការងារមូលដ្ឋានត្រូវធ្វើការត្រួតពិនិត្យផ្ទាល់ និងប្រមូលកម្រង
សំនួរដែលបំពេញរួច និងធ្វើការពិនិត្យមានសុក្រិតភាព។ ប្រធានក្រុមត្រូវណែនាំឲ្យអ្នកសម្ភាសន៍ធ្វើការសម្ភាសន៍ឡើង
វិញ ប្រសិនបើរកឃើញនូវកំហុសឆ្គងផ្សេងៗ។ ប្រធានក្រុមការងារខេត្ត ត្រូវត្រួតពិនិត្យជាលើកចុងក្រោយទៅលើកម្រងសំនួរ
ទាំងអស់ មុននឹងបញ្ជូនទៅឲ្យខុមហ្វ្រែលស្នាក់ការកណ្តាល។

អ្នកបញ្ចូលទិន្នន័យត្រូវបញ្ចូលឲ្យបានគ្រប់ជ្រុងជ្រោយទៅក្នុង Ms Access ក្នុងទម្រង់ដែលបានរៀបចំរួច។ ប្រធាន
ក្រុមការងារខុមហ្វ្រែលស្នាក់ការកណ្តាលនឹងត្រូវធ្វើការត្រួតពិនិត្យប្រចាំថ្ងៃ ៥% នៃទិន្នន័យដែលបានបញ្ចូលហើយឲ្យបាន
ត្រឹមត្រូវមុនពេលអនុវត្ត ប្រសិនបើកំហុសឆ្គងត្រូវបានរកឃើញ ។

នៅក្នុងការវិភាគទិន្នន័យ ខុមហ្វ្រែលក៏បានប្រើ Analyze Descriptive Frequency, Model Crosstab by layer,
Model Chi-Square និង Long Linear ដើម្បីធ្វើការវិភាគពីបំរែបំរួល ទំនាក់ទំនង និងការលំបាក ថាតើចំណុចនីមួយៗ
អាស្រ័យគ្នាដែរឬទេ។ (សូមមើលឧបសម្ព័ន្ធ ១)

៣. លទ្ធផលនៃកំរោង

លទ្ធផលទី ១

ពីខែមិថុនា ដល់តុលា ២០១២ ក្រុមការងារខុមហ្វ្រែល និងអ្នកជំនាញខាងស្ថិតិ បានធ្វើការប្រជុំគ្នា ដើម្បីរៀបចំ បង្កើតវិធីសាស្ត្រ និងដំណើរការនៃកំរោង។

ក្រុមការងាររបស់ខុមហ្វ្រែល ក៏បានរៀបចំកិច្ចប្រជុំជាច្រើន ដើម្បីធ្វើការពិភាក្សា និងទទួលបានទិន្នន័យពាក់ព័ន្ធនៅ នឹងការអភិវឌ្ឍន៍សៀវភៅបណ្តុះបណ្តាល ឧបករណ៍ កម្រងសំនួរ កម្មវិធីបណ្តុះបណ្តាល ការជ្រើសរើសអ្នកសង្កេតការណ៍ ការចាត់តាំងការងារ ដំណើរការត្រួតពិនិត្យ ផ្ទាល់ ការប្រមូលទិន្នន័យ ការសម្ភាសន៍ទិន្នន័យ ដំណើរការទិន្នន័យ ការវិភាគ ទិន្នន័យ ការរៀបចំបទបង្ហាញ និងបញ្ហាពាក់ព័ន្ធដទៃទៀត ដើម្បីទទួលបានជោគជ័យនៅក្នុងកំរោងអង្កេតនេះ។

លទ្ធផលទី ២

ក្នុងការស្រាវជ្រាវនេះ យើងមានអ្នកអង្កេតតាមមូលដ្ឋាន ១៤១នាក់ ដែលសុទ្ធតែត្រូវបានបណ្តុះបណ្តាល និង ចាត់ តាំងអោយធ្វើកិច្ចសម្ភាសន៍ ១០០% ទៅលើអ្នកឆ្លើយដែលបានគ្រោងទុក ដែលសរុបមាន ២៦០០ នៃអ្នកបោះឆ្នោត នៅ ក្នុងការិយាល័យសំណាក ឬការិយាល័យបោះឆ្នោត។ ការិយាល័យសំណាក ឬការិយាល័យបោះឆ្នោតចំនួន ២២៣ នៅក្នុង ២៤ ខេត្ត/ក្រុង ត្រូវបានជ្រើសរើសសំរាប់អ្នកអង្កេតធ្វើកិច្ចសម្ភាសន៍។

ខុមហ្វ្រែល បានរៀបចំក្រុមគ្រូបង្គោល ដើម្បីរៀបចំវគ្គបណ្តុះបណ្តាលដែលមាន រយៈពេល ០២ថ្ងៃចំនួន ០៧ដង សម្រាប់អ្នកអង្កេតចំនួន ១៤១ នាក់ (អ្នកអង្កេតរយៈពេលវែងថ្នាក់ខេត្តចំនួន ២២ នាក់ និងអ្នកអង្កេតថ្នាក់ស្រុកចំនួន ១១៩ នាក់)។ វគ្គបណ្តុះបណ្តាល រៀបចំឡើងនៅក្រុងភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ ពោធិសាត់ បាត់ដំបង រតនៈគីរី និងកំពង់ចាម។ វគ្គបណ្តុះបណ្តាលនេះ ក៏ផ្តោតសំខាន់ទៅលើការត្រួតពិនិត្យនៃការចុះឈ្មោះរបស់អ្នកបោះឆ្នោត និងតារាង អ្នកបោះឆ្នោត ព្រមទាំងការអង្កេតទៅលើស្ថានភាពមុនពេលបោះឆ្នោត។

អ្នកអង្កេតចំនួន ១១៩ នាក់ ត្រូវបានចាត់តាំងអោយធ្វើការត្រួតពិនិត្យ និងអង្កេតទៅលើការិយាល័យសំណាក/ភូមិ ចំនួន ២២៣ ជាមួយនឹងអ្នកដែលត្រូវសម្ភាសន៍ចំនួន ២៦០០ នៅក្នុងឃុំ ២០៧ ស្រុកចំនួន ១១៩ និង២៤ ខេត្ត/ក្រុង។ ការត្រួតពិនិត្យ និងអង្កេត គឺជាបណ្តុំនៃការសម្ភាសន៍ ជាលក្ខណៈប្រព័ន្ធ និងស្ថិតិ ការអង្កេត និងការសង្កេតទៅលើការចុះ ឈ្មោះអ្នកបោះឆ្នោត តារាងអ្នកបោះឆ្នោត (បញ្ជីបោះឆ្នោតដំបូង) និងស្ថានភាពមុនពេលបោះឆ្នោត។ តារាង ១ បង្ហាញពី ចំនួនអ្នកផ្តល់បទសម្ភាសន៍តាមរយៈភេទ និង អាយុ។

តារាងទី ១ ចំនួនអ្នកត្រូវផ្តល់បទសម្ភាសន៍តាមរយៈភេទ និង អាយុ

អ្នកផ្តល់បទសម្ភាសន៍ ២៦០១ នាក់	ស្រី	៥៨,៩%
	ប្រុស	៤១,១%
	យុវវ័យ(១៨-៣០)	២៤,៤%

ដើម្បីជ្រើសរើសអ្នកសម្ភាសន៍នៅទីតាំងសំណាកនេះបានប្រើប្រាស់វិធីសាស្ត្រជាលក្ខណៈប្រព័ន្ធដោយ ១/កំណត់ កម្រិតចន្លោះ ២/ជ្រើសរើសគ្រួសារ ៣/កំណត់អ្នកសម្ភាសន៍ នៅក្នុងផ្ទះនីមួយៗ។ បន្ទាប់ពីធ្វើការសម្ភាសន៍ អ្នកអង្កេតរយៈ ពេលវែង នឹងអង្កេតទៅលើស្ថានភាពមុនពេលបោះឆ្នោតរួមមានអំពើហិង្សា ការគំរាមកំហែងឬបង្ខិតបង្ខំ និងការរំលោភទៅ លើ សិទ្ធិនិងសេរីភាពនយោបាយ និងការខុសឆ្គងនូវការប្រើប្រាស់ធនធានរដ្ឋ។

អ្នកអង្កេតរយៈពេលវែង និងក្រុមការងារ បានធ្វើការសង្កេតទៅលើករណីធំៗជាច្រើនដូចជា អង្កេតទៅលើពាក្យបណ្តឹង ត្រូវបានលើកឡើងដោយមន្ត្រីរៀបចំការបោះឆ្នោត និងរៀបចំនូវលិខិតតំណាងផ្សេងៗក្នុងករណីចាំបាច់។ ប្រធានក្រុមក៏ត្រូវបានចាត់តាំងនូវការងារបន្ថែមដោយត្រួតពិនិត្យ និងសង្កេតទៅលើទិន្នន័យទទួលបាន ។ ក្រុមការងាររបស់ខុមហ្វ្រែល និងអ្នកអង្កេតរយៈពេលវែងបានជួបជាមួយក្រុមត្រួតពិនិត្យផ្ទាល់ និងជួយមេដឹកនាំនៃក្រុមអ្នកអង្កេតក្នុងពេលធ្វើកិច្ចសម្ភាសន៍។

លទ្ធផលទី ៣

របាយការណ៍ចុងក្រោយ រួមបញ្ចូលជាមួយការរកឃើញ និងអានុសាសន៍នឹងត្រូវបានផលិត ព្រមទាំងផ្ញើរជូនសមាជិកសភា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) និងអ្នកដែលពាក់ព័ន្ធនឹងការបោះឆ្នោត ដូចជា គណបក្សនយោបាយ ម្ចាស់ជំនួយ និងប្រព័ន្ធផ្សព្វផ្សាយនានា (វិទ្យុ និងកាសែត) និងតាមរយៈវីបសាយ ។

នៅខែធ្នូ ២០១២ ដល់ ខែមករា ២០១៣ ទិន្នន័យបានបញ្ចូលដោយក្រុមការងារបញ្ចូលទិន្នន័យ ។ អ្នកស្ម័គ្រចិត្ត ១០នាក់ បានធ្វើការបញ្ចូលទិន្នន័យទាំងអស់ទៅក្នុងប្រព័ន្ធកុំព្យូទ័រ។ អ្នកបច្ចេកទេស និងមន្ត្រីស្រាវជ្រាវខុមហ្វ្រែល ក្រុមការងារស្រាវជ្រាវ និងអ្នកជំនាញបានជួបគ្នា ដើម្បីវិភាគទិន្នន័យដែលទទួលបាន និងផលិតការរកឃើញ។ លទ្ធផលរកឃើញបឋមត្រូវបានធ្វើឡើងនៅពាក់កណ្តាល ខែកុម្ភៈ២០១៣។ ចំណែករបាយការណ៍ចុងក្រោយនឹងត្រូវបានផលិត និងផ្ញើរជូនស្ថាប័នដែលពាក់ព័ន្ធនៅខែមេសា ឆ្នាំ២០១៣។

៤. ចំណុចខ្វះខាត និងការសង្កេតឃើញសំរាប់ការងារអន្តរកាល

- ខុមហ្វ្រែលមិនបានធ្វើការសម្ភាសន៍អ្នកមានសិទ្ធិបោះឆ្នោតដែលបានធ្វើចំណាកស្រុករស់នៅឯបរទេសនោះទេ។
- ទីតាំងប្រជុំជន និងជុំវិញផ្សារធំៗមួយចំនួនត្រូវបានផ្លាស់ប្តូរ ដោយសារតែអ្នកផ្តល់បទសំភាសន៍បដិសេដឆ្លើយ និងមិនមានពេលវេលាផ្តល់ព័ត៌មាន ដូចជានៅជុំវិញផ្សារសុរិយា ក្នុងសង្កាត់ផ្សារថ្មីទី១ ដែលពួកគាត់ជាអ្នកលក់ឥវ៉ាន់ និងទោះបីជាមានការអន្តរាគមន៍ពីប្រធានភូមិក៏ដោយ។ ហើយទីតាំងទាំងនេះ ត្រូវបានផ្លាស់ប្តូរទៅទីតាំងផ្សេង និងនៅក្នុងឃុំសង្កាត់តែមួយ។
- មានអ្នកសម្ភាសន៍មួយចំនួនតូច ខុមហ្វ្រែលរកឃើញថា ជាសកម្មជនគណបក្សនយោបាយ ដូច្នេះបានតម្រូវឱ្យធ្វើការផ្លាស់ប្តូរអ្នកសម្ភាសន៍ថ្មី និងមានការបណ្តុះបណ្តាលសារជាថ្មី ដូចជានៅក្នុងខេត្តស្វាយរៀង ស្រុកកំពង់ពោធិ៍។
- អ្នកសម្ភាសន៍មួយចំនួននៅមានកំរិតខ្វះខាតក្នុងការបំពេញទំរង់សំណួរ បើទោះបីជាពួកគាត់ទទួលបានការបណ្តុះបណ្តាលហើយក្តី ក៏នូវតែ តម្រូវឱ្យក្រុមការងារត្រួតពិនិត្យចុះមើល និងទំនាក់ទំនងជាប្រចាំ ដូចជានៅក្នុងខេត្តបន្ទាយមានជ័យ ស្រុកមង្គលបុរី សំណួរមួយចំនួនមិនត្រូវបានសំភាសន៍ ករណីនេះត្រូវឱ្យអ្នកសំភាសន៍សាកសួរម្តងទៀត ព្រោះតែគាត់មានការយល់ច្រឡំ។
- អាជ្ញាធរនៅសង្កាត់អូរឫស្សី១ នៅរាជធានីភ្នំពេញ មិនបានអនុញ្ញាតឱ្យ អ្នកសម្ភាសន៍ចុះសំភាសន៍ទេ ជាពិសេសមិនបានផ្តល់ព័ត៌មានដែលទាក់ទងទៅនឹងចំនួនខ្នងផ្ទះ និងទីតាំងក្នុងភូមិសាស្ត្រក្នុងភូមិពិមេភូមិទេ។ ហេតុនេះតម្រូវឱ្យអ្នកសម្ភាសន៍បានធ្វើការសាកសួរប្រជាពលរដ្ឋដោយស្មានៗ ដើម្បីដឹងពីចំនួនខ្នងផ្ទះ ។
- សកម្មជនមួយចំនួនត្រូវបានរកឃើញថាមានការអនុវត្តខុសពីនីតិវិធីដែលបានកំណត់ក្នុងការចុះសំភាសន៍ ដូចជានៅក្នុងស្រុកពញាក្រែក ខេត្តកំពង់ចាម គាត់បានឱ្យសិស្សសាលាទៅសំភាសន៍គ្នាឯងនៅក្នុងថ្នាក់ តាមភូមិដែលបានកំណត់របស់ខុមហ្វ្រែល។ ករណីនេះដោយសារតែនៅពេលត្រួតពិនិត្យទំរង់សំណួរ ក្រុមត្រួតពិនិត្យបានរក

ឃើញថាទំរង់របស់គាត់សំភាសន៍ ៨០% ជាយុវជន មានទាំងអ្នកទើបចុះឈ្មោះថ្មី និងអ្នកមិនទាន់ចុះឈ្មោះ ព្រមទាំងអ្នកមិនទាន់គ្រប់អាយុចុះឈ្មោះទៀត។ ដូច្នេះអ្នកសម្ភាសន៍នោះត្រូវបានឲ្យធ្វើសម្ភាសន៍សារជាថ្មីស្របតាមនីតិវិធី។

៥. សង្ខេបលទ្ធផលស្រាវជ្រាវ

“អ្នកផ្តល់បទសម្ភាសន៍” គឺសំដៅទៅលើអ្នកបោះឆ្នោតដែលត្រូវបានសម្ភាសន៍ និងកំណត់ដោយក្រុមការងារ (អ្នកមានសិទ្ធិបោះឆ្នោត រួមទាំងអ្នកបានចុះឈ្មោះបោះឆ្នោត)។ “ចម្លើយ” សំដៅទៅលើចម្លើយ របស់អ្នកផ្តល់បទសម្ភាសន៍ (អ្នកសម្ភាសន៍ម្នាក់ៗអាចមានចម្លើយលើសពី ១)។ “ភាពមិនត្រឹមត្រូវ” គឺសំដៅទៅលើព័ត៌មានរបស់អ្នកបោះឆ្នោត (ឈ្មោះ ភេទ ឆ្នាំកំណើត ឬអាស័យដ្ឋាន) នៅក្នុងបញ្ជីបោះឆ្នោត ខុសពីឯកសារបញ្ជាក់អត្តសញ្ញាណ របស់អ្នកបោះឆ្នោតហើយដែលអាចនាំឲ្យបាត់បង់សិទ្ធិបោះឆ្នោត ។

- ៩៧,៧%នៃអ្នកមានសិទ្ធិបោះឆ្នោតបានចុះឈ្មោះបោះឆ្នោត។
- យុវជនដែលគ្រប់អាយុ ១៨ឆ្នាំ គិតទៅដល់ការបោះឆ្នោតឆ្នាំ ២០១៣ មានតែ៨៦% បានចុះឈ្មោះបោះឆ្នោត។ ចំនួននេះប្រមាណ ៣២០,០០០នាក់ បើយោងតាមរបាយការណ៍ជំរឿនឆ្នាំ២០០៨នៃវិទ្យាស្ថានជាតិស្ថិតិ បង្ហាញថាយុវជនមានប្រមាណជាង ៣៧០,០០០នាក់ ដែលនឹងគ្រប់អាយុចុះឈ្មោះបោះឆ្នោតបើគិតទៅដល់ថ្ងៃបោះឆ្នោតឆ្នាំ ២០១៣។
- ១៣,១% នៃអ្នកបានចុះឈ្មោះបោះឆ្នោតបានចុះឈ្មោះបោះឆ្នោតដោយមានអ្នកចុះឈ្មោះឲ្យ (អាចជាបង ប្អូន ឪពុកម្តាយ ឬអាជ្ញាធរ)។ នេះជាការរំលោភនឹងនីតិវិធីដែលបានលើកឡើងថាអ្នកមានសិទ្ធិចុះឈ្មោះបោះឆ្នោតត្រូវចុះឈ្មោះបោះឆ្នោតដោយបង្ហាញមុខចំពោះស្មៀនឃុំ ឬនៅពេលចុះឈ្មោះបោះឆ្នោត។
- អ្នកបោះឆ្នោតភាគច្រើនបានទទួលព័ត៌មានពីការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតតាមរយៈប្រធានភូមិមាន ៧៥,៨%, វិទ្យុ ៣៤,៦% និងទូរទស្សន៍ ៣៨,៥%។
- ២៩,៨% នៃអ្នកមានសិទ្ធិបោះឆ្នោតនិយាយថាអត្តសញ្ញាណប័ណ្ណដែលអស់សុពលភាពមិនអាចប្រើប្រាស់បាននោះទេ។
- ៦៥,៧% នៃអ្នកបានចុះឈ្មោះបោះឆ្នោតបានពិនិត្យ និងផ្ទៀងផ្ទាត់ឈ្មោះនៅក្នុងបញ្ជីឈ្មោះចុងក្រោយ ឬ/និងបញ្ជីដំបូង។ ប៉ុន្តែ ៣៤,៣% មិនបានធ្វើការផ្ទៀងផ្ទាត់ និងពិនិត្យបញ្ជីឈ្មោះក្នុងបញ្ជីឈ្មោះចុងក្រោយ ឬ/និងបញ្ជីដំបូងនោះទេ។
- ១% នៃអ្នកចុះឈ្មោះបោះឆ្នោតមិនមានឯកសារសំគាល់អត្តសញ្ញាណសម្រាប់ការបោះឆ្នោតនាពេលខាងមុខ។
- ១៣,៥% នៃអ្នកចុះឈ្មោះបោះឆ្នោតដែលមិនមានទិន្នន័យក្នុងបញ្ជីឈ្មោះបោះឆ្នោតក្នុងឆ្នាំ ២០១២(ឈ្មោះរបស់ពួកគេមិនអាចរកឃើញ ឬឈ្មោះនោះបានផ្លាស់ប្តូរទាំងស្រុង)។ ទោះបីយ៉ាងណា ចំនួននេះប្រហែល ១,២៥លាននាក់នៃអ្នកចុះឈ្មោះបោះឆ្នោតដែលអាចប្រឈមនឹងការបាត់បង់សិទ្ធិនៅក្នុងការបោះឆ្នោតពេលខាងមុខ។ យោងតាមរបាយការណ៍សង្កេតស្រាវជ្រាវបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០១១របស់ខុមហ្វ្រែល មានអ្នកមានសិទ្ធិបោះឆ្នោតប្រមាណ ១,៥លាននាក់នឹងប្រឈមនឹងការបាត់បង់សិទ្ធិក្នុងការបោះឆ្នោតឆ្នាំ ២០១២។ នៅ

ក្នុងនោះដែរក្នុងចំណោម១៣,៥%នៃអ្នកចុះឈ្មោះបោះឆ្នោតមិនមានទិន្នន័យក្នុងបញ្ជីបោះឆ្នោតសំរាប់ការបោះឆ្នោត២០១៣ មានប្រមាណ ៦២,៨% ជាស្ត្រីនឹងមានបញ្ហាបាត់ឈ្មោះច្រើនជាងបុរសដែលនឹងប្រឈមនឹងការបាត់បង់សិទ្ធិក្នុងការបោះឆ្នោតឆ្នាំ២០១៣។ ក្នុងចំណោមឈ្មោះដែលរកមិនឃើញ (១៣,៥%) ក្នុងបញ្ជីបោះឆ្នោតផ្លូវការមានប្រមាណ២,៨៨% ត្រូវបានរកឃើញនៅក្នុងបញ្ជីលុបឈ្មោះអ្នកបោះឆ្នោត (ទំរង់១០១៦ និង១០១៧ របស់គ.ជ.ប)។ លទ្ធផលនេះបញ្ជាក់ថាការលុបឈ្មោះអ្នកបោះឆ្នោតធ្វើឡើងដោយមានភាពមិនប្រក្រតីបានកើតឡើង ដោយសារម៉ឺនុងនៅមានវត្តមាននៅក្នុងឃុំសង្កាត់ដែលខ្លួនរស់នៅ និងធ្លាប់បានចុះឈ្មោះបោះឆ្នោតក្នុងឃុំសង្កាត់នោះ ប៉ុន្តែឈ្មោះរបស់ពួកគេត្រូវបានលុបចេញពីបញ្ជីបោះឆ្នោតផ្លូវការសំរាប់ការបោះឆ្នោត២០១៣។

- ការផ្ទៀងផ្ទាត់បញ្ជីបោះឆ្នោតដំបូងដែលទទួលបានទៅគ.ជ.ប ជាមួយបញ្ជីបោះឆ្នោតផ្លូវការសំរាប់ការបោះឆ្នោត២០១៣ត្រូវបានធ្វើនៅលើ២២៦ការិយាល័យ។ ការផ្ទៀងផ្ទាត់នេះធ្វើឡើងដើម្បីចង់ដឹងថាតើទិន្នន័យដែលមាននៅក្នុងបញ្ជីបោះឆ្នោតដំបូងនឹងក្លាយជាបញ្ជីផ្លូវការដូចគ្នាទៅនឹងបញ្ជីផ្លូវការរបស់គ.ជ.បដែរឬទេ? ការផ្ទៀងផ្ទាត់បានរកឃើញថាមាន២៥ករណី ឬ២៥ឈ្មោះមានភាពខុសគ្នារវាងបញ្ជីបោះឆ្នោតដំបូងដែលទទួលបានពីគ.ជ.ប ជាមួយនឹងបញ្ជីផ្លូវការសំរាប់ការបោះឆ្នោត២០១៣។
- ករណីសិក្សានៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងចំណោមឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ២០១១ ចំនួន ៤,១៧៨នាក់ បានរកឃើញឈ្មោះស្ទួនចំនួន ១២៧ (ស្មើនឹង២៥៦ឈ្មោះ) ក្រោយមកការសិក្សាដដែលលើបញ្ជីបោះឆ្នោតផ្លូវការរបស់គ.ជ.បឆ្នាំ២០១២ គឺនៅសល់ឈ្មោះស្ទួនចំនួន៣៨ (ស្មើនឹង៧៦ឈ្មោះ)។
- ករណីសិក្សាការផ្ទៀងផ្ទាត់បញ្ជីបោះឆ្នោតដំបូងទទួលបានពីឃុំសង្កាត់ និងគ.ជ.ប មានភាពខុសគ្នាចំនួន ១៦ ករណី ឬ១៦ឈ្មោះ នៅ៨ការិយាល័យបោះឆ្នោត។ ការសិក្សាផ្ទៀងផ្ទាត់ធ្វើឡើងនៅលើ ១៣៤ការិយាល័យបោះឆ្នោតនៃ ១១១ ឃុំសង្កាត់ នៅ១៨រាជធានី/ខេត្ត។ ភាពខុសគ្នានេះមាន២ករណី ករណីទី១គឺបញ្ជីដំបូងដែលទទួលបានពីគ.ជ.ប មានលុបឈ្មោះអ្នកបោះឆ្នោតខុសពីបញ្ជីដំបូងដែលទទួលបានពីឃុំសង្កាត់។ ការខុសគ្នានេះអាចកើតឡើងដោយសារតែអ្នកបោះឆ្នោតមានឈ្មោះស្ទួននៅឃុំសង្កាត់ផ្សេងៗ ឬក៏ផ្លាស់ទីលំនៅ។ ករណីទី២ គឺអាចជាក់ហុសបច្ចេកទេសរបស់គ.ជ.ប ព្រោះថាបញ្ជីដំបូងទទួលបានពីឃុំសង្កាត់បានលុបឈ្មោះអ្នកបោះឆ្នោតដោយសារមូលហេតុផ្សេងៗ ប៉ុន្តែបញ្ជីដំបូងទទួលបានពីគ.ជ.ប មិនត្រូវបានលុបឈ្មោះទាំងនោះទេ។
- ករណីសិក្សាការផ្ទៀងផ្ទាត់ទម្រង់ស្រង់ឈ្មោះអ្នកបោះឆ្នោតត្រូវលុបចេញពីបញ្ជីបោះឆ្នោត (ទ.១០២៥) ដែលទទួលបានពីឃុំ/សង្កាត់ និងទំរង់ស្រង់ឈ្មោះអ្នកបោះឆ្នោតត្រូវលុបចេញពីបញ្ជីបោះឆ្នោត(ទ.១០១៦ និងទ.១០១៧) ដែលទទួលបានពីគ.ជ.ប។ ទំរង់ ១០២៥ ១០១៦ និង១០១៧ ត្រូវបានធ្វើឡើងដោយមន្ត្រីទទួលបន្ទុកការចុះឈ្មោះ និងពិនិត្យឈ្មោះបោះឆ្នោត(សៀន) បន្ទាប់ពីការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះសៀនឃុំសង្កាត់បានស្រង់ឈ្មោះដែលត្រូវលុបចេញទាំងអស់ជាក់ក្នុងទំរង់១០២៥ ដើម្បីធ្វើការប្រជុំសំរេចដោយក្រុមប្រឹក្សាឃុំសង្កាត់ពីឈ្មោះណាដែលត្រូវលុបចេញ។ បន្ទាប់ពីសំរេចរួច ឈ្មោះដែលត្រូវសំរេចថាលុបនឹងត្រូវបានកត់ត្រាចូលទៅក្នុងទំរង់១០១៦(ករណីស្លាប់ ឬបាត់បង់សិទ្ធិ ឬផ្លាស់ទីលំនៅចេញ ឬគ្មានទីលំនៅក្នុងឃុំសង្កាត់) និងទំរង់ ១០១៧ (ករណីឈ្មោះស្ទួន ឬប្តូរការិយាល័យនៅក្នុងឃុំសង្កាត់ ឬផ្លាស់ទីលំនៅចូលក្នុងឃុំសង្កាត់) ដើម្បីបញ្ជូនមកលុបនៅគ.ជ.ប។ ខុមហ្វ្រែលបានធ្វើការផ្ទៀងផ្ទាត់នៅ៥០ឃុំសង្កាត់ នៅ១៥រាជធានី/ខេត្ត ដោយបានពិនិត្យឃើញមានភាពមិនប្រក្រតីចំនួន ១៣ករណី ឬ១៣ឈ្មោះដែលមិនមានក្នុងទំរង់១០២៥ ប៉ុន្តែរកឃើញនៅទំរង់១០១៦។ ដូច្នោះ

នេះគឺជាការខុសនីតិវិធីក្នុងការលុបឈ្មោះអ្នកបោះឆ្នោតដែលស្លាប់ ឬផ្លាស់ទីលំនៅចេញ ឬបាត់បង់សិទ្ធិ ឬគ្មានទី
លំនៅក្នុងឃុំសង្កាត់។

៦. នីតិវិធីនៃការចុះឈ្មោះបោះឆ្នោត

ដំណើរការចុះឈ្មោះអ្នកបោះឆ្នោត និងការបង្កើតបញ្ជីឈ្មោះអ្នកបោះឆ្នោតដោយអនុលោមទៅតាមបទដ្ឋានគតិយុត្ត
និងនិយាមជាសកលឲ្យបានត្រឹមត្រូវ គឺជាប្រតិបត្តិការយ៉ាងសំខាន់មួយក្នុងចំណោមប្រតិបត្តិការសំខាន់ៗផ្សេងទៀតនៃការ
រៀបចំដំណើរការបោះឆ្នោតដោយសេរី និងយុត្តិធម៌។ ព្រះរាជាណាចក្រកម្ពុជាមានក្របខ័ណ្ឌច្បាប់សំខាន់ៗបី សម្រាប់
ឱ្យប្រជាពលរដ្ឋអនុវត្តសិទ្ធិបោះឆ្នោតនេះបានដែលនៅក្នុងនោះមាន រដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាង
រាស្ត្រ និងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្ររបស់គណៈកម្មាធិការជាតិរៀបចំការបោះ
ឆ្នោត។ រដ្ឋធម្មនុញ្ញបានចែងអំពីសិទ្ធិបោះឆ្នោត និងគោលការណ៍គ្រឹះសម្រាប់អនុវត្តសិទ្ធិបោះឆ្នោត ដែលត្រូវបានបញ្ចូលមក
ពីច្បាប់សិទ្ធិមនុស្សអន្តរជាតិសំខាន់ៗដែលព្រះរាជាណាចក្រកម្ពុជាបានផ្តល់សច្ចាប័ន ដូចជាសេចក្តីថ្លែងការណ៍ជាសកលស្តី
ពីសិទ្ធិមនុស្ស កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ ជាដើម។ ចំណែកឯច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំង
តំណាងរាស្ត្រ ជំពូកទី៦ ចែងលំអិតពីលក្ខណៈដែលតម្រូវឱ្យមាន ដើម្បីអនុវត្តសិទ្ធិបោះឆ្នោតដោយស្របច្បាប់ និងសម្រាប់
ការសុំចុះឈ្មោះបោះឆ្នោត។ ច្បាប់នេះក៏បានកំណត់ និងប្រគល់ភារកិច្ចនេះទៅអោយគណៈកម្មាធិការជាតិរៀបចំការបោះ
ឆ្នោត ដែលជាស្ថាប័នអព្យាក្រឹត្យ និងឯករាជ្យ។ ស្ថាប័ននេះមានសិទ្ធិក្នុងការធ្វើបទបញ្ជា និងនីតិវិធី និងសេចក្តីណែនាំនានា
ដើម្បីបង្កើតនូវដំណើរការចុះឈ្មោះបោះឆ្នោត ។

ការចុះឈ្មោះអ្នកបោះឆ្នោត និងការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ត្រូវបានអនុវត្តទៅតាមនីតិវិធីសំខាន់ៗដូចខាង
ក្រោម៖

I. ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត

នៅក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា បានតម្រូវអោយការពិនិត្យបញ្ជី
ឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ហើយនិងការធ្វើបច្ចុប្បន្នភាព និងការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោតត្រូវធ្វើចាប់ពីថ្ងៃ
ទី០១ ខែតុលា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ជារៀងរាល់ឆ្នាំ។ នៅខែវិច្ឆិកាឆ្នាំ២០១១ មានការធ្វើរសោធនកម្មមាត្រា៤៩ និង
មាត្រា៦៤នៃច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំដែលមានការរៀបចំបោះឆ្នោតជាសកល រយៈពេលខាងលើនេះ
អាចបន្ថែមយ៉ាងយូរបាន៣០ថ្ងៃទៀត ដូចនេះចំនួនថ្ងៃដើម្បីចុះឈ្មោះពិតប្រាកដបានកើនឡើងពី២០ថ្ងៃទៅ៤៥ថ្ងៃ។

ច្បាប់បានណែនាំអំពីក្រុមទទួលខុសត្រូវប្រតិបត្តិ **មាត្រា៥៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវធ្វើប្រតិកូ
កម្មអំណាចដល់ក្រុមប្រឹក្សាឃុំ សង្កាត់ឲ្យបំពេញតួនាទីជាតំណាងខ្លួន ក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត
ក្នុងបញ្ជីបោះឆ្នោត និងសៀវភៅបញ្ជីបោះឆ្នោតសម្រាប់ឃុំ សង្កាត់នីមួយៗ។ ដើម្បីអនុវត្តតួនាទីខាងលើ ក្រុមប្រឹក្សាឃុំ
សង្កាត់ត្រូវប្រគល់ភារកិច្ចដល់ស្មៅនយុំ សង្កាត់របស់ខ្លួនឲ្យទទួលជាមន្ត្រីពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតក្នុងបញ្ជី
បោះឆ្នោតនិងសៀវភៅបញ្ជីបោះឆ្នោតក្នុងឃុំសង្កាត់របស់ខ្លួន។ ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវដឹកនាំស្មៅនយុំ សង្កាត់ ឲ្យអនុវត្ត
ឲ្យបានត្រឹមត្រូវនូវច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធីដែលកំណត់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
។ ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវចាត់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់របស់ខ្លួនមួយ(១)រូបចំពោះឃុំ សង្កាត់ដែលមានសមាជិក
ក្រុមប្រឹក្សាប្រាំ(៥)រូប និងពីរ(២)រូប ចំពោះឃុំ សង្កាត់ដែលមានសមាជិកក្រុមប្រឹក្សាចាប់ពីប្រាំពីរ(៧)រូបឡើងទៅឲ្យប្រចាំ
ការពិនិត្យមើលការខុសត្រូវលើស្មៅនយុំ សង្កាត់ក្នុងកំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។
សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ដែលប្រចាំការនេះមិនទទួលប្រាក់កំរៃបន្ថែមឡើយ។**

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវធ្វើការពិគ្រោះយោបល់ជាមួយក្រសួងមហាផ្ទៃ អំពីការធ្វើប្រតិភូកម្ម អំណាចស្របតាមសមត្ថភាព និងធនធានរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ហើយត្រូវធ្វើការបណ្តុះបណ្តាលកសាងសមត្ថភាព និង ផ្គត់ផ្គង់មធ្យោបាយ សម្ភារៈ ថវិកាសមស្របដល់ក្រុមប្រឹក្សាឃុំ សង្កាត់ និងស្មៀនឃុំ សង្កាត់ដើម្បីអនុវត្តការទទួលខុសត្រូវ នេះ។

ក្នុងន័យច្បាប់នេះ មានស្ថាប័នជាច្រើនដែលត្រូវទទួលខុសត្រូវចាត់ចែង និងប្រតិបត្តិការលើដំណើរការចុះឈ្មោះ បោះឆ្នោត និងធ្វើបច្ចុប្បន្នបញ្ជីឈ្មោះរួមមាន៖ គ.ជ.ប ក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀនឃុំនិងក្រសួងមហាផ្ទៃ។ ច្បាប់ហាក់ចាប់ បង្ខំឱ្យ គ.ជ.ប ត្រូវប្រគល់សិទ្ធិអំណាចឱ្យទៅក្រុមប្រឹក្សាឃុំ សង្កាត់បំពេញតួនាទីជាតំណាងរបស់ខ្លួនក្នុងការពិនិត្យបញ្ជី ឈ្មោះ និងចុះឈ្មោះបោះឆ្នោត ប៉ុន្តែនៅពេលដែលក្រុមប្រឹក្សាឃុំ សង្កាត់ណាម្នាក់ រួមទាំងស្មៀនឃុំ បានប្រព្រឹត្តទង្វើមិន ប្រក្រតីធ្ងន់ធ្ងរណាមួយច្បាប់មិនបានដោះស្រាយអំពីការគ្រប់គ្រងថាតើ គ.ជ.ប អាចដកសិទ្ធិអំណាចពីក្រុមប្រឹក្សាឃុំ សង្កាត់ ឬស្មៀនឃុំទេ ហើយត្រូវដាក់ជំនួសដោយមន្ត្រីណាផ្សេងបានដែរឬទេ? ជាឧទាហរណ៍នៅឆ្នាំ២០០៧ និង២០០៨មានការ ចេញទំរង់១០១៨ខុសនីតិវិធីយ៉ាងច្រើនដោយមេឃុំចៅសង្កាត់ ថាតើ គ.ជ.ប អាចដកសិទ្ធិអំណាចរបស់មេឃុំសង្កាត់ទាំង នោះបានដែរឬទេ?

ជានិច្ចកាល ការធ្វើប្រតិភូកម្មអំណាចនេះត្រូវបានភាគីអ្នកពាក់ព័ន្ធក្នុងដំណើរការរៀបចំការបោះឆ្នោតមានដូចជា អ្នកបោះឆ្នោត អង្គការសង្គមស៊ីវិល និងគណបក្សនយោបាយជាដើម បានចាត់ទុកថាអង្គនៃក្រុមប្រឹក្សានេះមិនអាចជាស្ថាប័ន អព្យាក្រឹត្យក្នុងការធ្វើកិច្ចការនេះបានឡើយ បើទោះបីជាសមាជិកទាំងនោះកើតឡើងដោយការជាប់ឆ្នោតក៏ដោយក៏សមាជិក នៃអង្គក្រុមប្រឹក្សានេះនឹងអាចបាត់បង់ សមាជិកភាពជាក្រុមប្រឹក្សារបស់ខ្លួនទៅវិញ នៅពេលដែលគណបក្សនយោបាយ សាមីដែលបានតែងតាំង ដកសមាជិកភាពគណបក្សនយោបាយរបស់គាត់ចេញពីគណបក្សនយោបាយ បើយោងតាម មាត្រា១១៦នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។ ក្នុងការទទួលប្រតិភូកម្មអំណាចពី គ.ជ.ប ក្រុមប្រឹក្សាឃុំ សង្កាត់ធ្វើ ការពិនិត្យ និងប្រមូលទិន្នន័យដើម្បីធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។ ម្យ៉ាងទៀតមានការពិបាក សម្រាប់អ្នកដែលទទួលខុសត្រូវអោយបានដាក់លាក់រវាង គ.ជ.ប និងក្រុមប្រឹក្សាឃុំ សង្កាត់ នៅពេលដែលកំហុសនៅក្នុង បញ្ជីចុងក្រោយដែលបោះពុម្ពដោយ គ.ជ.ប។

II. ឯកសារបញ្ជាក់អត្តសញ្ញាណ (សញ្ជាតិ និងអាយុ) និងទីលំនៅ

អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គឺជាឯកសារដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋក្នុងការបញ្ជាក់សញ្ជាតិខ្មែរ និងអាយុ រួម ទាំងទីលំនៅក្នុងឃុំ សង្កាត់ផងដែរ ប្រសិនបើកំពុងរស់នៅទីលំនៅអចិន្ត្រៃយ៍។

នៅប្រទេសកម្ពុជាប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោត(អាយុ១៨ឆ្នាំឡើងទៅ) ពុំមានអត្តសញ្ញាណប័ណ្ណគ្រប់គ្នានោះ ទេ។ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១១ រាជរដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃ បានចេញអនុក្រឹត្យមួយលេខ១៣២ អន ក្រ.បក ដើម្បីបន្តសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលផុតកំណត់រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣។ ការបន្ត សុពលភាពនេះបានជួយឱ្យអ្នកមានសិទ្ធិបោះឆ្នោតប្រហែលជា ៤លាននាក់ ងាយស្រួលប្រើប្រាស់អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែររបស់ពួកគេដែលផុតកំណត់សំរាប់ ការជ្រើសតាំងអ្នកតំណាងរាស្ត្រនៅឆ្នាំ២០១៣។

អ្នកសុំចុះឈ្មោះបោះឆ្នោតត្រូវបានតម្រូវអោយបង្ហាញឯកសារ ដែលអាចបញ្ជាក់អត្តសញ្ញាណ (សញ្ជាតិ និងអាយុ) និងទីលំនៅ។ នៅពេលប្រជាពលរដ្ឋមិនមានឯកសារ(ដូចជាអត្តសញ្ញាណប័ណ្ណ ឬឯកសារផ្សេងៗ) ពួកគេអាចអាចស្នើទៅ មេឃុំ ចៅសង្កាត់នូវឯកសារបញ្ជាក់អត្តសញ្ញាណ ដូចជា ទម្រង់១០១៨ ឬ១០១៩ជំនួស។ នៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០១១ គ.ជ.ប និងក្រសួងមហាផ្ទៃបានធ្វើសេចក្តីណែនាំនិងប្តូរឈ្មោះទំរង់១០១៨ទៅជាទំរង់ឈ្មោះថាលិខិតបញ្ជាក់អត្ត សញ្ញាណសម្រាប់បំរើការបោះឆ្នោត។

លិខិតនេះនឹងត្រូវបានចេញឱ្យប្រើប្រាស់សម្រាប់អ្នកសុំចុះឈ្មោះទាំងឡាយណា ដែលមិនមានឯកសារបញ្ជាក់អត្តសញ្ញាណ អាយុ និងទីលំនៅ ដោយគ្រាន់តែនាំមកជាមួយនូវសាក្សីដែលមានសិទ្ធិបោះឆ្នោតនៅក្នុងឃុំ សង្កាត់នោះចំនួន០២ នាក់ និងរូបថតពីសន្លឹកមកធានានៅចំពោះមុខមេឃុំ ចៅសង្កាត់ ។ សេចក្តីណែនាំរបស់ គ.ជ.ប និងក្រសួងមហាផ្ទៃបានបង្ហាញបែបបទនិងនីតិវិធីគ្រប់គ្រាន់នៃការចេញលិខិតនេះ។ ការចេញលិខិតបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើឱ្យការបោះឆ្នោតមានគល់បញ្ជីត្រឹមត្រូវ និងតម្រូវឱ្យមានការធ្វើរបាយការណ៍បូកសរុបនៃការចេញលិខិតនេះ។ រីឯលិខិតបញ្ជាក់ទីលំនៅក្នុងឃុំ សង្កាត់(ទម្រង់១០១៩) ក៏ជាឯកសារមួយក្នុងចំណោមឯកសារផ្លូវការសម្រាប់ប្រើប្រាស់ធ្វើជាឯកសារសម្រាប់សុំចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោតបានផងដែរនៅពេលណាដែលអ្នកសុំចុះឈ្មោះនោះមិនមានឯកសារបញ្ជាក់ទីលំនៅក្នុងឃុំ សង្កាត់។

III. ការបិទបញ្ជីឈ្មោះបោះឆ្នោត

ក្នុងកំឡុងពេល១០ថ្ងៃមុនពេលថ្ងៃចាប់ផ្តើមការពិនិត្យ និងការចុះឈ្មោះបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ និងស្មៀនឃុំ សង្កាត់ត្រូវបិទផ្សាយនូវបញ្ជីឈ្មោះ ទីតាំងការិយាល័យបោះឆ្នោត និងការិយាល័យចុះឈ្មោះបោះឆ្នោតនៅសាលាឃុំសង្កាត់ និងនៅទីកន្លែងណាមួយក្នុងឃុំ សង្កាត់។ ចំណែកការបិទបញ្ជីឈ្មោះបោះឆ្នោតមានពីរដំណាក់កាលខុសគ្នា ដើម្បីឱ្យប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធនៅពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យ ព័ត៌មាន ជាពិសេសគឺឈ្មោះ។

ក្នុងកំឡុងពេលចុះឈ្មោះបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ និងស្មៀនឃុំត្រូវបិទបញ្ជីបោះឆ្នោតចុងក្រោយ ឧទាហរណ៍ សំរាប់ការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១២ បញ្ជីបោះឆ្នោតចុងក្រោយគឺបញ្ជីឆ្នាំ២០១១។ អ្នកបោះឆ្នោត (ឬប្រជាពលរដ្ឋ ដែលមានឈ្មោះខុសបញ្ជីបោះឆ្នោត) ពិនិត្យទិន្នន័យឈ្មោះរបស់ខ្លួនឡើងថាតើត្រឹមត្រូវដែរឬទេ? បើខុសទិន្នន័យ (ឬខុសអក្ខរាវិរុទ្ធនៃឈ្មោះ) អ្នកបោះឆ្នោត(ឬប្រជាពលរដ្ឋនោះ) ស្នើស្មៀនឱ្យកែតម្រូវ តាមឯកសារបញ្ជាក់អត្តសញ្ញាណផ្លូវការដែលយកមកបង្ហាញ។ ក្នុងករណីបាត់ឈ្មោះពួកគេស្នើស្មៀនឱ្យចុះឡើងវិញ។ នៅត្រង់នីតិវិធីនេះ អ្នកបោះឆ្នោត (ឬប្រជាពលរដ្ឋទាំងនោះ) អាចចុះឈ្មោះកើនពីរដង បើសិនការខុសអក្ខរាវិរុទ្ធនៃឈ្មោះរបស់ពួកគេគឺខ្លាំងទាំងស្រុងពេក។ ក្រោយពេលចុះឈ្មោះបោះឆ្នោតភ្លាម បើគ្មានពាក្យបណ្តឹង ក្រុមប្រឹក្សាឃុំ សង្កាត់ និងស្មៀនឃុំ/សង្កាត់ត្រូវបិទបញ្ជីបោះឆ្នោតដំបូង។

បញ្ជីបោះឆ្នោតដំបូងគឺបានមកពីការផ្តុំបញ្ចូល បញ្ជីបោះឆ្នោតចុងក្រោយ ដែលបានធ្វើបច្ចុប្បន្នភាពរួច និងបញ្ជីបន្ថែមដែលបានផ្ទៀងផ្ទាត់រួច។ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ (គណបក្សនយោបាយ) អាចមកពិនិត្យម្តងទៀតក្នុងគោលដៅកែតម្រូវបញ្ជីបោះឆ្នោតដំបូងតាមរយៈការប្តឹងតវ៉ា ដោយសារមិនឃើញឈ្មោះ ឬខុសទិន្នន័យ និងអក្ខរាវិរុទ្ធ ឬមានឈ្មោះប៉ុន្តែឈ្មោះនៅក្នុងការិយាល័យផ្សេងៗ ប្រជាពលរដ្ឋ ឬអ្នកពាក់ព័ន្ធអាចពិនិត្យ និងប្តឹងជំទាស់ មានឈ្មោះក្នុងបញ្ជីបោះឆ្នោតតែជននោះគ្មានសិទ្ធិដូចក្នុងលក្ខណ៍។

IV. ការប្តឹងតវ៉ា ឬជំទាស់ និងការដោះស្រាយ

វិសោធនកម្មនៃច្បាប់ជ្រើសតាំងតំណាងរាស្ត្រនៅខែវិច្ឆិកា ឆ្នាំ២០១១ ក៏បានបន្ថែមថ្ងៃសម្រាប់ការប្តឹងតវ៉ា ឬការប្តឹងជំទាស់លើបញ្ជីបោះឆ្នោតដំបូងចំនួន៥ថ្ងៃ ដែលសរុបរយៈពេលទាំងអស់គឺ១០ថ្ងៃ។ រយៈពេលនេះអាចជួយធានាប្រជាពលរដ្ឋដូចជាគណបក្សនយោបាយមានពេលវេលាក្នុងការពិនិត្យឈ្មោះ និងប្តឹងតវ៉ាអំពីការបាត់ឈ្មោះ ឬជំទាស់ការចុះឈ្មោះ ឬរក្សាទុកឈ្មោះ មិនស្របច្បាប់ក្នុងបញ្ជីបោះឆ្នោត។ ខាងក្រោមបង្ហាញអំពីនីតិវិធីការប្តឹងតវ៉ា ក្នុងដំណាក់កាលនៃការចុះឈ្មោះបោះឆ្នោត និងការប្តឹងតវ៉ា ឬការប្តឹងជំទាស់ក្នុងដំណាក់កាលបិទផ្សាយបញ្ជីដំបូង។

1. ការប្តឹងតវ៉ាក្នុងដំណាក់កាលចុះឈ្មោះបោះឆ្នោត

នៅពេលដែលការសុំចុះឈ្មោះបោះឆ្នោតត្រូវបានបដិសេធដោយស្ម័គ្រចិត្ត ឬសង្កាត់ អ្នកសុំចុះឈ្មោះមានសិទ្ធិប្តឹងតវ៉ា ទៅក្រុមប្រឹក្សាឃុំ សង្កាត់នៃទីកន្លែងដែលបានសុំចុះឈ្មោះក្នុងរយៈពេល៣ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃទទួលសេចក្តីសម្រេច បដិសេធពីស្ម័គ្រចិត្ត ឬសង្កាត់។ ប្រសិនបើអ្នកសុំចុះឈ្មោះមិនពេញចិត្តទៅនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សា ឃុំ សង្កាត់ អ្នកសុំចុះឈ្មោះនោះអាចដាក់ពាក្យបណ្តឹងតវ៉ារបស់ខ្លួនទៅ គ.ជ.ប ក្នុងរយៈពេល៥ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបានទទួល លិខិតជូនដំណឹងបដិសេធង។ ក្នុងករណីដែលអ្នកប្តឹងតវ៉ា នៅតែមិនពេញចិត្តទៅនឹងសេចក្តីសម្រេចរបស់ គ.ជ.ប អ្នកសុំចុះ ឈ្មោះនោះអាចដាក់ពាក្យបណ្តឹងតវ៉ារបស់ខ្លួនទៅក្រុមប្រឹក្សាធម្មនុញ្ញក្នុងរយៈពេល៥ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបានទទួល លិខិតជូនដំណឹងបដិសេធពី គ.ជ.ប។ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញគឺជាសេចក្តីសម្រេចចុងក្រោយបិទផ្លូវតវ៉ា។

2. ការប្តឹងតវ៉ា ឬ/និងជំទាស់ទៅនឹងការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង

នៅពេលដែលរយៈពេលពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ហើយការប្តឹងតវ៉ាទៅនឹងការចុះឈ្មោះបាន បញ្ចប់ បញ្ជីបោះឆ្នោតដំបូងនឹងត្រូវបានបិទផ្សាយជាសាធារណៈនៅតាមឃុំ សង្កាត់នីមួយៗ។ ចំពោះឃុំ សង្កាត់ ដែលមាន សេចក្តីសម្រេចចេញពី ក្រុមប្រឹក្សាឃុំ សង្កាត់ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ ទាក់ទងទៅនឹងការប្តឹងតវ៉ាទៅនឹងការចុះ ឈ្មោះបោះឆ្នោតនេះ ទិន្នន័យដែលមាននៅក្នុងបញ្ជីបោះឆ្នោតដំបូងនៃឃុំ សង្កាត់នោះ ត្រូវផ្អែកទៅលើសេចក្តីសម្រេចទាំង នោះ។ ក្នុងរយៈពេល៥ថ្ងៃបន្ទាប់ពីការបិទផ្សាយនូវបញ្ជីបោះឆ្នោតដំបូងនេះមក ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិប្តឹងតវ៉ា ឬ/និង ប្តឹងជំទាស់ទៅនឹងទិន្នន័យដែលមាននៅក្នុងបញ្ជីបោះឆ្នោតដំបូងនោះទៅ ក្រុមប្រឹក្សាឃុំ សង្កាត់ និងជាបន្តបន្ទាប់ទៅគ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ។ ចំពោះឆ្នាំដែលមានការរៀបចំការបោះឆ្នោតជាសកល រយៈពេលប្តឹងតវ៉ា ឬ/និងប្តឹងជំទាស់នេះមាន រយៈពេល១០ថ្ងៃ បន្ទាប់ពីថ្ងៃបិទផ្សាយនូវបញ្ជីបោះឆ្នោតដំបូង។ រាល់កម្មវត្ថុនៃការប្តឹងតវ៉ា ឬ/និងប្តឹងជំទាស់ទៅនឹងទិន្នន័យ ក្នុងបញ្ជីបោះឆ្នោតដំបូង ត្រូវតែអនុលោមទៅតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងបទបញ្ជា និងនីតិវិធី របស់ គ.ជ.ប បើពុំដូច្នោះទេ រាល់បណ្តឹងទាំងនោះនឹងត្រូវបដិសេធចោលដោយក្រុមប្រឹក្សាឃុំ សង្កាត់។

បើទោះបីជាស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវបានច្បាប់កំណត់អោយជាស្ថាប័នកំពូលក្នុងការដោះស្រាយវិវាទក្នុងការ បោះឆ្នោតក៏ដោយក៏មានភាគីពាក់ព័ន្ធមួយចំនួនយល់ថា ការដោះស្រាយដោយស្ថាប័ននេះ នៅតែមិនអាចទទួលយកបាន នៅឡើយ ពីព្រោះមិនមានក្របខ័ណ្ឌច្បាប់ជាក់លាក់ សម្រាប់បង្ហាញពីតំណើរការស៊ើបអង្កេតអោយបានច្បាស់លាស់ទៅលើ បណ្តឹងដែលស្ថាប័ននេះទទួលបានបន្តការដោះស្រាយ ដូចជាបណ្តឹងទាក់ទងទៅនឹងការសុំចុះឈ្មោះបោះឆ្នោត បណ្តឹងតវ៉ា ឬ/និង បណ្តឹងជំទាស់ទៅនឹងបញ្ជីបោះឆ្នោតដំបូងជាដើម ពីព្រោះស្ថាប័ននេះនឹងវិនិច្ឆ័យដោយផ្អែកទៅលើអ្វីដែលក្រុមប្រឹក្សាឃុំ សង្កាត់ និង គ.ជ.ប បានធ្វើការវិនិច្ឆ័យរួចមកហើយ។

V. ការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោត

បន្ទាប់ពីដំណើរការនៃបណ្តឹងទាំងនេះចប់ជាស្ថាពរហើយ គ.ជ.ប នឹងបញ្ជាអោយមជ្ឈមណ្ឌលកុំព្យូទ័ររៀបចំកែ តម្រូវទិន្នន័យដែលមាននៅក្នុងកុំព្យូទ័រ និងបញ្ចូលទិន្នន័យថ្មីទៅក្នុងកុំព្យូទ័រ ដោយផ្អែកទៅលើសេចក្តីសម្រេចជាស្ថាពរនៃប ណ្តឹងតវ៉ា ឬ/និងបណ្តឹងជំទាស់ និងរបាយការណ៍របស់ស្ម័គ្រចិត្ត ឬសង្កាត់ ក្នុងការរៀបចំបោះពុម្ពបញ្ជីបោះឆ្នោតតាម ការិយាល័យបោះឆ្នោតនីមួយៗ ដើម្បីដាក់ជូន គ.ជ.ប ផ្តល់សុពលភាពជាបញ្ជីបោះឆ្នោតផ្លូវការប្រចាំឆ្នាំនិងរក្សាទុកជាសៀវ ភៅបញ្ជីបោះឆ្នោតអចិន្ត្រៃយ៍នៅឃុំ សង្កាត់សម្រាប់ជាកម្មវត្ថុបម្រើសាធារណជន។ *ប្រការ៤.២៩ នៃបទបញ្ជា និងនីតិវិធី សម្រាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្ររបស់ គ.ជ.ប: បន្ទាប់ពីការប្តឹងតវ៉ា ឬ/និង ការប្តឹងជំទាស់ទាក់ទងទៅនឹងការបិទ ផ្សាយបញ្ជីបោះឆ្នោតដំបូងត្រូវបានដោះស្រាយតាមលំដាប់ថ្នាក់ រួចរាល់ជាស្ថាពរហើយ គ.ជ.ប ត្រូវចាត់ចែងឲ្យមជ្ឈមណ្ឌល កុំព្យូទ័រកែតម្រូវបញ្ជីបោះឆ្នោត ដោយផ្អែកលើរាល់សេចក្តីសម្រេចដោះស្រាយបណ្តឹងតវ៉ា ឬ/និងបណ្តឹងជំទាស់ និងរបាយ ការណ៍របស់ស្ម័គ្រចិត្ត ឬសង្កាត់ដែលបានធ្វើជូន ដូចមានចែងក្នុងចំណុច ៤.២៧.១០ ខាងលើ។ មជ្ឈមណ្ឌលកុំព្យូទ័រត្រូវ*

**រៀបចំ និងបោះពុម្ពបញ្ជីបោះឆ្នោតតាមការិយាល័យបោះឆ្នោតនីមួយៗ រួចដាក់ជូន គ.ជ.ប ចុះហត្ថលេខា កាលបរិច្ឆេទ និង
បោះត្រាផ្តល់ សុពលភាពជាបញ្ជីបោះឆ្នោតផ្លូវការប្រចាំឆ្នាំ។**

បញ្ហាមួយដែលគួរអោយកត់សម្គាល់នៅក្នុងតំណាក់កាលនេះ គឺនៅពេលដែលមានកំហុសនៅក្នុងបញ្ជីបោះឆ្នោត
ដែល គ.ជ.ប បានផ្តល់សុពលភាព ដែលបញ្ជីនេះត្រូវបានរៀបចំផលិត និងបញ្ជូលទិន្នន័យដោយមជ្ឈមណ្ឌលកុំព្យូទ័ររបស់
គ.ជ.ប ខុសគ្នាជាមួយនឹងបញ្ជីចុងក្រោយរបស់សៀវភៅ សង្កាត់ដែលកត់ត្រាដោយដៃមុននឹងបញ្ជូនមកមជ្ឈមណ្ឌលកុំព្យូទ័រ
របស់ គ.ជ.ប ដែលធ្វើអោយមានការពិបាកក្នុងការរកអ្នកទទួលខុសត្រូវអោយបានពិតប្រាកដ បើទោះជាមានប្រតិភូកម្ម
អំណាចពី គ.ជ.ប ក៏ដោយ។ ជាគោលការណ៍នៃការធ្វើប្រតិភូកម្មអំណាច ប្រតិភូទទួលអំណាចមានសិទ្ធិផ្តាច់មុខ និងទទួល
ខុសត្រូវយ៉ាងពេញលេញនូវអ្វីដែលអ្នកធ្វើប្រតិភូបានធ្វើប្រតិភូអំណាចមកអោយ ហើយអ្នកធ្វើប្រតិភូ មិនអាចអនុវត្តនូវកិច្ច
ការដែលបានធ្វើប្រតិភូកម្មអំណាចបានទៀតឡើយ។

VI. ទំរង់លុបឈ្មោះអ្នកបោះឆ្នោត

បន្ទាប់ពីការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះដែលបំរើឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ២០១៣រួច មន្ត្រី
ទទួលបន្ទុកការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនឹងត្រូវធ្វើបញ្ជីរាយនាមអ្នកបោះឆ្នោត និងទំរង់បែបបទលុប
ឈ្មោះចេញពីបញ្ជីបោះឆ្នោតនៃការិយាល័យបោះឆ្នោតក្នុងឃុំសង្កាត់ ដែលក្នុងនោះមានដូចជាទម្រង់១០២៥ ១០១៦ និង
១០១៧ជាដើម។ ជាដំបូងមន្ត្រីទទួលបន្ទុកការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតត្រូវធ្វើទម្រង់១០២៥ ដែលជា
បញ្ជីរាយនាមអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញក្នុងការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត។ បន្ទាប់មកមន្ត្រី
ទទួលបន្ទុក (សៀវភៅឃុំសង្កាត់) នឹងស្រង់រាយនាមអ្នកបោះឆ្នោតដែលសំរេចថាលុបចេញពីបញ្ជីបោះឆ្នោតចូលទៅទម្រង់
១០១៦ ដែលជាទម្រង់បែបបទលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតនៃការិយាល័យបោះឆ្នោតក្នុងឃុំសង្កាត់ (ករណីស្លាប់ ឬ
បាត់បង់សិទ្ធិ ឬផ្លាស់ចេញ ឬគ្មានទីលំនៅអចិន្ត្រៃយ៍ ឬបណ្តោះអាសន្នក្នុងឃុំសង្កាត់) ដើម្បីបញ្ជូនទៅគ.ជ.បដោយមាន
បញ្ជាក់ពីហេតុផលច្បាស់លាស់។ រីឯទម្រង់១០១៧ គឺជាទម្រង់បែបបទលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតនៃការិយាល័យ
បោះឆ្នោតក្នុងឃុំសង្កាត់ (ករណីប្តូរការិយាល័យបោះឆ្នោតក្នុងឃុំសង្កាត់តែមួយ ឬផ្លាស់ទីលំនៅចូលក្នុងឃុំសង្កាត់ ឬ
ឈ្មោះស្ទួន)។

៧. អនុសាសន៍

**ក . អនុសាសន៍ជាបន្ទាន់សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ២០១៣ ដើម្បីកាត់បន្ថយទំនាស់ក្នុងការ
ចេញលិខិតបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើឲ្យការបោះឆ្នោត និង ទិន្នន័យបញ្ជីឈ្មោះបោះឆ្នោត គ្មានគុណភាព**

**ក-១ ផ្ទៀងផ្ទាត់ទិន្នន័យអ្នកបោះឆ្នោតនៅក្នុងបញ្ជីបោះឆ្នោត ជាមួយឯកសារអត្តសញ្ញាណអ្នកបោះឆ្នោតក្នុងកំឡុងពេល
បោះឆ្នោត**

គ្រប់តំណាងគណបក្សនយោបាយ ត្រូវបានអនុញ្ញាតឲ្យឈរនៅពីក្រោយលេខាធិការនៃការិយាល័យបោះឆ្នោតអាច
មើលឃើញច្បាស់ ហើយមានសិទ្ធិស្នើការផ្ទៀងផ្ទាត់ទិន្នន័យអ្នកបោះឆ្នោតនៅក្នុងបញ្ជីបោះឆ្នោត ជាមួយនឹងឯកសារដែល
យកមកបោះឆ្នោត។ ក្នុងន័យនេះគឺ ដើម្បីបង្កើនតម្លាភាពក្នុងការផ្ទៀងផ្ទាត់ឈ្មោះអ្នកបោះឆ្នោត និងដើម្បីប្រាកដថាមិន
មានការក្លែងបន្លំក្នុងការបោះឆ្នោត ដោយសារតែបញ្ជីបោះឆ្នោតគ្មានគុណភាព និង/ឬមានការបន្លំឯកសារបញ្ជាក់អត្តសញ្ញា
ណ។

ក.២ ប័ណ្ណព័ត៌មានអ្នកបោះឆ្នោត (VIN)

ប័ណ្ណព័ត៌មានអ្នកបោះឆ្នោត (VIN) គួរត្រូវបានចេញ និងចែកចាយជូនអ្នកដែលបានចុះឈ្មោះបោះឆ្នោត ជាពិសេសអ្នកចុះឈ្មោះបោះឆ្នោតទាំងឡាយណាដែលស្ថានីយ ឬទីតាំងបោះឆ្នោតរបស់ពួកគេ ត្រូវបានផ្លាស់ប្តូរដោយសារការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហើយការបង្ហាញព័ត៌មានយ៉ាងច្បាស់លាស់ពីស្ថានីយបោះឆ្នោត ប្រសិនបើប័ណ្ណព័ត៌មានអ្នកបោះឆ្នោតត្រូវបានលុបចោល បញ្ជីចុះឈ្មោះបោះឆ្នោតត្រូវតែបិទបង្ហាញនៅក្នុងភូមិនីមួយៗ ។ ការចែកចាយប័ណ្ណព័ត៌មានអ្នកបោះឆ្នោត គួរតែបន្តធ្វើឡើងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយសហប្រតិបត្តិការជាមួយមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ (សមាជិកក្រុមប្រឹក្សា ២នាក់ មកពីគណបក្សផ្សេងគ្នា) ស្មៀនឃុំ អង្គការសង្កេតការបោះឆ្នោត និងគណបក្សនយោបាយចូលរួមការប្រកួតប្រជែងក្នុងការបោះឆ្នោត ដែលតំរូវឲ្យទទួលខុសត្រូវក្នុងការងារដើម្បីឲ្យអ្នកចុះឈ្មោះបោះឆ្នោតទាំង១០០%ទទួលបាននូវប័ណ្ណព័ត៌មានអ្នកបោះឆ្នោត ។

ក.៣ អត្តសញ្ញាណប័ណ្ណ និងលិខិតបញ្ជាក់អត្តសញ្ញាណបំរើឲ្យការបោះឆ្នោត

សំរាប់សកម្មភាពបន្ទាន់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគួរតែបន្តអំពាវនាវជាសាធារណៈ និងជាញឹកញាប់អំពីសេចក្តីណែនាំក្នុងការអនុញ្ញាតឲ្យប្រើប្រាស់អត្តសញ្ញាណប័ណ្ណដែលអស់សុពលភាព ជាឯកសារសំគាល់ក្នុងថ្ងៃបោះឆ្នោត។

ការចេញលិខិតបញ្ជាក់អត្តសញ្ញាណសម្រាប់បំរើឲ្យការបោះឆ្នោតត្រូវបញ្ឈប់ត្រឹមថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០១៣។ មេឃុំ ចៅសង្កាត់ត្រូវបញ្ជូនឯកសារពាក់ព័ន្ធទាំងអស់ទៅ គយ/សប ដើម្បីបិទផ្សាយជាសាធារណៈ និងរក្សាទុក។ ការចេញលិខិតបញ្ជាក់អត្តសញ្ញាណសម្រាប់បំរើឲ្យការបោះឆ្នោតដោយបញ្ឈប់ត្រឹមថ្ងៃដែលបានកំណត់ខាងលើគឺដើម្បីបន្ថយទំនាស់ក្នុងការចេញលិខិតនេះក្នុងកំឡុងពេលយោសនា និងបោះឆ្នោត។

ក.៤ ព័ត៌មានអ្នកបោះឆ្នោត និងការអប់រំអ្នកបោះឆ្នោត

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវស្នើទៅប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋរួមមាន វិទ្យុ និងទូរទស្សន៍ ដើម្បីបង្កើនការផ្សព្វផ្សាយពីការអប់រំអ្នកបោះឆ្នោតដូចជា ការស្វែងរកឈ្មោះអ្នកបោះឆ្នោតក្នុងបញ្ជីបោះឆ្នោតនៅឯការិយាល័យបោះឆ្នោត, នៅពេលម្ចាស់ឆ្នោតរកឈ្មោះមិនឃើញតើនរណាអាចជួយពួកគេបាន, នៅពេលដែលម្ចាស់ឆ្នោតគ្មានប័ណ្ណព័ត៌មានតើពួកគេត្រូវធ្វើដូចម្តេច ជាពិសេសផ្សព្វផ្សាយពីសារៈសំខាន់នៃការបោះឆ្នោតចំពោះម្ចាស់ឆ្នោតវ័យក្មេងដែលយ៉ាងហោច ៣ ម៉ោងក្នុងមួយថ្ងៃក្នុងមួយប្រព័ន្ធផ្សព្វផ្សាយនៅក្នុងកំឡុងពេលយោសនាបោះឆ្នោត។

ខ. អនុសាសន៍ សម្រាប់ ការចុះឈ្មោះបោះឆ្នោត និង/ ឬ បច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោត

មានជំរើស២ប្រភេទដូចទៅនឹងអនុសាសន៍របាយការណ៍លទ្ធផលស្រាវជ្រាវបញ្ជីឈ្មោះអ្នកបោះឆ្នោត ការចុះឈ្មោះបោះឆ្នោត និងសវនកម្មបញ្ជីឈ្មោះឆ្នាំ ២០១១ ដែលមានដូចជា៖

ជំរើសទី១: ការធ្វើឲ្យប្រព័ន្ធកាន់តែប្រសើរឡើង

ជាពិសេស គ.ជ.ប ត្រូវបង្កើនការដាក់ប្រព័ន្ធកុំព្យូទ័រ ដែលមានភ្ជាប់សេវាអ៊ីនធើណែត និងមានប្រព័ន្ធបញ្ចូលទិន្នន័យឲ្យបានគ្រប់រូបសង្កាត់ទាំង១,៦៣៣។ ចំពោះឃុំដែលមិនមានធនធានមនុស្សក្នុងការប្រើប្រាស់ប្រព័ន្ធនេះ ឬពុំមានអត្តសនីប្រើប្រាស់ និងសេវាអ៊ីនធើណែត គ.ជ.ប អាចស្នើឲ្យមានការប្រើប្រាស់កុំព្យូទ័រយូរដៃ ជាមួយសេវាអ៊ីនធើណែតចល័ត (3G) ជាពិសេសបង្កើននិងជ្រើសរើសយុវជនដែលរស់នៅទីរួមខេត្តដែលអាចចេះប្រើប្រាស់ប្រព័ន្ធនេះ។ ការធ្វើបែបនេះដើម្បីឲ្យមន្ត្រីដែលទទួលខុសត្រូវក្នុងការចុះឈ្មោះបោះឆ្នោត អាចត្រួតពិនិត្យរកឃើញឈ្មោះស្នូននៅពេល អ្នកមានសិទ្ធិបោះឆ្នោតមានឈ្មោះក្នុងបញ្ជីរួចហើយ និង/ឬ កែតំរូវទិន្នន័យនៃអ្នកចុះឈ្មោះបោះឆ្នោត។ សមាហរណកម្មនៃលេខអត្តសញ្ញាណប័ណ្ណ: លេខអត្តសញ្ញាណប័ណ្ណ គួរតែត្រូវបានបន្ថែមនៅក្នុងបញ្ជីឈ្មោះបោះឆ្នោត ដែលធ្វើឲ្យងាយស្រួលសម្រាប់អ្នកបោះឆ្នោត ក្នុងការស្វែងរកឈ្មោះរបស់ពួកគេ នៅក្នុងករណីដែលឈ្មោះ ថ្ងៃខែឆ្នាំកំណើត ភេទ និងអាស័យដ្ឋានមិនត្រឹម ត្រូវ។

បញ្ជីចុះឈ្មោះបោះឆ្នោតអាចត្រូវបានធ្វើការផ្ទៀងផ្ទាត់ (ឈ្មោះ ថ្ងៃខែឆ្នាំកំណើត និងភេទ) ជាមួយលេខអត្តសញ្ញាណប័ណ្ណ។

លេខអត្តសញ្ញាណប័ណ្ណនេះអាចដាក់ជំនួសលេខប័ណ្ណ-បង្កាន់ដៃ(ចុះឈ្មោះបោះឆ្នោត) ។ គួរបន្ថែមបន្ទាត់ជួរឈរ (កូលេន) មួយទៀត នៅក្នុងបញ្ជីឈ្មោះបោះឆ្នោតសំរាប់កំនត់សំគាល់ករណីពិសេសចំពោះអ្នកបោះឆ្នោត ។

បច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោត

ដើម្បីធ្វើឲ្យគុណភាពបញ្ជីឈ្មោះបោះឆ្នោតកាន់តែប្រសើរឡើង ការធ្វើបច្ចុប្បន្នភាព បញ្ជីចុះឈ្មោះបោះឆ្នោត គួរត្រូវបានធ្វើឡើងដោយគណកម្មការជាតិរៀបចំការបោះឆ្នោត ដោយសហប្រតិបត្តិការជាមួយក្រុមប្រឹក្សាឃុំ។

មុនពេលធ្វើបច្ចុប្បន្នភាព ឬលុបឈ្មោះអ្នកបោះឆ្នោតដែលគាត់បានផ្លាស់ប្តូរទីលំនៅទៅកាន់ឃុំដទៃ ឬស្លាប់ចេញពីបញ្ជីឈ្មោះបោះឆ្នោត ក្រុមប្រឹក្សាឃុំត្រូវមានឯកសារបញ្ជាក់។ ផ្ទុយទៅវិញ អាស្រ័យដោយការបោះឆ្នោតធ្វើឡើងរៀងរាល់ ៥ ឆ្នាំម្តង ក្នុងកំឡុងពេលនៃឆ្នាំបោះឆ្នោត គណកម្មការជាតិរៀបចំការបោះឆ្នោតដោយធ្វើការសហប្រតិបត្តិការជាមួយប្រធានឃុំនិងសមាជិកក្រុមប្រឹក្សាឃុំ (សមាជិកក្រុមប្រឹក្សាឃុំ ២នាក់ មកពីគណបក្សនយោបាយផ្សេងៗគ្នា) ស្មៀនឃុំ និងអជ្ញាធរដែនដី ត្រូវតែទទួលខុសត្រូវក្នុងការរៀបចំបញ្ជីបោះឆ្នោតពិសេសមួយដែលធ្វើបច្ចុប្បន្នភាពយ៉ាងជាក់លាក់មួយសំរាប់ឆ្នាំបោះឆ្នោត។ គណកម្មការជាតិរៀបចំការបោះឆ្នោត គួរតែតែងតាំងបុគ្គលិករបស់ខ្លួនជាប្រធានក្នុងការរៀបចំការចុះឈ្មោះបោះឆ្នោត និងការបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោតថ្នាក់ឃុំ ចំណែកឯក្រុមប្រឹក្សាថ្នាក់ឃុំ និងស្មៀនឃុំត្រូវធ្វើជាជំនួយការរបស់ប្រធាន។

ដំណើរការធ្វើបច្ចុប្បន្នភាព បញ្ជីឈ្មោះគួរត្រូវបានផ្លាស់ប្តូរ។ គណកម្មការជាតិរៀបចំការបោះឆ្នោត គួរប្រើបញ្ជីចុះឈ្មោះបោះឆ្នោតចុងក្រោយ ហើយធ្វើការស្វែងរកអ្នកបោះឆ្នោតទាំងឡាយណាមិនបានទៅបោះឆ្នោតនូវការបោះឆ្នោតចុងក្រោយនេះ។ ដូចនេះហើយ គណកម្មការជាតិរៀបចំការបោះឆ្នោត គួរតែយកចិត្តទុកដាក់ខ្លាំងតែលើប្រជាពលរដ្ឋណាដែលមិនបានបោះឆ្នោតនៅពេលបោះឆ្នោតចុងក្រោយ ហើយមិនចាំបាច់យកចិត្តទុកដាក់លើប្រជាពលរដ្ឋទាំងឡាយណាដែលបានបោះឆ្នោតក្នុងពេលបោះឆ្នោតចុងក្រោយនោះទេ។

ជំរើសទី២៖ សំដៅលើការផ្លាស់ប្តូរប្រព័ន្ធចុះឈ្មោះបោះឆ្នោត នេះគឺជាអានុសាសន៍ដែលបានលើកឡើងនៅក្នុងរបាយការណ៍លទ្ធផលស្រាវជ្រាវបញ្ជីឈ្មោះអ្នកបោះឆ្នោត ការចុះឈ្មោះបោះឆ្នោត និងសវនកម្មបញ្ជីឈ្មោះឆ្នាំ២០១១។ ការចុះឈ្មោះបោះឆ្នោត និងការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះអ្នកបោះឆ្នោត គួរតែផ្លាស់ប្តូរទាំងស្រុងដើម្បីឲ្យការចុះឈ្មោះបោះឆ្នោតមានភាពងាយស្រួល និងសាមញ្ញ ហើយនឹងធានាគុណភាពនៃបញ្ជីឈ្មោះបោះឆ្នោត។ ប្រព័ន្ធថ្មី គឺធ្វើឡើងដើម្បីឲ្យពេលវេលានៃការចុះឈ្មោះបោះឆ្នោតមានលក្ខណៈអចិន្ត្រៃយ៍ (សំរាប់អ្នកមានអាយុ១៨ឆ្នាំ ឬក៏អ្នកដែលជួរទីលំនៅ អាចចុះឈ្មោះបោះឆ្នោតនៅក្នុងម៉ោងធ្វើការបាន)។ រាជរដ្ឋាភិបាលគួរធ្វើវិសោធនកម្មលើនីតិវិធីក្នុងការធ្វើអត្តសញ្ញាណប័ណ្ណសំរាប់ប្រើបានអស់មួយជីវិត។ ប្រជាពលរដ្ឋត្រូវបានជំរុញឲ្យប្តូររូបថតរបស់ពួកគាត់បន្ទាប់ពីប្រើប្រាស់អត្តសញ្ញាណប័ណ្ណ២០ឆ្នាំចមក។ ក្រសួងមហាផ្ទៃសហប្រតិបត្តិការជាមួយនឹងអ្នកជំនាញ និងម្ចាស់ជំនួយ កំពុងប្រឹងប្រែងក្នុងការផលិតកម្មវិធី ដើម្បីបង្កើតប្រព័ន្ធទិន្នន័យអត្តសញ្ញាណជីវិតសញ្ញាមួយ ខណៈពេលដែលប្រជាពលរដ្ឋម្នាក់ៗ មានលេខអត្តសញ្ញាណ ប័ណ្ណអចិន្ត្រៃយ៍មួយផ្ទាល់ខ្លួន។ បញ្ជីឈ្មោះបោះឆ្នោតគួរតែត្រូវបានរួមបញ្ចូលជាមួយនឹងប្រព័ន្ធទិន្នន័យអត្តសញ្ញាណ ជីវិតសញ្ញា ហើយនឹងលេខអចិន្ត្រៃយ៍ អត្តសញ្ញាណប័ណ្ណរបស់ប្រជាពលរដ្ឋម្នាក់ៗ។ គណៈកម្មការជាតិរៀបចំការបោះឆ្នោត គួរប្រើប្រព័ន្ធទិន្នន័យរបស់អត្តសញ្ញាណប័ណ្ណ ដើម្បីបង្កើតបញ្ជីឈ្មោះបោះឆ្នោត។

៨. វិភាគទិន្នន័យ

៨.១ ការចុះឈ្មោះបោះឆ្នោត

៨.១.១ កំរិតនៃការចុះឈ្មោះបោះឆ្នោតតាមភេទ និងអាយុ

តារាងទី ២ បង្ហាញថា ៩៧,៧% នៃអ្នកមានសិទ្ធិបោះឆ្នោតបានចុះឈ្មោះបោះឆ្នោត ។ ប្រសិនបើចំនួននៃការប៉ាន់ប្រមាណអ្នកមានសិទ្ធិបោះឆ្នោតដោយ គ.ជ.ប មានភាពត្រឹមត្រូវនោះ គ.ជ.ប បានធ្វើការចុះឈ្មោះអ្នកមានសិទ្ធិបោះឆ្នោតរហូតដល់ប្រមាណ ១០១,៧៤% ។ គួលេខដែល គ.ជ.ប បានធ្វើការចុះឈ្មោះអ្នកមានសិទ្ធិបោះឆ្នោតនោះបាន ៩,៦៧៥,៤៥៣នាក់ ដែលលើសពីចំនួនប៉ាន់ប្រមាណអ្នកមានសិទ្ធិបោះឆ្នោត សរុប ៩,៥០៩,៧៣២ នាក់ ។ ទាំងនេះអាចធ្វើការប៉ាន់ប្រមាណថា ភាពមិនត្រឹមត្រូវនេះអាចបណ្តាលមកពីមានឈ្មោះខ្មោច ឬនិងឈ្មោះស្អុន និងម្យ៉ាងទៀតអាចដោយសារតែបញ្ហាបច្ចេកទេសក្នុងការប៉ាន់ប្រមាណរបស់គ.ជ.ប ។ ទោះបីយ៉ាងណា ចំនួននេះមានភាពប្រសើរជាងឆ្នាំ ២០១១ ដែលបានចុះឈ្មោះអ្នកមានសិទ្ធិបោះឆ្នោតរហូតដល់ទៅ ១០៤%។

បើសិនជាបែងចែកការចុះឈ្មោះបោះឆ្នោតតាមភេទវិញ ភាគរយនៃស្ត្រីដែលបានចុះឈ្មោះបោះឆ្នោត ៩៧,៩% បានចុះឈ្មោះបោះឆ្នោត ភាគរយនេះមានប្រហាក់ប្រហែលនឹងភាគរយបុរសដែលបានចុះឈ្មោះបោះឆ្នោត ៩៧,៣% ដែរ។ ចំនួននេះដែរធៀបការស្រាវជ្រាវឆ្នាំ ២០១១ ភាគរយស្ត្រី និងបុរសដែលបានចុះឈ្មោះបោះឆ្នោតមានការកើនឡើងប្រមាណ ៣%។ (សូមមើលឧបសម្ព័ន្ធទី៣)

សំរាប់អ្នកចុះឈ្មោះបោះឆ្នោតជាយុវជនវិញ (អាយុពី ១៨ ទៅ ៣០ឆ្នាំ) ចំនួនអ្នកដែលមានវ័យចំណាស់ដែលបានផ្តល់បទសម្ភាសន៍មានច្រើនជាង ៣ ដងនៃចំនួនយុវជន ប៉ុន្តែកំរិតភាគរយយុវជនដែលមិនបានចុះឈ្មោះបោះឆ្នោតមាន ៦,៦០% ច្រើនជាងភាគរយនៃអ្នកដែលមានវ័យចំណាស់ ១% ។

តារាងទី ២ កំរិតនៃការចុះឈ្មោះបោះឆ្នោតតាមភេទ និងអាយុ

ការចុះឈ្មោះបោះឆ្នោត	សរុប		តាមភេទ				តាមអាយុ			
	ចំនួន	%	ស្ត្រី		បុរស		យុវជន		វ័យចំណាស់	
			ចំនួន	%	ចំនួន	%	ចំនួន	%	ចំនួន	%
បានចុះឈ្មោះ	២៥៤០	៩៧,៧	១៥០០	៩៧,៩	១០៤០	៩៧,៣	៥៩២	៩៣,៤	១៩៤៨	៩៩
មិនបានចុះឈ្មោះ	៦១	២,៣	៣២	២,១០	២៩	២,៧០	៤២	៦,៦០	១៩	១
សរុប	២៦០១	១០០	១៥៣២	១០០	១០៦៩	១០០	៦៣៤	១០០	១៩៦៧	១០០

៨.១.២ កំរិតនៃអ្នកចុះឈ្មោះថ្មី ២០១២

រូបភាពទី១ បង្ហាញថាក្នុងចំណោមអ្នកបានចុះឈ្មោះបោះឆ្នោតទាំងអស់មានតែ ៤,៤% ជាអ្នកដែលទើបចុះឈ្មោះថ្មីឆ្នាំ ២០១២។ បើយោងតាមលទ្ធផលផ្លូវការនៃការពិនិត្យប្រតិបត្តិការបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០១២របស់គ.ជ.ប មានអ្នកចុះឈ្មោះថ្មីសំរាប់ឆ្នាំ២០១២ មានប្រមាណ ៩,៧%។


រូបភាពទី១ កំរិតនៃអ្នកចុះឈ្មោះថ្មី



៨.១.៣ យុវជនអាយុ ១៨ ឆ្នាំ បានចុះឈ្មោះបោះឆ្នោត

រូបភាពទី២ បង្ហាញថា យុវជនដែលគ្រប់អាយុ ១៨ឆ្នាំ គិតទៅដល់ការបោះឆ្នោតឆ្នាំ ២០១៣ មានតែ ៨៦% បានចុះឈ្មោះបោះឆ្នោត។ ចំនួននេះប្រមាណ ៣២០,០០០នាក់ បើយោងតាមរបាយការណ៍ជំរឿនឆ្នាំ ២០០៨ នៃវិទ្យាស្ថានជាតិស្ថិតិបង្ហាញថាយុវជនមានប្រមាណជាង ៣៧០,០០០នាក់ ដែលនឹងគ្រប់អាយុចុះឈ្មោះបោះឆ្នោតបើគិតទៅដល់ថ្ងៃបោះឆ្នោតឆ្នាំ២០១៣។ បើក្រឡេកមើលពីតារាងលទ្ធផលផ្លូវការរបស់គ.ជ.ប មិនបានបង្ហាញពីចំនួនអ្នកបោះឆ្នោតថ្មីដែលទើបគ្រប់អាយុ១៨ឆ្នាំទេ បើគិតទៅដល់ថ្ងៃបោះឆ្នោតឆ្នាំ ២០១៣ រួមទាំងអ្នកដែលមិនទាន់ចុះឈ្មោះបោះឆ្នោតពីមុនមក ព្រមទាំងអ្នកផ្លាស់ទីលំនៅដែលត្រូវចុះឈ្មោះថ្មី។ បើគិតទៅលើចំនួនអ្នកចុះឈ្មោះបោះឆ្នោតថ្មី ក្រុមប្រឹក្សាឃុំសង្កាត់ និងគ.ជ.ប បានចុះឈ្មោះអ្នកបោះឆ្នោតថ្មីមានចំនួន ៩៤០,៤៤៥នាក់ ដែលលើសពីការប៉ាន់ប្រមាណរបស់ខ្លួនមានត្រឹមតែ ៦១៩,៦៣០នាក់។ មានន័យថាគ.ជ.ប និងក្រុមប្រឹក្សាឃុំសង្កាត់បានចុះឈ្មោះអ្នកបោះឆ្នោតថ្មីនេះមានចំនួន១៥២% បើធៀបជាមួយនឹងតួលេខប៉ាន់ប្រមាណរបស់ខ្លួន ដែលនាំឲ្យមានភាពមិនច្បាស់លាស់អំពីអ្នកចុះឈ្មោះបោះឆ្នោតថ្មី។

រូបភាពទី២ យុវជនអាយុ១៨ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោត ២០១៣ បានចុះឈ្មោះបោះឆ្នោត




៨.១.៤ អ្នកមានសិទ្ធិចុះឈ្មោះបោះឆ្នោតដែលមិនបានចុះឈ្មោះបោះឆ្នោតប្រៀបធៀបជាមួយកំរិតអប់រំ

អ្នកផ្តល់បទសម្ភាសន៍ត្រូវបានសួរពីកំរិតនៃការសិក្សាដែលពួកគេសំរេចបាន ហើយការសិក្សាបង្ហាញពីទំនាក់ទំនងយ៉ាងសំខាន់រវាងកំរិតអប់រំ និងការចុះឈ្មោះបោះឆ្នោត (រូបភាពទី ៣) ។ ការអង្កេតស្រាវជ្រាវរបស់ខុមហ្វ្រែលបានរកឃើញ

ថា នៅមានម្ចាស់ឆ្នោតអត់បានចុះឈ្មោះបោះឆ្នោតប្រហែល ២,៣%នៃអ្នកមានសិទ្ធិចុះឈ្មោះបោះឆ្នោត។ ភាគរយខ្ពស់នៃអ្នកដែលមិនបានចុះឈ្មោះបោះឆ្នោត គឺជាអ្នកដែលមានកំរិតអប់រំត្រឹមបឋមសិក្សា (ថ្នាក់ទី១ ដល់ទី៦) ដែលក្នុងនោះមាន ៤២,៦២% នៃអ្នកដែលមិនបានចុះឈ្មោះបោះឆ្នោត និង២៤,៥៩% គឺជាអ្នកដែលមិនបានចុះឈ្មោះបោះឆ្នោតដែលមិនបានទៅសាលារៀនទាល់តែសោះ ។ ប៉ុន្តែផ្ទុយទៅវិញ ភាគរយនៃអ្នកដែលមិនបានចុះឈ្មោះបោះឆ្នោត ១៦,៣៩% គឺអ្នកដែលមានកំរិតអប់រំនៅអនុវិទ្យាល័យ (ថ្នាក់ទី៧ ដល់ទី៩)។


រូបភាពទី ៣ អ្នកមានសិទ្ធិចុះឈ្មោះបោះឆ្នោតដែលមិនបានចុះឈ្មោះបោះឆ្នោតធៀបកំរិតអប់រំ



៨.១.៥ អ្នកដែលមានសិទ្ធិចុះឈ្មោះបោះឆ្នោតដែលមិនបានចុះឈ្មោះបោះឆ្នោតប្រៀបធៀបជាមួយមុខរបរ

រូបភាពទី ៤ បង្ហាញពីទំនាក់ទំនងរវាង ការចុះឈ្មោះបោះឆ្នោត និងមុខរបរការងារ ។ ក្នុងចំណោមអ្នកមានសិទ្ធិចុះឈ្មោះបោះឆ្នោតដែលមិនបានចុះឈ្មោះបោះឆ្នោត ៨០,៣% គឺជាអ្នកដែលមានមុខរបរផ្ទាល់ខ្លួន និងមាន ៨,២% គឺជាអ្នកដែលមិនមានការងារធ្វើក្នុងរយៈពេល ១២ ខែចុងក្រោយ ហើយអ្នកដែលមានការងារដែលមានប្រាក់ខែជាប្រចាំ មាន ៦,៦% រីឯអ្នកដែលធ្វើកសិកម្ម មាន ៤,៩% ។

រូបភាពទី ៤ អ្នកមានសិទ្ធិបោះឆ្នោតមិនបានចុះឈ្មោះបោះឆ្នោតធៀបជាមួយមុខរបរ




៨.១.៦ មូលហេតុដែលមិនបានចុះឈ្មោះបោះឆ្នោត

អ្នកមានសិទ្ធិចុះឈ្មោះបោះឆ្នោត ដែលមិនបានចុះឈ្មោះបោះឆ្នោតត្រូវបានសួរពីមូលហេតុដូចមាននៅក្នុងរូបភាពទី៥ ។ ២៦,១៥% នៃអ្នកមិនបានទៅចុះឈ្មោះបោះឆ្នោតបានគិតថា ពួកគាត់មិនមានឯកសារផ្លូវការ។ បន្ទាប់ពីនេះដែរ

មាន ២០% ពួកគាត់ថា មិនបានទទួលព័ត៌មានស្តីពីការចុះឈ្មោះបោះឆ្នោត។ ១០,៧៧%នៃអ្នកមិនបានទៅចុះឈ្មោះបោះឆ្នោតដោយសារគាត់ផ្លាស់ប្តូរទីលំនៅ និងគ្មានលិខិតបញ្ជាក់ពីទីលំនៅ។ ៩,២៣%នៃអ្នកមិនបានទៅចុះឈ្មោះបោះឆ្នោតបានលើកឡើងថាពួកគាត់មិនមានពេលវេលាគ្រប់គ្រាន់ក្នុងការចុះឈ្មោះ និង៦,១៥%នៃអ្នកមិនបានទៅចុះឈ្មោះបោះឆ្នោតបានជឿជាក់ថាពួកគាត់មានឈ្មោះក្នុងបញ្ជីរួចហើយ មូលហេតុនេះអាចជាចំនុចដែលគួរឲ្យព្រួយបារម្ភ ព្រោះថាអ្នកមានសិទ្ធិបោះឆ្នោតទាំងនេះអាចប្រឈម នឹងការមិនបានបោះឆ្នោតសំរាប់ការបោះឆ្នោតនាពេលខាងមុខ ។

បើប្រៀបធៀបជាមួយការសិក្សាស្រាវជ្រាវដែលបានរកឃើញនៅឆ្នាំ ២០១១ មានលក្ខណៈខុសគ្នាពីលទ្ធផលស្រាវជ្រាវក្នុងឆ្នាំ ២០១២។ ការខុសគ្នានេះ គឺសំរាប់ឆ្នាំ ២០១២ មូលហេតុដែលម្ចាស់ឆ្នោតមិនបានទៅចុះឈ្មោះបោះឆ្នោតគឺភាគច្រើនដោយសារតែមានឯកសារផ្លូវការ បើប្រៀបធៀបការសិក្សាស្រាវជ្រាវឆ្នាំ ២០១១ មូលហេតុដែលម្ចាស់ឆ្នោតមិនបានទៅចុះឈ្មោះបោះឆ្នោតគឺដោយសារតែពួកគាត់បានជឿជាក់ថា ឈ្មោះរបស់ពួកគាត់មាននៅក្នុងបញ្ជីឈ្មោះបោះឆ្នោតរួចហើយ។ (សូមមើលឧបសម្ព័ន្ធទី៣)

រូបភាពទី ៥ មូលហេតុដែលមិនបានចុះឈ្មោះបោះឆ្នោត




៤.១.៧ អ្នកចុះឈ្មោះបោះឆ្នោតបានចុះឈ្មោះបោះឆ្នោតដោយមិនបានទៅដោយផ្ទាល់

រូបភាពទី៦ បានបង្ហាញថា ៨៦,៩% នៃអ្នកបានចុះឈ្មោះបោះឆ្នោត ដែលបានបង្ហាញមុខនៅការិយាល័យបោះឆ្នោត ឬទៅចុះឈ្មោះដោយផ្ទាល់។ ទោះបីយ៉ាងណា ១៣,១% នៃអ្នកបានចុះឈ្មោះបោះឆ្នោតបានចុះឈ្មោះបោះឆ្នោតដោយមានអ្នកចុះឈ្មោះឲ្យ (អាចជាបង ប្អូន ឪពុកម្តាយ ឬអាជ្ញាធរ) ។ នេះគឺជាការរំលោភនីតិវិធីដែលបានលើកឡើងថាអ្នកមានសិទ្ធិចុះឈ្មោះបោះឆ្នោតត្រូវចុះឈ្មោះបោះឆ្នោតដោយបង្ហាញមុខចំពោះមុខស្មៀនឃុំនៅពេលចុះឈ្មោះបោះឆ្នោត។

ការប្រៀបធៀបជាមួយឆ្នាំ ២០១១ ភាគរយនៃអ្នកបានចុះឈ្មោះបោះឆ្នោតដោយមានអ្នកចុះឈ្មោះឲ្យមានការកើនឡើង ដោយក្នុងនោះឆ្នាំ ២០១១ មានត្រឹមតែ២,៤%នៃអ្នកបានចុះឈ្មោះបោះឆ្នោតបានចុះឈ្មោះបោះឆ្នោតដោយមានអ្នកចុះឈ្មោះឲ្យ និងជាភាពមិនប្រក្រតីក្នុងការមិនគោរពនីតិវិធីរបស់គ.ជ.ប។ (សូមមើលឧបសម្ព័ន្ធទី៣)


រូបភាពទី ៦ អ្នកចុះឈ្មោះបោះឆ្នោតបានចុះឈ្មោះបោះឆ្នោតមិនបានចុះឈ្មោះដោយផ្ទាល់



៨.១.៤ អ្នកមានសិទ្ធិបោះឆ្នោតដែលជួបការលំបាកក្នុងការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត

អ្នកមានសិទ្ធិបោះឆ្នោតត្រូវបានសួរពីភាពលំបាករបស់គាត់ដូចជា “មិនលំបាកទាល់តែសោះ, មិនលំបាក, លំបាក, លំបាកខ្លះៗ និងលំបាកខ្លាំងណាស់” ។ រូបភាពទី៧បង្ហាញថា៩៦,៨%នៃអ្នកផ្តល់ចម្លើយបានជ្រើសរើស “មិនលំបាកទាល់តែសោះ និងមិនលំបាក”។ ទោះបីយ៉ាងណាក៏ដោយ២,៩%នៃអ្នកមានសិទ្ធិបោះឆ្នោតបានបង្ហាញពីភាពលំបាកខ្លះៗ ។

រូបភាពទី៧ អ្នកមានសិទ្ធិបោះឆ្នោតជួបការលំបាកក្នុងការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត




៨.២ ព័ត៌មាននៃការចុះឈ្មោះបោះឆ្នោត

៨.២.១ ប្រភពព័ត៌មាននៃការចុះឈ្មោះបោះឆ្នោត

អ្នកបោះឆ្នោតភាគច្រើនបានទទួលព័ត៌មានពីការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតតាមរយៈប្រធានភូមិមាន៧៥,៨%, វិទ្យុ ៣៤,៦% និងទូរទស្សន៍ ៣៨,៥%។ ប្រភពព័ត៌មានដែលទទួលបានពី វេទិកាសាធារណៈរបស់អង្គការសង្គមស៊ីវិលមានតិចតួចគឺ ១,៤%។ ប៉ុន្តែផ្ទុយទៅវិញ ២៤,៨% ព័ត៌មានបានមកពីអាជ្ញាធរ ដែលទាំងនេះអាចកត់សំគាល់ឃើញថាអ្នក ផ្តល់បទសម្ភាសន៍អាចផ្តល់ចម្លើយពីរដងទាក់ទងទៅនឹងការទទួលព័ត៌មានពីប្រធានភូមិនេះ អាចពិចារណា

បានថាពួកគេគិតថាប្រធានភូមិជាអាជ្ញាធរ។ ព័ត៌មានស្តីពីការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ដែលបានមកពីអ្នកជិតខាង និងក្រុមសហគមន៍ ១២% និង តាមរយៈមេក្រូ ១៩,២០% ក៏ជាប្រភពព័ត៌មានដ៏សំខាន់មួយដែរ (រូបភាពទី ៧)។

រូបភាពទី ៨ ប្រភពព័ត៌មាននៃការចុះឈ្មោះបោះឆ្នោត




៨.២.២ បញ្ជីឈ្មោះបោះឆ្នោតដំបូង

បញ្ជីឈ្មោះបោះឆ្នោតដំបូង ត្រូវបានគេផ្តុំបញ្ចូលគ្នារវាងបញ្ជីបោះឆ្នោតចុងក្រោយដែលធ្វើបច្ចុប្បន្នភាពរួច ជាមួយបញ្ជីចុះឈ្មោះបោះឆ្នោតបន្ថែម។ ហើយបញ្ជីនេះ ត្រូវបានគេបិទផ្សាយនៅការិយាល័យនៅសាលាឃុំសង្កាត់ និងកន្លែងផ្សេងទៀតនៅក្នុងឃុំសង្កាត់ បន្ទាប់ពីបញ្ចប់ការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតដើម្បីទទួលបានបណ្តឹងទាក់ទងទៅនឹងបញ្ជីឈ្មោះបោះឆ្នោត ។

រូបភាពទី ៩ បានបង្ហាញថា ភាគរយនៃការយល់ដឹងរបស់អ្នកចុះឈ្មោះបោះឆ្នោត ទៅលើបញ្ជីឈ្មោះបោះឆ្នោតដំបូងគឺមានកំរិតទាប ២៤,៥%។ ភាគរយនេះមានការកើនឡើងបើធៀបទៅនឹងឆ្នាំ២០១១ ដែលម្ចាស់ឆ្នោតយល់ដឹងពីបញ្ជីឈ្មោះបោះឆ្នោតដំបូងត្រឹមតែ ៨,៥% (សូមមើលឧបសម្ព័ន្ធទី៣) ។

រូបភាពទី៩ បញ្ជីបោះឆ្នោតដំបូង



៨.២.៣ អត្តសញ្ញាណប័ណ្ណដែលអស់សុពលភាព

នៅថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០១១ គឺជា រួមជាមួយក្រសួងមហាផ្ទៃ បានចេញសេចក្តីណែនាំក្នុងការបន្តប្រើអត្តសញ្ញាណប័ណ្ណដែលអស់សុពលភាពរហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៣ សំរាប់គោលបំណងនៃការចុះឈ្មោះបោះឆ្នោត និងសំរាប់ការបោះឆ្នោត ២០១២ និង ២០១៣ ។

តារាងទី៣ បង្ហាញថា ៧០,២% នៃអ្នកមានសិទ្ធិបោះឆ្នោតយល់ថា អត្តសញ្ញាណប័ណ្ណដែលអស់សុពលភាពអាចប្រើសំរាប់ការបោះឆ្នោត ២០១៣ ។ ២៩,៨% នៃអ្នកមានសិទ្ធិបោះឆ្នោតនិយាយថា អត្តសញ្ញាណប័ណ្ណ ដែលអស់សុពលភាពមិនអាចប្រើប្រាស់បានទេ។

សំរាប់អ្នកបានចុះឈ្មោះបោះឆ្នោតវិញ ៧០,៧% បានដឹងថា អត្តសញ្ញាណប័ណ្ណដែលអស់សុពលភាពអាចបន្តប្រើប្រាស់បាន ប៉ុន្តែ ២៩,៣% បាននិយាយថា ប័ណ្ណនេះមិនអាចប្រើប្រាស់បានទេសំរាប់ការបោះឆ្នោត ២០១៣។

តារាងទី៣ អ្នកមានសិទ្ធិបោះឆ្នោតយល់ដឹងពីអត្តសញ្ញាណប័ណ្ណអស់សុពលភាពអាចប្រើសំរាប់ការបោះឆ្នោត

លេខរៀង	ចម្លើយ	អ្នកផ្តល់បទសម្ភាសន៍		អ្នកចុះឈ្មោះបោះឆ្នោត		មិនបានចុះឈ្មោះបោះឆ្នោត	
		ចំនួន	%	ចំនួន	%	ចំនួន	%
១	អាចប្រើបាន	១៨១៥	៦៩,៩	១៧៩៣	៧០,៧	២២	៣៦,១
២	មិនអាចប្រើ	៧៨៣	៣០,១	៧៤៤	២៩,៣	៣៩	៦៣,៩
សរុប		២៥៨៨	១០០	២៥៣៧	១០០	៦១	១០០

៨.២.៤ ការយល់ដឹងរបស់ម្ចាស់ឆ្នោតទៅលើលក្ខខណ្ឌក្នុងការចុះឈ្មោះបោះឆ្នោត

អ្នកផ្តល់បទសម្ភាសន៍ត្រូវបានសួរពីលក្ខខណ្ឌក្នុងការចុះឈ្មោះបោះឆ្នោត។ លទ្ធផល បង្ហាញថា ៣៦,១០% បានឆ្លើយថាត្រូវមានអាយុ ១៨ឆ្នាំឡើងទៅគិតត្រឹមថ្ងៃបោះឆ្នោតឆ្នាំ ២០១៣ និងមាន ២៧,៤០% បានលើកឡើងថាត្រូវមានសញ្ជាតិខ្មែរ រីឯ ១២,៥% បាននិយាយត្រូវមានអាស័យដ្ឋានក្នុងឃុំសង្កាត់ដែលខ្លួនរស់នៅ។ យ៉ាងណាមិញ លក្ខខណ្ឌដែលអាចចុះឈ្មោះបោះឆ្នោតបាន ម្ចាស់ឆ្នោតត្រូវគោរពតាមលក្ខខណ្ឌចំនួន ៤ដូចជា៖ មានឯកសារបញ្ជាក់អត្តសញ្ញាណ, មានអាយុចាប់ពី១៨ឆ្នាំឡើងគិតទៅដល់ថ្ងៃបោះឆ្នោត, មានសញ្ជាតិខ្មែរ និងមានអាស័យដ្ឋានក្នុងឃុំសង្កាត់ដែលខ្លួនរស់នៅ។ នៅក្នុងនោះដែរ អ្នកចុះឈ្មោះបោះឆ្នោតដែលបានឆ្លើយត្រឹមត្រូវតាមលក្ខខណ្ឌទាំង៤ខាងលើ មានត្រឹមតែ ១០,៥% ប៉ុណ្ណោះ។


៨.៣ ការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត

៨.៣.១ អ្នកបានចុះឈ្មោះបោះឆ្នោតបានពិនិត្យឈ្មោះនៅក្នុងបញ្ជីឈ្មោះ២០១១ និង ២០១២ (មត្តិដំបូង)

បញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១២ ត្រូវបានធ្វើការបិទផ្សាយនៅសាលាឃុំសង្កាត់ ដើម្បីឲ្យប្រជាពលរដ្ឋដែលបានចុះឈ្មោះហើយធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់ឈ្មោះ បើក្នុងករណីមានទិន្នន័យខុសត្រង់កន្លែងណាមួយនោះ ប្រជាពលរដ្ឋអាចជួបស្ម័គ្រចំពោះការកែសម្រួល ។

រូបភាពទី១០ បង្ហាញថា មាន ៦៥,៧% នៃអ្នកបានចុះឈ្មោះបោះឆ្នោតបានពិនិត្យ និងផ្ទៀងផ្ទាត់ឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត២០១១ និង បញ្ជីដំបូង ២០១២។ ប៉ុន្តែ ៣៤,៣% មិនបានធ្វើការផ្ទៀងផ្ទាត់ និងពិនិត្យឈ្មោះក្នុងបញ្ជីហើយក៏អាចធ្វើការ ពិចារណាបានថាក្នុងចំណោមអ្នកទាំងនេះ អាចមានអ្នកចុះឈ្មោះខ្លះមានទិន្នន័យណាមួយខុសក្នុងបញ្ជីដែលអាចប្រឈមនឹងការបោះបង់សិទ្ធិ ឬជួបបញ្ហានៅក្នុងការបោះឆ្នោតនាពេលខាងមុខ ។


រូបភាពទី ១០ អ្នកចុះឈ្មោះបោះឆ្នោតបានពិនិត្យបញ្ជីឈ្មោះបោះឆ្នោត



៨.៣.២ មូលហេតុដែលអ្នកបានចុះឈ្មោះបោះឆ្នោតមិនបានពិនិត្យឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត ២០១១ និងបញ្ជីដំបូង ២០១២

រូបភាពទី១១ បង្ហាញថា ក្នុងចំណោមអ្នកចុះឈ្មោះបោះឆ្នោតមិនបានទៅពិនិត្យឈ្មោះ មាន ៤៩,៦% មិនបានពិនិត្យឈ្មោះ ឬផ្ទៀងផ្ទាត់ឈ្មោះក្នុងបញ្ជីដោយសារពួកគាត់គិតថា ឈ្មោះរបស់ពួកគាត់មានក្នុងបញ្ជីបោះឆ្នោតរួចហើយ។ ២២,៤% ពួកគេមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និង ២១,២០% មិនបានទទួលព័ត៌មានពីការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត។

រូបភាពទី ១១ មូលហេតុដែលមិនបានពិនិត្យឈ្មោះក្នុងបញ្ជីបោះឆ្នោត២០១១ និងបញ្ជីដំបូង២០១២




៨.៤ ភាពមិនប្រក្រត

៨.៤.១ ឯកសារសំគាល់អត្តសញ្ញាណសំរាប់ការបោះឆ្នោត

អ្នកផ្តល់បទសម្ភាសន៍ ត្រូវបានសួរពីឯកសារសំគាល់អត្តសញ្ញាណសំរាប់ការបោះឆ្នោតនាពេលខាងមុខ។ រូបភាពទី ១២ បង្ហាញថា ១%នៃអ្នកដែលបានចុះឈ្មោះបោះឆ្នោតមិនមានឯកសារសំគាល់អត្តសញ្ញាណសំរាប់ការបោះឆ្នោតនាពេល

ខាងមុខ។ ឯកសារបញ្ជាក់អត្តសញ្ញាណផ្លូវការណាមួយ សម្រាប់ប្រើនៅពេលបោះឆ្នោតមានដូចជា៖ អត្តសញ្ញាណប័ណ្ណជាតិ ខ្មែរ, លិខិតឆ្លងដែន, អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិល, អត្តសញ្ញាណប័ណ្ណកងយោធពលខេមរភូមិន្ទ, អត្តសញ្ញាណប័ណ្ណនគរបាលជាតិ, ប័ណ្ណសំគាល់ខ្លួនចេញដោយក្រសួងស្ថាប័ន, សៀវភៅគ្រួសារមានបិទរូបថតសាមីខ្លួនអ្នកបោះឆ្នោត/ប័ណ្ណសម្គាល់គ្រួសារមានបិទរូបថតសាមីខ្លួនអ្នកបោះឆ្នោត, ឆាយាគណៈមហានិកាយសុទ្ធិប័ត្រគណៈធម្មយុត្តិកនិកាយ សង្ឃជីកា និងលិខិតបញ្ជាក់អត្តសញ្ញាណសម្រាប់មប្រើឲ្យការបោះឆ្នោត។

រូបភាពទី ១២ ឯកសារសំគាល់អត្តសញ្ញាណសំរាប់ការបោះឆ្នោត



៨.៥ ភាពភ័យខ្លាច


៨.៥.១ ភាពភ័យខ្លាចរបស់អ្នកបោះឆ្នោត

រូបភាពទី ១៣ បានបង្ហាញថា ៩៨,២៦% នៃអ្នកមានសិទ្ធិបោះឆ្នោតពុំមានការភ័យខ្លាចជុំវិញការចុះឈ្មោះ និងការពិនិត្យឈ្មោះបោះឆ្នោតទេ ប៉ុន្តែមាន ១,៧៤% បានបង្ហាញពីការព្រួយបារម្ភ ។ ភាគរយនេះមានភាពប្រហាក់ប្រហែលទៅនឹងឆ្នាំ២០១១ដែរ។ (សូមមើលឧបសម្ព័ន្ធទី៣)

យោងតាមរបាយការណ៍លទ្ធផលអង្កេតស្រាវជ្រាវបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០០៨ របស់ខុមហ្វ្រែលបានបង្ហាញថា ២៣,៩% នៃអ្នកផ្តល់ចម្លើយបានបង្ហាញពីការព្រួយបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេ។

ទាំងនេះមានន័យថា អ្នកមានសិទ្ធិបោះឆ្នោត មានការព្រួយបារម្ភក្នុងករណីដែលលទ្ធផលនៃការបោះឆ្នោតបានបង្ហាញឲ្យដឹងនិងពួកគេពុំមានការព្រួយបារម្ភនៅក្នុងកំឡុងការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត។


រូបភាពទី ១៣ ភាពភ័យខ្លាចរបស់អ្នកបោះឆ្នោត



៤.៥.២ មូលហេតុដែលបណ្តាលឱ្យមានការភ័យខ្លាច

រូបភាពទី១៤ បង្ហាញពីហេតុផលដែលអ្នកមានសិទ្ធិបោះឆ្នោតមានការភ័យខ្លាចក្នុងពេលចុះឈ្មោះ និងពិនិត្យឈ្មោះបោះឆ្នោត។ ៦៦% នៃអ្នកមានសិទ្ធិបោះឆ្នោតមានភាពភ័យខ្លាច ដោយមូលហេតុមកពីមានការព្រួយបារម្ភដោយខ្លួនឯង។ ៦,៤% បារម្ភថាខ្លួនគេដឹងពីសមាសភាពគាំទ្រគណបក្ស និង ៨,៥% មានអារម្មណ៍ថាមានការបំភិតបំភ័យ។ ៨,៥% បារម្ភថាមានអំពើហិង្សា និងការគំរាមកំហែង និង ១០,៦% គឺបារម្ភពីករណីផ្សេងៗទៀត។


រូបភាពទី ១៤ មូលហេតុដែលនាំឱ្យភ័យខ្លាច



៤.៥.៣ ការស្តាប់មតិពីប្រព័ន្ធចុះឈ្មោះបោះឆ្នោត

រូបភាពទី ១៥ បង្ហាញថា ៣៩,៣% នៃអ្នកមានសិទ្ធិបោះឆ្នោតឱ្យអាជ្ញាសាសន៍ទៅលើការផ្លាស់ប្តូរប្រព័ន្ធចុះឈ្មោះបោះឆ្នោត និង ២៥% ចង់ឱ្យមានការធ្វើបច្ចុប្បន្នភាពនៃបញ្ជីឈ្មោះបោះឆ្នោត។ ទោះបីយ៉ាងណា ៣៥,៧% មិនបានឆ្លើយទាក់ទងទៅនឹងការធ្វើបច្ចុប្បន្នភាព និងការផ្លាស់ប្តូរប្រព័ន្ធចុះឈ្មោះបោះឆ្នោតទាំងស្រុងនោះទេ។

រូបភាពទី ១៥ ការស្តាប់មតិពីប្រព័ន្ធចុះឈ្មោះបោះឆ្នោត




៤.៦ ការចូលរួមរបស់អ្នកបោះឆ្នោត

៤.៦.១ អ្នកបោះឆ្នោតនិងចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥ ២០១៣

រូបភាពទី ១៦ បង្ហាញពីការចូលរួមរបស់អ្នកបោះឆ្នោតក្នុងការជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥សំរាប់ឆ្នាំ ២០១៣។ ៩៩,១% នៃអ្នកបានចុះឈ្មោះបោះឆ្នោតនឹងទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥ ឆ្នាំ២០១២ ប៉ុន្តែ ០,៩% នឹងមិនទៅបោះឆ្នោតទេ។

រូបភាពទី១៦ អ្នកបោះឆ្នោតចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ២០១៣



៤.៦.២ មូលហេតុដែលអ្នកបោះឆ្នោតមិនចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥ ២០១៣

តារាងទី៤ បង្ហាញពីហេតុផលដែលអ្នកបោះឆ្នោតនឹងមិនទៅបោះឆ្នោតឆ្នាំ២០១២។ ក្នុងចំណោមអ្នកមិនទៅបោះឆ្នោត ៣៧,១% នៃអ្នកចុះឈ្មោះបោះឆ្នោតបានលើកឡើងថា ឈ្មោះរបស់ពួកគាត់មិនមាននៅក្នុងបញ្ជីបោះឆ្នោត។ មិនចាប់អារម្មណ៍នឹងនយោបាយ។ ២៨,៦% ខ្វះឯកសារផ្លូវការ, ២២,៩% មិនចាប់អារម្មណ៍នឹងនយោបាយ, ១១,៤% មិនបានចុះឈ្មោះបោះឆ្នោត, ១១,៤% ផ្លាស់ប្តូរទីលំនៅ, ២,៩% មិនដឹងថាបោះឆ្នោតនៅពេលណា, ២,៩% ដោយសារតែពិការ, ២,៩% មិនដឹងទៅបោះឆ្នោតនៅទីណា និង ៥,៧% ជឿជាក់ថាការបោះឆ្នោតមិនធ្វើឱ្យមានការផ្លាស់ប្តូរនោះទេ។

តារាងទី ៤ មូលហេតុដែលអ្នកបោះឆ្នោតមិនចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥ ២០១៣

លេខរៀង	ចម្លើយ	ចំនួន	%
១	មិនចាប់អារម្មណ៍ក្នុងផ្នែកនយោបាយ	៨	២២,៩
២	ការបោះឆ្នោតរបស់ខ្ញុំមិនធ្វើឱ្យមានការផ្លាស់ប្តូរនោះទេ	២	៥,៧
៣	ខ្ញុំមិនមានការយល់ដឹងគ្រប់គ្រាន់ពីបញ្ហានយោបាយ	០	០
៤	មិនមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត	១៣	៣៧,១
៥	មិនអាចចុះឈ្មោះបាន	៤	១១,៤
៦	មិនដឹងពីរបៀបបោះឆ្នោត	១	២,៩
៧	មិនដឹងពេលណាគេបោះឆ្នោត	១	២,៩
៨	មិនស្គាល់កន្លែងទៅបោះឆ្នោត	១	២,៩
៩	ដោយសារតែពិការ	១	២,៩

១០	មិននៅផ្ទះ ឬផ្លាស់ប្តូរទីលំនៅ	៤	១១,៤
១១	មិនមានលុយសម្រាប់ធ្វើដំណើរទៅបោះឆ្នោត	០	០
១២	គ្មានហេតុផលពិសេសណាមួយ	០	០
១៣	មិនមានឯកសារគ្រប់គ្រាន់	១០	២៨,៦

៨.៧ ឯកសារសំរាប់ការចុះឈ្មោះបោះឆ្នោត

៨.៧.១ អ្នកប្រាសចុះឈ្មោះបោះឆ្នោតប្រើប្រាស់ឯកសារសំរាប់ការចុះឈ្មោះបោះឆ្នោត

តារាងទី៥ បានបង្ហាញពីឯកសារដែលអ្នកបានចុះឈ្មោះបោះឆ្នោតបានប្រើក្នុងកំឡុងពេលចុះឈ្មោះបោះឆ្នោត។ ៨៩% នៃអ្នកចុះឈ្មោះបោះឆ្នោតបានប្រើប្រាស់អត្តសញ្ញាណប័ណ្ណ ហើយ ៤៦,៥% ប្រើសៀវភៅគ្រួសារដែលមានបិទរូប ថត ។ ១៥,៤% បានប្រើសំបុត្រកំណើត, ៣,៣% ប្រើប្រាស់លិខិតបញ្ជាក់ទីលំនៅ និង ១,៦% បានប្រើប្រាស់ប័ណ្ណសំគាល់ គ្រួសារផ្តល់ដោយរដ្ឋកម្ពុជា។

តារាងទី ៥ អ្នកបានចុះឈ្មោះបោះឆ្នោតប្រើឯកសារសំរាប់ការចុះឈ្មោះបោះឆ្នោត

លេខរៀង	ឯកសារ	ចំនួន	%
១	អត្តសញ្ញាណប័ណ្ណជាតិខ្មែរ	២២៤៨	៨៨,៥
២	លិខិតឆ្លងដែន	៩៦	៣,៨
៣	សញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិល	៦៦	១,៤
៤	សញ្ញាណប័ណ្ណនគរបាលជាតិ	៣៨	១,៥
៥	សុទ្ធិប័ត្រគណៈធម្មយុត្តិកនិកាយ	៤	០,២
៦	ប័ណ្ណសំគាល់គ្រួសារផ្តល់ដោយរដ្ឋកម្ពុជា	១៣៧	៥,៤
៧	សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត	៥៨១	២២,៩
៨	សៀវភៅគ្រួសារមានរូបថត	១១៨១	៤៦,៥
៩	អត្តសញ្ញាណប័ណ្ណកងយោធពលខេមរភូមិន្ទ	២២	០,៩
១០	ប័ណ្ណសម្គាល់ខ្លួនចេញដោយក្រសួងស្ថាប័នរដ្ឋ	២៣	០,៩
១១	តាយាគណៈមហានិកាយ	១	០
១២	សង្ឃដីកា	១១	០,៤
១៣	លិខិតបញ្ជាក់ទីលំនៅ	១១៩	៤,៧
១៤	លិខិតបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើឲ្យការបោះឆ្នោត	៦០	២,៤
១៥	ផ្សេងៗ	២៥	១

៨.៨ ភាពត្រឹមត្រូវនៅក្នុងបញ្ជីឈ្មោះបោះឆ្នោត ២០១២

៨.៨.១ ការផ្ទៀងផ្ទាត់ទិន្នន័យអ្នកបោះឆ្នោតនៅក្នុងបញ្ជីឈ្មោះបោះឆ្នោត ២០១២ ធៀបនឹងបញ្ជីឈ្មោះបោះឆ្នោត ២០១១ និង២០០៨

ការផ្ទៀងផ្ទាត់ឯកសារអត្តសញ្ញាណអ្នកបោះឆ្នោតនេះ គឺសំដៅទៅលើការធ្វើសវនកម្មផ្ទៀងផ្ទាត់ទិន្នន័យរបស់អ្នក បោះឆ្នោត និងទិន្នន័យដែលមាននៅក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១២ និងធ្វើការប្រៀបធៀបទិន្នន័យជាមួយបញ្ជីបោះឆ្នោតឆ្នាំ ២០១១ និង ឆ្នាំ២០០៨។

តារាងទី៦ បង្ហាញថា ភាពមិនត្រឹមត្រូវមាន ២២,៩% នៃអ្នកចុះឈ្មោះបោះឆ្នោតដែលមានខុសព័ត៌មានយ៉ាងតិច មួយករណីនៅក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១២។ ភាគរយនេះមានការធ្លាក់ចុះ ១,៧% បើធៀបទៅនឹងបញ្ជីបោះឆ្នោតឆ្នាំ ២០១១ ដែលមាន ២៤,៦% និងការកើនឡើង ១,១% បើធៀបជាមួយនិងបញ្ជីបោះឆ្នោតក្នុងឆ្នាំ២០០៨ មាន ២១,៨%។

ផ្ទុយមកវិញភាគរយនេះបានបង្ហាញថា ភាពត្រឹមត្រូវនៃបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១២ មានការកើនឡើង បើធៀបនឹងបញ្ជីបោះឆ្នោតឆ្នាំ២០១១ និងឆ្នាំ២០០៨។

ខុមហ្វ្រែលបានរកឃើញថា ១៣,៥% នៃអ្នកចុះឈ្មោះបោះឆ្នោតដែលមិនមានទិន្នន័យក្នុងបញ្ជីឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១២ (ឈ្មោះរបស់ពួកគេមិនអាចរកឃើញ ឬឈ្មោះនោះបានផ្លាស់ប្តូរទាំងស្រុង)។ ប៉ុន្តែភាគរយនេះមានកំរិតទាបជាង ៣,៧% បើធៀបទៅនឹងបញ្ជីឈ្មោះអ្នកចុះឈ្មោះបោះឆ្នោតមិនឃើញនៅក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១១ (១៧,២%) និងមានកំរិតទាបជាង ៥% បើធៀបជាមួយនិងបញ្ជីឈ្មោះបោះឆ្នោតដែលរកឈ្មោះអ្នកបោះឆ្នោតមិនឃើញក្នុងឆ្នាំ២០០៨ (១៨,៥%)។ ទោះបីយ៉ាងណា ចំនួននេះ ដែលប្រហែល ១,២៥ លាននាក់នៃអ្នកចុះឈ្មោះបោះឆ្នោត ដែលអាចប្រឈមនឹងការបាត់បង់សិទ្ធិនៅក្នុងការបោះឆ្នោតនាពេលខាងមុខ។ យោងតាមរបាយការណ៍សង្កេតស្រាវជ្រាវបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០១១របស់ខុមហ្វ្រែល មានអ្នកមានសិទ្ធិបោះឆ្នោតប្រមាណ ១,៥ លាននាក់នឹងប្រឈមនឹងការបាត់បង់សិទ្ធិក្នុងការបោះឆ្នោតឆ្នាំ ២០១២។ ដូចគ្នាដែរ បន្ទាប់ពីការបោះឆ្នោតក្រុមប្រឹក្សាយុវស្ម័យសង្កាត់អាណត្តិទី ៣ ឆ្នាំ ២០១២ រួចមក ខុមហ្វ្រែលបានធ្វើការសង្កេតស្រាវជ្រាវទៅលើមូលហេតុអ្នកមិនបានទៅបោះឆ្នោតឆ្នាំ ២០១២ ឬអ្នកមិនមានទឹកខ្មៅលើម្រាមដៃ ហើយក៏បានរកឃើញថា ៤៩% នៃអ្នកមិនបានទៅបោះឆ្នោត បានទៅដល់ការិយាល័យបោះឆ្នោត ប៉ុន្តែមិនអាចបោះឆ្នោតបាន ដោយសារភាគច្រើនរកឈ្មោះមិនឃើញ។ យ៉ាងណាមិញ នៅក្នុងនោះដែរក្នុងចំណោម១៣,៥%នៃអ្នកចុះឈ្មោះបោះឆ្នោតមិនមានទិន្នន័យក្នុងបញ្ជីបោះឆ្នោតសំរាប់ការបោះឆ្នោត២០១៣ មានប្រមាណ ៦២,៨%ជាស្ត្រីនឹងមានបញ្ហាបាត់ឈ្មោះច្រើនបើធៀបជាមួយបុរសហើយប្រឈមនឹងការបាត់បង់សិទ្ធិក្នុងការបោះឆ្នោតឆ្នាំ២០១៣។

ភាពត្រឹមត្រូវនៃបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១២ មានភាពប្រសើរជាងបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១១ និងឆ្នាំ២០០៨ ប្រសិនបើគិតតែទៅលើ ថ្ងៃខែឆ្នាំកំណើត ភេទ និងឈ្មោះ។ ទោះបីយ៉ាងណាបញ្ជីនេះមានភាពត្រឹមត្រូវច្រើនប្រសិនបើគិតតែទៅលើអាស័យដ្ឋាន ។

ជាទូទៅ បញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១២ មានភាពប្រសើរ បើធៀបជាមួយបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១១ និងបញ្ជីបោះឆ្នោតក្នុងឆ្នាំ២០០៨ ចំពោះភាគរយអ្នកចុះឈ្មោះបោះឆ្នោតមានភាពមិនប្រក្រតី (មិនមានទិន្នន័យក្នុងបញ្ជី) បានធ្លាក់ចុះ ។ ភាពល្អប្រសើរនេះ អាចដោយសារតែការបង្កើនពេលវេលានៃការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតពី ៣ ទៅ ៤ខែ។

ម្យ៉ាងវិញទៀត នៅក្នុងឆ្នាំ ២០១២ គ.ជ.ប បានបន្តរៀបចំបង្ហាញពីបញ្ជីឈ្មោះបោះឆ្នោតដាក់ក្នុងវ៉ែបសាយរបស់ខ្លួន និងបានរៀបចំដាក់ប្រព័ន្ធកុំព្យូទ័រមានភ្ជាប់អ៊ីនធឺណែត នៅប្រមាណជិត ៣០០យុំ សង្កាត់ ដើម្បីឲ្យមន្ត្រីចុះឈ្មោះបោះឆ្នោតអាចផ្ទៀងផ្ទាត់ឈ្មោះ (អ្នកសុំចុះឈ្មោះថ្មី) ដើម្បីកាត់បន្ថយឈ្មោះស្ទួន និងអាចកែតម្រូវឈ្មោះអ្នកបោះឆ្នោត។ បើយោងតាមលទ្ធផលសង្កេតស្រាវជ្រាវរបស់ខុមហ្វ្រែលឆ្នាំ ២០១២ បានបង្ហាញថា ក្នុងចំណោមអ្នកចុះឈ្មោះថ្មី មាន ១៤,៣% ឈ្មោះរបស់ពួកគេពុំមានក្នុងបញ្ជីបោះឆ្នោតទេ។

តារាងទី៦ ការផ្ទៀងផ្ទាត់ទិន្នន័យអ្នកបោះឆ្នោតនៅក្នុងបញ្ជីបោះឆ្នោត២០១២ធៀបនឹងបញ្ជីបោះឆ្នោត២០១១ និង២០០៨

លេខរៀង	គុណភាពបញ្ជីបោះឆ្នោត	បញ្ជីបោះឆ្នោត ២០០៨			បញ្ជីបោះឆ្នោត ២០១១			បញ្ជីបោះឆ្នោត ២០១២		
		ត្រឹមត្រូវ %	មិនត្រឹមត្រូវ %	គ្មានក្នុងបញ្ជី %	ត្រឹមត្រូវ %	មិនត្រឹមត្រូវ %	គ្មានក្នុងបញ្ជី %	ត្រឹមត្រូវ %	មិនត្រឹមត្រូវ %	គ្មានក្នុងបញ្ជី %
១	ឈ្មោះ	៧៣,៣	៧,២	១៨,៥	៧២,៩	៩,៩	១៧,២	៨៣,៤	៣,១	១៣,៥
២	ថ្ងៃខែឆ្នាំកំណើត	៦៦,៤	១៣,៨		៦៨,៥	១៤,៣		៧៥,១	១១,៤	
៣	ភេទ	៧៧,៩	០,៤		៨២,៥	០,៣		៨៦,២	០,៣	
៤	អាស័យដ្ឋាន	៧៤,៦	៥,៦		៧៨,៨	៣,៩		៧៧	៩,៥	
៥	% អ្នកផ្តល់ចម្លើយ	៥៩,៧	២១,៨		៥៨,២	២៤,៦		៦៣,៦	២២,៩	
៦	% អ្នកផ្តល់ចម្លើយ	៦៣,៤	១៨,១		៦១,៣	២១,៥		៧១,២	១៥,៣	

(មិនគិតអាស័យដ្ឋាន)								
--------------------	--	--	--	--	--	--	--	--

៤.៤.២ ការស្វែងរកឈ្មោះអ្នកបោះឆ្នោតមិនមាននៅក្នុងបញ្ជីបោះឆ្នោតផ្លូវការនៅក្នុងបញ្ជីលុបឈ្មោះអ្នកបោះឆ្នោតរបស់គ.ជ.ប (ទំរង់ ១០១៦ និង ១០១៥)

ខុមហ្វ្រែលបានបន្តស្វែងរកឈ្មោះអ្នកបោះឆ្នោតដែលមិនមាននៅក្នុងបញ្ជីបោះឆ្នោតផ្លូវការនៅក្នុងបញ្ជីលុបឈ្មោះអ្នកបោះឆ្នោត (ទំរង់ ១០១៦¹ និងទំរង់ ១០១៧²) ក្នុងចំណោមអ្នកមានសិទ្ធិបោះឆ្នោត ៩៧,៧% ដែលឆ្លើយថាខ្លួនធ្លាប់បានចុះឈ្មោះបោះឆ្នោត មានប្រមាណ ១៣,៥% បែរជាអ្នកឈ្មោះមិនឃើញនៅក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ ២០១២របស់គ.ជ.ប។ ខុមហ្វ្រែលបានធ្វើការផ្ទៀងផ្ទាត់រកឃើញថា ក្នុងចំណោមឈ្មោះដែលរកមិនឃើញ (១៣,៥%) ក្នុងបញ្ជីបោះឆ្នោតផ្លូវការ មានប្រមាណ ២,៨៨% ត្រូវបានរកឃើញនៅក្នុងបញ្ជីលុបឈ្មោះអ្នកបោះឆ្នោត (ទំរង់ ១០១៦ និងទំរង់ ១០១៧ របស់គ.ជ.ប)។ លទ្ធផលនេះបញ្ជាក់ថា ការលុបឈ្មោះអ្នកបោះឆ្នោតធ្វើឡើងដោយមានភាពមិនប្រក្រតីបានកើតឡើង បានន័យថាសាមីខ្លួននៅមានវត្តមាននៅក្នុងឃុំសង្កាត់ដែលខ្លួនរស់នៅ និងធ្លាប់បានចុះឈ្មោះបោះឆ្នោតក្នុងឃុំសង្កាត់នោះ ប៉ុន្តែឈ្មោះរបស់ពួកគេត្រូវបានលុបចេញពីបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ ២០១២ របស់គ.ជ.ប។

តារាងទី៧ លទ្ធផលនៃការស្វែងរកឈ្មោះអ្នកបោះឆ្នោតដែលមិនមាននៅក្នុងបញ្ជីបោះឆ្នោតផ្លូវការនៅក្នុងបញ្ជីលុបឈ្មោះអ្នកបោះឆ្នោត (ទ.១០១៦ និងទ.១០១៧)

ល.រ	ឈ្មោះរាជធានី/ខេត្ត	ឈ្មោះឃុំ/សង្កាត់	លេខកូដការិយាល័យ	ចំនួនករណីភាពមិនប្រក្រតី	មូលហេតុនៃភាពមិនប្រក្រតី
១	សៀមរាប	ដូនកែវ	០២៦៦	១	រកឃើញក្នុងបញ្ជីលុប
២	ឧត្តរមានជ័យ	ផ្កាវ	០២៤១	២	រកឃើញក្នុងបញ្ជីលុបរបស់គ.ជ.ប
៣	បាត់ដំបង	កំរៀង	០៧៤១	១	ផ្លាស់ប្តូរទីលំនៅ
		តាម៉ឺន	១១១៧	១	ផ្លាស់ប្តូរទីលំនៅ
		បាសាក់	០៥៧២	១	លុបដោយមានលិខិតបញ្ជាក់ពីមេប៉ុស្ត
៤	ពោធិសាត់	កញ្ជរ	០១៣៥	១	ប្តូរការិយាល័យ
៥	បន្ទាយមានជ័យ	សំរោង	០៣១៨	១	លុបដោយមានលិខិតបញ្ជាក់ពីមេប៉ុស្ត
៦	កំពង់ចាម	ព្រែករំជេង	១៤១៣	១	ផ្លាស់ទីលំនៅចេញ
៧	រតនគិរី	កិច្ចង	០០២៧	១	ផ្លាស់ទីលំនៅចេញ

៤.៤.៣ ករណីសិក្សា៖ ការផ្ទៀងផ្ទាត់ទិន្នន័យអ្នកបោះឆ្នោតនៅក្នុងបញ្ជីបោះឆ្នោតដំបូងទទួលបានពីឃុំសង្កាត់ ជាមួយបញ្ជីបោះឆ្នោតដំបូងទទួលបានពីគ.ជ.ប

ខុមហ្វ្រែលបានបន្តធ្វើការផ្ទៀងផ្ទាត់បញ្ជីបោះឆ្នោតដំបូងទទួលបានពីឃុំសង្កាត់ និងគ.ជ.ប ដោយធ្វើការផ្ទៀងផ្ទាត់ទៅលើ ១៣៤ការិយាល័យ នៃ ១១១ឃុំសង្កាត់ នៅ១៨រាជធានី/ខេត្ត។ ការផ្ទៀងផ្ទាត់បានរកឃើញមានភាពខុសគ្នាចំនួន ១៦ករណី ឬ១៦ឈ្មោះ នៅក្នុង៨ការិយាល័យបោះឆ្នោត។ ភាពខុសគ្នានេះមានពីរករណី ក្នុងនោះករណីទី១គឺបញ្ជីដំបូងដែលទទួលបានពីគ.ជ.បមានលុបឈ្មោះអ្នកបោះឆ្នោតខុសពីបញ្ជីដំបូងដែលទទួលបានពីឃុំសង្កាត់។ ការខុសគ្នានេះអាចកើតឡើងដោយសារតែអ្នកបោះឆ្នោតមានឈ្មោះស្ទើរដូចឃុំសង្កាត់ផ្សេង ឬក៏ផ្លាស់ទីលំនៅ។ ករណីទី២គឺអាចជាក់ហុសបច្ចេកទេសរបស់គ.ជ.ប ព្រោះថាបញ្ជីដំបូងទទួលបានពីឃុំសង្កាត់បានលុបឈ្មោះអ្នកបោះឆ្នោតដោយសារមូលហេតុ

¹ ទំរង់ ១០១៦ គឺជាទម្រង់បែបបទលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតនៃការិយាល័យបោះឆ្នោតក្នុងឃុំសង្កាត់ (ករណីស្លាប់ ឬបាត់បង់សិទ្ធិ ឬផ្លាស់ចេញ ឬគ្មានទីលំនៅអចិន្ត្រៃយ៍ ឬបណ្តោះអាសន្នក្នុងឃុំសង្កាត់)។
² ទំរង់ ១០១៧ គឺជាទម្រង់បែបបទលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតនៃការិយាល័យបោះឆ្នោតក្នុងឃុំសង្កាត់ (ករណីប្តូរការិយាល័យបោះឆ្នោតក្នុងឃុំសង្កាត់តែមួយ ឬផ្លាស់ទីលំនៅចូលក្នុងឃុំសង្កាត់ ឬឈ្មោះស្ទើរដូច)។

ផ្សេងៗ ប៉ុន្តែបញ្ជីដំបូងទទួលបានពីគ.ជ.ប មិនត្រូវបានលុបឈ្មោះទាំងនោះទេ។ដោយសារមូលហេតុផ្សេងៗ ប៉ុន្តែត្រូវបានរកឃើញថា បញ្ជីដំបូងរបស់គ.ជ.ប មិនត្រូវបានលុបឈ្មោះទាំងនោះទេ។

តារាងទី៨ លទ្ធផលនៃការផ្ទៀងផ្ទាត់បញ្ជីបោះឆ្នោតដំបូងទទួលបានពីឃុំ/សង្កាត់ និងបញ្ជីបោះឆ្នោតដំបូងទទួលបានពី គ.ជ.ប

ល.រ.	ឈ្មោះរាជធានី/ខេត្ត	ឈ្មោះឃុំសង្កាត់/	លេខកូដការិយាល័យ	ចំនួនករណី ភាពមិនប្រក្រតី	មូលហេតុនៃភាពមិនប្រក្រតី
១	តាកែវ	ខ្វាវ	០៤៨៤	១	លុបឈ្មោះចេញដោយ គ.ជ.ប
២	កំពង់ចាម	កក់	១៩៦៤	៥	លុបឈ្មោះចេញដោយមូលហេតុស្មុន ដោយ គ.ជ.ប
		ជំនីក	១៩៨៨	១	ផ្លាស់ចេញដោយ គ.ជ.ប
		ព្រែកកុយ	១៨៤៩	១	លុបឈ្មោះចេញដោយមូលហេតុស្មុន ដោយ គ.ជ.ប
៣	កណ្តាល	ខ្ទមអាទាវ	១៣៤៣	១	ផ្លាស់ទីលំនៅ ដោយ គ.ជ.ប
		បែកបាន	០៦១១	៣	លុបឈ្មោះចេញ ដោយគ.ជ.ប
		ដំណាក់អំពិល	០៧០៩	២	ឃុំលុបឈ្មោះ តែ គ.ជ.ប មិនលុប
៤	កំពង់ស្ពឺ	លាំងត្រើល	០៨៨៤	២	លុបឈ្មោះចេញ ដោយ គ.ជ.ប

៨.៨.៤ ករណីសិក្សា៖ ការផ្ទៀងផ្ទាត់ទំរង់លុបឈ្មោះអ្នកបោះឆ្នោត (១០២៥) ទទួលបានពីឃុំសង្កាត់ជាមួយទំរង់លុបឈ្មោះអ្នកបោះឆ្នោត (១០១៦, ១០១៧) ទទួលបានពីគ.ជ.ប

ខុមហ្វ្រែលបន្តផ្ទៀងផ្ទាត់ទម្រង់ស្រង់ឈ្មោះអ្នកបោះឆ្នោតត្រូវលុបចេញពីបញ្ជីបោះឆ្នោត (១.១០២៥^៣) ដែលទទួលបានពីឃុំ/សង្កាត់ និងទំរង់ស្រង់ឈ្មោះអ្នកបោះឆ្នោតត្រូវលុបចេញពីបញ្ជីបោះឆ្នោត(១.១០១៦ និង១.១០១៧) ដែលទទួលបានពីគ.ជ.ប។ ទំរង់ ១០២៥ ១០១៦ និង១០១៧ ត្រូវបានធ្វើឡើងដោយមន្ត្រីទទួលបន្ទុកការចុះឈ្មោះ និងពិនិត្យឈ្មោះបោះឆ្នោត(ស្មៀន) បន្ទាប់ពីការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះស្មៀនឃុំសង្កាត់បានស្រង់ឈ្មោះដែលត្រូវលុបចេញទាំងអស់ដាក់ក្នុងទំរង់១០២៥ ដើម្បីធ្វើការប្រជុំសំរេចដោយក្រុមប្រឹក្សាឃុំសង្កាត់ពីឈ្មោះណាដែលត្រូវលុបចេញ។ បន្ទាប់ពីសំរេចរួច ឈ្មោះដែលត្រូវសំរេចថាលុបនឹងត្រូវបានកត់ត្រាចូលទៅក្នុងទំរង់១០១៦ (ករណីស្លាប់ ឬបាត់បង់សិទ្ធិ ឬផ្លាស់ទីលំនៅចេញ ឬគ្មានទីលំនៅក្នុងឃុំសង្កាត់) និងទំរង់ ១០១៧ (ករណីឈ្មោះស្មុន ឬប្តូរការិយាល័យនៅក្នុងឃុំសង្កាត់ ឬផ្លាស់ទីលំនៅចូលក្នុងឃុំសង្កាត់) ដើម្បីបញ្ជូនទៅគ.ជ.ប។ ខុមហ្វ្រែលបានធ្វើការផ្ទៀងផ្ទាត់នៅលើ ៥០ឃុំសង្កាត់ នៅ១៥ រាជធានី/ខេត្ត ដោយបានពិនិត្យឃើញមានភាពមិនប្រក្រតីចំនួន ១៣ករណី ឬ១៣ឈ្មោះដែលមិនមានក្នុងទំរង់ ១០២៥ ប៉ុន្តែរកឃើញនៅទំរង់១០១៦។ ដូច្នេះនេះគឺជាការខុសនីតិវិធីក្នុងការលុបឈ្មោះអ្នកបោះឆ្នោតដែលស្លាប់ ឬផ្លាស់ទីលំនៅចេញ ឬបាត់បង់សិទ្ធិ ឬគ្មានទីលំនៅក្នុងឃុំសង្កាត់។

តារាងទី៩ លទ្ធផលនៃការផ្ទៀងផ្ទាត់ទម្រង់លុបឈ្មោះអ្នកបោះឆ្នោត (១០២៥) ទទួលបានពីឃុំ/សង្កាត់ជាមួយទម្រង់លុបឈ្មោះអ្នកបោះឆ្នោត(១០១៦,១០១៧) ទទួលបានពីគ.ជ.ប

ល.រ	ឈ្មោះរាជធានី/ខេត្ត	ឈ្មោះឃុំ/សង្កាត់	លេខកូដការិយាល័យ	ចំនួនភាពមិនប្រក្រតី	មូលហេតុនៃភាពមិនប្រក្រតី
១	ព្រៃវែង	អ្នកលឿង	១២៨២	១	មិនមានឈ្មោះនៅទំ.១០២៥ តែមានឈ្មោះនៅទំ.១០១៦
			១២៨១	១	មិនមានឈ្មោះនៅទំ.១០២៥ តែមានឈ្មោះនៅទំ.១០១៦
			០៥៤៤	៣	មិនមានឈ្មោះនៅទំ.១០២៥ តែមានឈ្មោះ

³ ទម្រង់១០២៥ គឺជាបញ្ជីរាយនាមអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញក្នុងការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត

					នៅទំ.១០១៦
		ពាមមានជ័យ	០៥៤៩	១	មិនមានឈ្មោះនៅទំ.១០២៥ តែមានឈ្មោះនៅទំ.១០១៦
		បឹងព្រះ	០០១១	១	មិនមានឈ្មោះនៅទំ.១០២៥ តែមានឈ្មោះនៅទំ.១០១៦
			០០១៣	២	មិនមានឈ្មោះនៅទំ.១០២៥ តែមានឈ្មោះនៅទំ.១០១៦
		ព្រៃឡាយ ខ	០៥៦៦	១	មិនមានឈ្មោះនៅទំ.១០២៥ តែមានឈ្មោះនៅទំ.១០១៦
២	ក្រចេះ	ស្នួល	០២៤៤	១	មិនមានឈ្មោះនៅទំ.១០២៥ តែមានឈ្មោះនៅទំ.១០១៦
៣	សៀមរាប	ដូនកែវ	០២៥៩	២	មិនមានឈ្មោះនៅទំ.១០២៥ តែមានឈ្មោះនៅទំ.១០១៦

៨.៨.៥ ករណីសិក្សា៖ ការផ្ទៀងផ្ទាត់ទំរង់លុបឈ្មោះបោះឆ្នោតនៅក្នុងបញ្ជីបោះឆ្នោតដំបូងជាមួយបញ្ជីបោះឆ្នោតផ្លូវការរបស់គ.ជ.ប

ខុមហ្វ្រែលបានធ្វើការផ្ទៀងផ្ទាត់បញ្ជីបោះឆ្នោតដំបូង ជាមួយបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០១២ របស់ គ.ជ.ប នៅលើ ២២៦ ការិយាល័យ។ ការផ្ទៀងផ្ទាត់នេះធ្វើឡើងដើម្បីចង់ដឹងថាតើទិន្នន័យដែលមាននៅក្នុងបញ្ជីបោះឆ្នោតដំបូងដែលនឹងក្លាយជាបញ្ជីផ្លូវការ ដូចគ្នាទៅនឹងបញ្ជីផ្លូវការរបស់គ.ជ.បដែរឬទេ?

ការផ្ទៀងផ្ទាត់បានរកឃើញថាមាន២៥ករណី ឬ២៥ឈ្មោះមានភាពខុសគ្នារវាងបញ្ជីបោះឆ្នោតដំបូងដែលទទួលបានពីគ.ជ.ប ជាមួយនឹងបញ្ជីផ្លូវការឆ្នាំ ២០១២សំរាប់ការបោះឆ្នោត២០១៣របស់គ.ជ.ប។

តារាងទី១០ លទ្ធផលនៃការផ្ទៀងផ្ទាត់បញ្ជីបោះឆ្នោតដំបូងជាមួយនឹងបញ្ជីឈ្មោះបោះឆ្នោតផ្លូវការឆ្នាំ២០១២របស់គ.ជ.ប

លរ.	ឈ្មោះរាជធានី/ខេត្ត	ឈ្មោះឃុំ-សង្កាត់	លេខកូដការិយាល័យ	ចំនួនករណី ភាពមិនប្រក្រតី	មូលហេតុនៃភាពមិនប្រក្រតី
១	កំពង់ចាម	ស្រក	០៥០៦	២	បញ្ជីដំបូងកែទិន្នន័យ ប៉ុន្តែបញ្ជីផ្លូវការមិនមានកែ
			០៥០៧	៣	បញ្ជីដំបូងមានឈ្មោះ តែបញ្ជីផ្លូវការគ្មានឈ្មោះ
២	ភ្នំពេញ	ជំនីក	១៩៨៨	២	បញ្ជីដំបូងលុបឈ្មោះដោយ សារស្លាប់ តែបញ្ជីផ្លូវការមិនបានលុបឈ្មោះ
			០៤០៧	១	បញ្ជីផ្លូវការរបស់គ.ជ.ប កែឈ្មោះខុសពីបញ្ជីដំបូង
២	ភ្នំពេញ	បឹងកក់១	០៤០៧	១	បញ្ជីផ្លូវការរបស់គ.ជ.ប កែឈ្មោះខុសពីបញ្ជីដំបូង
			០៩៤៥	១	
២	ភ្នំពេញ	បឹងទំពុន	០៦២១	១	បញ្ជីផ្លូវការរបស់គ.ជ.ប កែឈ្មោះខុសពីបញ្ជីដំបូង
			០៤២៨	៣	
៣	កំពត	កណ្តាល	០៤២៨	៣	បញ្ជីដំបូងកែទិន្នន័យ តែបញ្ជីផ្លូវការមិនកែទិន្នន័យដូចបញ្ជីដំបូង
៤	កំពង់ឆ្នាំង	មេសំ	០៤៦៣	១	បញ្ជីដំបូងមានឈ្មោះ តែបាត់ឈ្មោះនៅបញ្ជីផ្លូវការ
៥	កំពង់ធំ	កំពង់ចិតខាងត្បូង	០៥១២	១	ឈ្មោះនៅបញ្ជីផ្លូវការកែឈ្មោះខុសពីបញ្ជីដំបូង
			០៥១៤	១	លុបឈ្មោះនៅបញ្ជីដំបូង តែបញ្ជីផ្លូវការមិនលុបឈ្មោះចេញ
		ត្នោតជ្រៃ	០១៣៩	១	ឈ្មោះនៅបញ្ជីផ្លូវការកែឈ្មោះខុសពីបញ្ជីដំបូង
៦	កណ្តាល	ទំនប់ធំ	១២៦៣	១	បញ្ជីដំបូងកែទិន្នន័យតែនៅបញ្ជីផ្លូវការមិនមានកែ
			បែកចាន	០៦៨៩	១

		តាលន់	១០០៨	២	បញ្ជីដំបូងមានឈ្មោះ តែបាត់ឈ្មោះនៅបញ្ជីផ្លូវការ
៧	តាកែវ	ខ្នាវ១	០៤៨៤	១	បញ្ជីដំបូងកែទិន្នន័យតែនៅបញ្ជីផ្លូវការមិនមានកែ
៨	ព្រៃវែង	កញ្ជៀច	១៤៦៤	១	បញ្ជីដំបូងមានឈ្មោះតែ១ តែនៅបញ្ជីផ្លូវការមានឈ្មោះស្អុន
៩	បាត់ដំបង	បាសាក់	១១៧២	២	បញ្ជីដំបូងកែទិន្នន័យ តែនៅបញ្ជីផ្លូវការមិនមានកែ
					បញ្ជីដំបូងលុបឈ្មោះចេញ តែបញ្ជីផ្លូវការមិនលុប

៩. សង្ខេប

តាមរយៈSVRA Plus ខុមហ្វ្រែលអាចធ្វើការសន្និដ្ឋានថាសំរាប់បញ្ជីឈ្មោះបោះឆ្នោតសំរាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ២០១៣ មានគុណភាពប្រសើរតិចតួច បើធៀបជាមួយបញ្ជីឈ្មោះបោះឆ្នោតសំរាប់បំរើការបោះឆ្នោតជ្រើសរើសឃុំសង្កាត់២០១២ និងបញ្ជីបោះឆ្នោតឆ្នាំ២០០៨ ដោយសារការខុសទិន្នន័យរបស់អ្នកបោះឆ្នោតថយចុះ ហើយឈ្មោះស្អុនក៏ថយចុះ។ មាន ១៣,៥% នៃអ្នកចុះឈ្មោះបោះឆ្នោតមិនមានទិន្នន័យ ឬខុសឈ្មោះទាំងស្រុងក្នុងបញ្ជីឈ្មោះបោះឆ្នោតផ្លូវការសំរាប់ការបោះឆ្នោត២០១៣ (ឈ្មោះរបស់ពួកគេមិនអាចរកឃើញ ឬឈ្មោះនោះអាចផ្លាស់ប្តូរទាំងស្រុង) ប្រហែលជាង ១,២៥លាននាក់ នៃអ្នកចុះឈ្មោះបោះឆ្នោតដែលអាចប្រឈមនឹងការបាត់បង់សិទ្ធិក្នុងការបោះឆ្នោតឆ្នាំ២០១៣ ចំនួននេះមានការថយចុះប្រមាណជាង ២សែននាក់ ដោយយោងតាមរបាយការណ៍អង្កេតស្រាវជ្រាវបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១១របស់ខុមហ្វ្រែល ប្រមាណ១,៥លាននាក់អ្នកចុះឈ្មោះបោះឆ្នោតបានបាត់ទិន្នន័យ ឬខុសឈ្មោះទាំងស្រុង ឬ១៧,២%នៃអ្នកចុះឈ្មោះបោះឆ្នោត។ ក្នុងចំណោមអ្នកចុះឈ្មោះដែលបាត់ទិន្នន័យ ឬខុសឈ្មោះទាំងស្រុងមានប្រមាណ២,៨៨% ត្រូវបានរកឃើញនៅក្នុងបញ្ជីលុបឈ្មោះអ្នកបោះឆ្នោត។ លទ្ធផលនេះបញ្ជាក់ថា ការលុបឈ្មោះអ្នកបោះឆ្នោតធ្វើឡើងដោយមានភាពមិនប្រក្រតីបានកើតឡើង ដោយសារម៉ឺនុងនៅមានវត្តមាននៅក្នុងឃុំសង្កាត់ដែលខ្លួនរស់នៅ និងធ្លាប់បានចុះឈ្មោះបោះឆ្នោតក្នុងឃុំសង្កាត់នោះ ប៉ុន្តែឈ្មោះរបស់ពួកគេត្រូវបានលុបចេញពីបញ្ជីបោះឆ្នោតផ្លូវការសំរាប់ការបោះឆ្នោត២០១៣។ គ.ជ.ប បានធ្វើការលុបឈ្មោះ ៤៦៨,៤៨៥នាក់ ក្នុងកំឡុងពេលចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះឆ្នាំ២០១២ ដែលស្មើនឹងប្រមាណជិត ៥%នៃអ្នកចុះឈ្មោះសរុប។

បញ្ជីបោះឆ្នោតដំបូងដែលកែសំរួលរួចទទួលបានពីឃុំសង្កាត់ដែលបានបញ្ជូនទៅគ.ជ.ប មានភាពខុសគ្នាទៅនឹងបញ្ជីបោះឆ្នោតផ្លូវការសំរាប់ការបោះឆ្នោត២០១៣។ មានការលុបឈ្មោះ អ្នកបោះឆ្នោតខុសនីតិវិធីរបស់មន្ត្រីទទួលបន្ទុកការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតក្នុងទំរង់១០២៥ ១០១៦ និង១០១៧ ក្នុងការលុបឈ្មោះស្អុន ផ្លាស់ទីលំនៅ ឬស្លាប់។ ករណីសិក្សាលើបញ្ជីឈ្មោះបោះឆ្នោតផ្លូវការសំរាប់ការបោះឆ្នោត២០១២ នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានរកឃើញថាក្នុងចំណោមឈ្មោះក្នុងបញ្ជីបោះឆ្នោត ៤,១៧៨នាក់ បានរកឃើញឈ្មោះស្អុនចំនួន១២៧ (ស្មើនឹង២៥៦ឈ្មោះ)។ ការសិក្សាដែលលើបញ្ជីបោះឆ្នោតផ្លូវការសំរាប់ការបោះឆ្នោត២០១៣គឺនៅសល់ឈ្មោះស្អុនចំនួន ៣៨(ស្មើនឹង៧៦ឈ្មោះ ឬ៣០%)។

ឧបសម្ព័ន្ធ ១ វិធីសាស្ត្រនៃការស្រាវជ្រាវ

១- វិធីសាស្ត្រនៃការជ្រើសរើសការិយាល័យសំណាក (Polling Station Sample Size Method)

វិធីសាស្ត្រនៃការជ្រើសរើសសំណាក គឺយើងផ្ដោតតាមវិធីសាស្ត្រវិសាលភាពយល់បោះឆ្នោត ដោយផ្អែកលើការសិក្សាវិធីសាស្ត្រដែលធ្លាប់បានអនុវត្តកន្លងមកដូចជា ការសាកល្បងលទ្ធផលបោះឆ្នោត២០០៧ ការបោះឆ្នោតឆ្នាំ២០០៨ “ បញ្ជូនលទ្ធផលបោះឆ្នោតលឿន២០០៨ ហៅកាត់ថា កីវីធី” និងការសិក្សាស្រាវជ្រាវបញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត២០០៨។

សំរាប់ឆ្នាំ២០១២ យើងត្រូវការប្រើប្រាស់នូវការិយាល័យសំណាក ចេញពីអ្នកមានសិទ្ធិបោះឆ្នោតក្នុងបញ្ជីឈ្មោះបោះឆ្នោតសំរាប់ឆ្នាំ២០១១។

ជំហានទី១

ការជ្រើសរើសអ្នកមានសិទ្ធិបោះឆ្នោតសំណាក យើងបានកំណត់យកមណ្ឌលចំនួន ២៤ រាជធានី/ខេត្ត ដើម្បីធ្វើកិច្ចការងារនេះ។ ដែលមានកំរិតជឿជាក់ក្នុងការវាយតម្លៃ (Confidence Level) ៩៥% និងកំរិតលំអៀង (Margin of Error) ០.៣%។

$$n = \frac{Nz^2 p(1-p)}{NE^2 + z^2 p(1-p)} = 105,488 \text{ នាក់}$$

កំណត់សំគាល់

អក្សរតំណាង	អត្ថន័យ	តំលៃ
N	ចំនួនអ្នកមានសិទ្ធិបោះឆ្នោតជាតំណាង (Sample)	១០៥,៤៨៨
N	ទិន្នន័យសរុបអ្នកបោះឆ្នោតដែលមានក្នុងបញ្ជី២០១១	៩,២០៣,៤៩៣
E	កំរិតលំអៀងដែលកំណត់យក	០.០០៣
P	ជាតំលៃ Assumed heterogeity or Variance	០.៥
Z	ជាតំលៃកំរិតជឿជាក់ ៩៥%	១.៩៦

ជំហានទី២

សិក្សារកចំនួនអ្នកបានចុះឈ្មោះបោះឆ្នោត ក្នុងមួយការិយាល័យជាមធ្យម ខាងក្រោមជាចំនួនការិយាល័យ និងអ្នកចុះឈ្មោះសរុបតាមមណ្ឌលនីមួយៗ ដូចខាងក្រោម:

ឈ្មោះរាជធានី/ខេត្ត	សរុបលទ្ធផលបញ្ជីឈ្មោះ២០១០		
	ការិយាល័យ	ចុះឈ្មោះថ្មី	ចំនួនអ្នកចុះឈ្មោះក្នុងការិយាល័យ
Banteay Mean Chey	922	459046	469
Batt Dambang	1304	679243	508
Kampong Cham	2474	1229857	476
Kampong Chhnang	662	309958	453
Kampong Speu	1019	496055	456
Kampong Thom	885	422674	474

Kamptot	802	427849	492
Kandal	1370	788168	555
Koh Kong	157	77265	433
Kratie	390	198262	487
Mondul Kiri	81	32237	386
Phnom Penh	1587	918266	560
Preah Vihear	231	112378	472
Prey Veng	1559	785822	484
Pursat	607	267460	430
Rattanak Kiri	165	78221	458
Siem Reap	1099	527953	499
Preah Sihanouk Ville	236	120495	499
Stung Treng	146	63852	413
Svay Rieng	770	386176	486
Takeo	1259	635663	496
Otdor Mean Chey	245	122499	493
Krong Keab	54	25051	412
Pailin	83	38743	439
Total	18107	9203493	

ការសិក្សាបានបង្ហាញនូវចំនួនអ្នកមានសិទ្ធិបោះឆ្នោតសរុប ដែលតិចបំផុតក្នុងមួយការិយាល័យមាន ចំនួន ៣៨៦ នាក់ ច្រើនបំផុតមានចំនួន ៥៦០នាក់ និងជាមធ្យមក្នុងមួយការិយាល័យមានចំនួន ៤៧២នាក់។

តិចបំផុតក្នុងមួយការិយាល័យ	ច្រើនបំផុតក្នុងមួយការិយាល័យ	ជាមធ្យមក្នុងមួយការិយាល័យ
386	560	472

ជំហានទី៣

ការសិក្សារកចំនួនការិយាល័យដែលតំណាងទិន្នន័យ (Sample) សំណាកដែលមានចំនួន ១០៥,៤៨៨នាក់។ នៅក្នុងជំហានទី២ ការសិក្សាមានចំនួនអ្នកចុះឈ្មោះជាមធ្យមចំនួន ៤៧២នាក់ ដូច្នេះការគណនាការិយាល័យសំណាកគឺ:

$$\text{ការិយាល័យសំណាក} = \frac{105,488}{472} = 223 \text{ ការិយាល័យ}$$

តាមការសិក្សាដោយសារតែកំណើនការិយាល័យមានការប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំ នោះយើងសន្មតយកទិន្នន័យជាចំនួនការិយាល័យសំណាក សំរាប់ការសិក្សាក្នុងការចុះឈ្មោះ ក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត២០១១ ចំនួន ២២៣ ការិយាល័យសំណាក។

ជំហានទី៤

ការសិក្សារកកំរិតលំអៀងសំរាប់ការិយាល័យ តាមរូបមន្តដូចខាងក្រោម:

$$\text{ភាគរយនៃកំរិតលំអៀងការិយាល័យ} = \frac{\sqrt{p*(1-p)}}{\sqrt{n}} * z = 6.563\%$$

ចំណាំ:

អក្សរតំណាង	អត្ថន័យ	តំលៃ
កំរិតលំអៀងការិយាល័យ	ជាកំរិតលំអៀងនៃការិយាល័យបោះឆ្នោតដែលយកមកសិក្សា បើប្រៀបធៀបជាមួយការិយាល័យសរុប	៦,៥៦៣%
P	ជាតំលៃ Assumed heterogeity or Variance	0.៥
N	ជាការិយាល័យសំណាកដែលយកមកសិក្សា	២២៣ការិយាល័យ

ដូច្នេះកំរិតលំអៀងសំរាប់ការិយាល័យសំណាកដែលយកមកសិក្សាមានកំរិតលំអៀងត្រឹមតែ ៦.៥៦៣%។

ជំហានទី៥

សិក្សារកចំនួនការិយាល័យសំណាក តាមរាជធានីខេត្តនីមួយៗ។ ដោយការិយាល័យសំណាក ដែលយើងបានប្រើមានចំនួន ៨៥០ការិយាល័យ ដែលស្មើនឹង ១,២៣% បើធៀបនឹងការិយាល័យសរុបក្នុងបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១១ មានចំនួន សរុប ១៨,១០៧ការិយាល័យ។

$$\text{ការិយាល័យសំណាក} = \frac{223}{18,107} = 0.0123$$

ដូចនេះការិយាល័យសំណាកដែលយើងយកមកប្រើសំរាប់សិក្សា មានចំនួន ១,២៣ភាគរយ នៃការិយាល័យសរុបទាំងមូល។

ដូច្នេះចំនួនការិយាល័យសំណាកតាមមណ្ឌលនីមួយៗវាជាផលគុណនៃតំលៃសមាមាត្ររវាងភាគរយនៃការិយាល័យសំណាក និងការិយាល័យតាមមណ្ឌលនីមួយៗ ដូចខាងក្រោម:

ឈ្មោះរាជធានី/ខេត្ត	ការិយាល័យសរុប	តំលៃសមាមាត្រ	ការិយាល័យសំណាក
បន្ទាយមានជ័យ	922	0.0123	11
បាត់ដំបង	1304		16
កំពង់ចាម	2474		30
កំពង់ឆ្នាំង	662		8
កំពង់ស្ពឺ	1019		12
កំពង់ធំ	885		11
កំពត	802		10
កណ្តាល	1370		17
កោះកុង	157		2
ក្រចេះ	390		5
មណ្ឌលគិរី	81		1

ភ្នំពេញ	1587		20
ព្រះវិហារ	231		3
ព្រៃវែង	1559		19
ពោធិ៍សាត់	607		8
រតនគិរី	165		2
សៀមរាប	1099		14
ព្រះសីហនុ	236		3
ស្ទឹងត្រែង	146		2
ស្វាយរៀង	770		9
តាកែវ	1259		15
ឧត្តរមានជ័យ	245		3
កែប	54		1
ប៉ៃលិន	83		1
សរុប	18107		223

២- វិធីសាស្ត្រនៃការជ្រើសរើសទីតាំងតាមមណ្ឌលនីមួយៗ (Station Sampling Method)

វិធីសាស្ត្រនេះដោយពឹងផ្អែកលើកម្មវិធី២ សំរាប់ធ្វើការជ្រើសរើស ដូចខាងក្រោម:

២.១. បញ្ចូលរាល់ការិយាល័យសរុបទាំងអស់ក្នុងមណ្ឌលនីមួយៗ ក្នុងកម្មវិធីទិន្នន័យ (Ms. Access) ដែលមានព័ត៌មានដូចជាទីតាំងរាជធានី/ខេត្ត ខណ្ឌ/ស្រុក សង្កាត់/ឃុំ លេខកូដការិយាល័យ ចំនួនអ្នកបោះឆ្នោតសរុប ម្តងមួយការិយាល័យ។

២.២. ព័ត៌មានការិយាល័យ ក្នុងកម្មវិធីទិន្នន័យ ត្រូវបំរែបំរួលទៅជាឯកសាររបស់កម្មវិធី SPSS។ បន្ទាប់មកប្រើប្រាស់កម្មវិធីវិភាគទិន្នន័យ (SPSS) ជ្រើសរើសនូវការិយាល័យសំណាកនូវចំនួនដែលត្រូវយក (ចំនួនការិយាល័យដែលត្រូវយកមើលក្នុងតារាងនៃ **ជំហានទី៥** ក្នុងជួរការិយាល័យសំណាក) ចេញពីការិយាល័យសរុបក្នុងមណ្ឌលនីមួយៗ (Random Station Sampling)។

២.៣. បន្ទាប់ពីទទួលបាននូវទីតាំង លេខកូដការិយាល័យ និងអ្នកចុះឈ្មោះសរុបក្នុងការិយាល័យ តាមចំនួនការិយាល័យ បន្ទាប់មកត្រូវបំរែបំរួលទៅជាឯកសាររបស់កម្មវិធី Ms. Access វិញ។ នៅក្នុងកម្មវិធីទិន្នន័យត្រូវស្វែងរកចំនួនអ្នកបោះឆ្នោតសរុប ក្នុងការិយាល័យសំណាកដែលយើងយកមកប្រើ។

២.៤. ដោយផ្អែកលើកម្មវិធីទិន្នន័យ យើងអាចកំណត់នូវទីតាំងរាជធានីខេត្ត ខណ្ឌ/ស្រុក សង្កាត់/ឃុំ ចំនួនអ្នកបោះឆ្នោតសរុបក្នុងការិយាល័យសំណាក។

ឈ្មោះរាជធានី/ខេត្ត	ចំនួនការិ.សំណាក	អាយុ១៨ឆ្នាំឡើង
បន្ទាយមានជ័យ	11	5707
បាត់ដំបង	16	7842
កំពង់ចាម	30	16388
កំពង់ឆ្នាំង	8	3421
កំពង់ស្ពឺ	12	6106

កំពង់ធំ	11	5885
កំពត	10	4233
កណ្តាល	17	8112
កោះកុង	2	1498
ក្រចេះ	5	2569
មណ្ឌលគិរី	1	566
ភ្នំពេញ	20	10449
ព្រះវិហារ	3	1618
ព្រៃវែង	19	8592
ពោធិ៍សាត់	8	1488
រតនគិរី	2	1051
សៀមរាប	14	7264
ព្រះសីហនុ	3	1626
ស្ទឹងត្រែង	2	665
ស្វាយរៀង	9	4404
តាកែវ	15	7948
ឧត្តរមានជ័យ	1	1993
កែប	1	405
ប៉ៃលិន	3	448
សរុប	223	110278

៣- វិធីសាស្ត្រនៃការជ្រើសរើសចំនួនអ្នកត្រូវសម្ភាសន៍តាមមណ្ឌលនីមួយៗ (Stratified Sampling Method)

៣.១. ការជ្រើសរើសអ្នកត្រូវសម្ភាសន៍សរុបក្នុងមណ្ឌលនីមួយៗ

ដោយផ្អែកលើចំនួនអ្នកបោះឆ្នោតក្នុងការិយាល័យសំណាក យើងមានរូបមន្តកំណត់រកចំនួនអ្នកសម្ភាសន៍សំណាកតាមមណ្ឌលនីមួយៗ ក្នុងកំរិតជឿជាក់ (Confidence level) 99% និងកំរិតលំអៀង (Margin of error) 2.5% ដូចខាងក្រោម:

$$n = \frac{NZ_{\alpha/2}^2}{4(N-1)E^2 + Z_{\alpha/2}^2}$$

កំណត់សំគាល់	
n	ចំនួនអ្នកសម្ភាសន៍ត្រូវយកមកសម្ភាសន៍ (Sample Size)
N	ទិន្នន័យអ្នកចុះឈ្មោះសរុបក្នុងការិយាល័យសំណាក
E	កំរិតលំអៀង ២,៥%
$Z_{\alpha/2}^2$	មេគុណនៃរបាយទិន្នន័យដែលប្រែប្រួលតាមកំរិតជឿជាក់ (Coefficient of Normal Distribution)

ខាងក្រោមនេះ ជាលទ្ធផលដែលបង្ហាញពីទិន្នន័យអ្នកត្រូវសម្ភាសន៍ តំណាងថ្នាក់ជាតិ:

$$n = \frac{NZ_{\alpha/2}^2}{4(N-1)E^2 + Z_{\alpha/2}^2} = \frac{110278 \times 2.58^2}{4 \times (110278 - 1) \times 0.025^2 + 2.58^2} = 2600$$

៣.២. វិធីសាស្ត្រជ្រើសរើសសំណាកក្នុងការិយាល័យនិមួយៗតាមរាជធានីខេត្ត (Selection of Sample of Interviewee in each Polling Station)

ទិន្នន័យដែលទទួលបានសំរាប់តំណាងថ្នាក់ជាតិមានចំនួន ២៦០០នាក់ ដែលត្រូវសំភាសន៍នៅទូទាំងប្រទេស។ ទិន្នន័យដែលជាតំណាងនេះ បើគិតជាសមាមាត្រ គឺមានចំនួនដូចខាងក្រោម៖

$$\text{សមាមាត្រទិន្នន័យអ្នកបោះឆ្នោតសំណាក} = \frac{2600}{110,278} = 0.02357$$

ល.រ	ឈ្មោះរាជធានីខេត្ត	ប្រុស/ ខ្លួន	សន្តាន/ ឃុំ	ចំនួនការិ.សំភាសន៍	លេខ១៨ឆ្នាំឡើង	ចំនួនគ្រូសំភាសន៍
១	បន្ទាយមានជ័យ	7	11	11	5707	135
២	បាត់ដំបង	9	15	16	7842	185
៣	កំពង់ចាម	13	26	30	16388	387
៤	កំពង់ឆ្នាំង	4	8	8	3421	80
៥	កំពង់ស្ពឺ	6	13	12	6106	144
៦	កំពង់ធំ	5	10	11	5885	140
៧	កំពត	5	9	10	4233	100
៨	កណ្តាល	9	17	17	8112	191
៩	កោះកុង	1	2	2	1498	35
១០	ក្រចេះ	4	5	5	2569	60
១១	មណ្ឌលគីរី	1	1	1	566	13
១២	ភ្នំពេញ	9	19	20	10449	246
១៣	ព្រះវិហារ	3	3	3	1618	38
១៤	ព្រៃវែង	11	18	19	8592	203
១៥	ពោធិសាត់	2	3	8	1488	35
១៦	រតនគិរី	2	2	2	1051	25
១៧	សៀមរាប	6	13	14	7264	171
១៨	ក្រុងព្រះសីហនុ	2	3	3	1626	38
១៩	ស្ទឹងត្រែង	2	2	2	665	16
២០	ស្វាយរៀង	6	8	9	4404	104
២១	តាកែវ	8	14	15	7948	187
២២	ឧត្តរមានជ័យ	2	3	1	1993	47
២៣	កែប	1	1	1	405	10
២៤	ប៉ៃលិន	1	1	3	448	10
	សរុប	119	207	223	110,278	2,600

៣.២. វិធីសាស្ត្រជ្រើសរើសសំណាកក្នុងការិយាល័យនីមួយៗ

ក្រោយពីទទួលបានចំនួនអ្នកសំភាសន៍សរុបតាមមណ្ឌលនីមួយៗ យើងប្រើប្រាស់វិធីសាស្ត្រ Stratified Sampling Method ដើម្បីរកចំនួនអ្នកសម្ភាសន៍តាមការិយាល័យនីមួយៗ ដែលអាស្រ័យលើការចុះឈ្មោះរបស់ប្រជាពលរដ្ឋ ដែលហៅថា (Strata) ។

ខាងក្រោមនេះ ជាវិធីគណនារកចំនួនអ្នកបោះឆ្នោតតាមការិយាល័យក្នុងរាជធានីខេត្ត ដែលសមមាត្រទៅនឹងអ្នកបោះឆ្នោតសរុបការិយាល័យសំណាកក្នុងបញ្ជីឈ្មោះបោះឆ្នោត២០១១ (Proportion of the Interviewee) ។

$$n_i = n * P_i , (i=1,2,3,...,24)$$

n_i ជាចំនួនអ្នកត្រូវសម្ភាសន៍ក្នុងការិយាល័យសំណាកនីមួយៗ ដែលទទួលបានពីតំលៃសមមាត្រ P_i
 n ជាចំនួនអ្នកត្រូវសម្ភាសន៍សរុបក្នុងការិយាល័យសំណាកសរុបក្នុងមណ្ឌលនីមួយៗ ដែលបានពីការគណនា (ចំណុច៣)

P_i ជាតំលៃសមមាត្រនៃអ្នកមានឈ្មោះបោះឆ្នោតក្នុងការិយាល័យសំណាកនីមួយៗតាមមណ្ឌល $i=1,2,3,...$ ជាចំនួនការិយាល័យក្នុងមណ្ឌលនីមួយៗ ដែលយកមកសិក្សា (Strata)

ចំណាំ: P_i ជាតំលៃមួយដែលយើងប្រើប្រាស់រូបមន្ត Proportion សំរាប់តំលៃសមមាត្រតាមការិយាល័យក្នុងមណ្ឌលនីមួយៗ

$$P_i = N_i / N$$

P_i ជាតំលៃសមមាត្រចំនួនអ្នកបោះឆ្នោតក្នុងការិយាល័យសំណាកតាមមណ្ឌលនីមួយៗ

N_i ជាចំនួនអ្នកបានចុះឈ្មោះបោះឆ្នោតសរុបតាមការិយាល័យសំណាកនីមួយៗក្នុងមណ្ឌល

N ជាចំនួនអ្នកបោះឆ្នោតសរុបក្នុងមណ្ឌលនីមួយៗ (ការិយាល័យសំណាក)

រាល់ព័ត៌មានលំអិតដែលទាក់ទងចំនួនអ្នកត្រូវសំភាសន៍ក្នុងការិយាល័យសំណាកនីមួយៗ តាមមណ្ឌលនីមួយៗ និងទីតាំងការិយាល័យ សូមមើលតារាងភ្ជាប់ជាមួយ ដែលបានសិក្សាចេញពីកម្មវិធីទិន្នន័យ (Ms. Access) ។

៤- វិធីសាស្ត្រជ្រើសរើសអ្នកមានសិទ្ធិបោះឆ្នោតដើម្បីសម្ភាសន៍

ក្រុមការងារសម្ភាសន៍ទាំងអស់ ត្រូវតែកំណត់យកចំនួនមនុស្សមកសម្ភាសន៍ តាមចំនួនដែលបានកំណត់ក្នុងភូមិ និងត្រូវគោរព តាមគោលការណ៍។

សំរាប់វិធីសាស្ត្រក្នុងការជ្រើសរើសនេះខុមហ្វ្រែលបានប្រើប្រាស់វិធីសាស្ត្រមួយដែល ហៅថា “ការជ្រើសរើសដោយបង្កើតប្រព័ន្ធ ចៃដន្យ (Systematic Random Sampling Method)” ដែលមាន ៣ជំណាក់កាល ដូចខាងក្រោម:

៤.១. វិធីសាស្ត្រកំណត់ចំនួនខ្ទង់ផ្ទះសំរាប់ជ្រើសរើស (Interval Scale)

ដើម្បីកំណត់យកផ្ទះដែលត្រូវសំភាសន៍ វាអាស្រ័យលើចំនួនខ្ទង់ផ្ទះ (មួយផ្ទះមួយគ្រួសារ) ដែលមាននៅក្នុងភូមិ ដូចនេះដើម្បីជ្រើសរើសយកផ្ទះ ជាដំបូងអ្នកសម្ភាសន៍ត្រូវតែជួបជាមួយមេភូមិ ឬសមាជិកភូមិណាមួយ ដើម្បីសួរពីចំនួនគ្រួសារនៅក្នុងភូមិនេះ។ បន្ទាប់មកអ្នកត្រូវដឹងថា តើភូមិនេះត្រូវការជ្រើសរើសមនុស្សសម្ភាសន៍ប៉ុន្មាននាក់?។ ក្នុងករណីមានព័ត៌មានទាំងអស់នេះហើយ អ្នកត្រូវកំណត់ រក ចន្លោះនៃការជ្រើសរើស Interval Scale ដូចខាងក្រោម:

$$\text{Interval Scale (Int)} = \frac{N_i}{n_i}$$

N_i ជាចំនួនខ្ទង់ផ្ទះសរុបក្នុងភូមិ

n_i ជាចំនួនអ្នកត្រូវធ្វើការសម្ភាសន៍ក្នុងភូមិ

ឧទាហរណ៍៖ ក្នុងភូមិនេះមានចំនួន ៥០គ្រួសារ ម្យ៉ាងទៀតក្នុងភូមិនេះត្រូវការសម្ភាសន៍ ៥នាក់ ដូចនេះការរាប់ផ្ទះដើម្បីធ្វើការសម្ភាសន៍គឺ រាប់គ្រប់ ១០ផ្ទះ យកមួយ ពីព្រោះ ៥០ផ្ទះ/៥នាក់ = ១០ផ្ទះ។

ចំណាំ៖ ករណីអគារមានចំនួនច្រើនជាន់ ហើយគ្រួសាររស់នៅ មានតែមួយគ្រួសារ នោះអគារច្រើនជាន់យើងគិតមួយទេ។

៤.២. ការជ្រើសរើសផ្ទះដើម្បីចូលសម្ភាសន៍ដំបូង (Selection of the first household)

ដើម្បីជ្រើសរើសផ្ទះដំបូង អ្នកត្រូវធ្វើការចាប់ឆ្នោតដោយចៃដន្យ (សន្លឹកឆ្នោតមានលេខ ១ ដល់លេខ ៥)។ ពេលចាប់បានលេខណាមួយ ចូរអ្នករាប់ផ្ទះពីទីតាំងដំបូងគេដែលអ្នកចាប់ផ្តើមអង្កេតដល់ទីតាំងផ្ទះដែលជាលេខ ដែលអ្នកចាប់បាន (សន្លឹកឆ្នោត) ហើយចាត់ទុកថាផ្ទះ នោះជាផ្ទះទីមួយក្នុងការសម្ភាសន៍ ។ ផ្ទះដែលត្រូវសម្ភាសន៍បន្តទៀត គឺជាទីតាំងផ្ទះដែលអ្នកជ្រើសរើសដោយផ្លោះទៅតាមតំលៃចន្លោះ (Interval Scale) ដែលបានកំណត់ ។

៤.៣. ការជ្រើសរើសសមាជិកគ្រួសារដើម្បីសម្ភាសន៍ (Selection the Interview in Household)

- ជំហានទី១ នៅពេលចូលដល់គ្រួសារដែលត្រូវធ្វើការសម្ភាសន៍ ជាដំបូងអ្នកត្រូវសួរឈ្មោះ សមាជិកគ្រួសារដែលមានអាយុ ចាប់ពី ១៨ឆ្នាំ ឡើង ហើយកត់ត្រាវាចូលទៅក្នុងតារាងបញ្ជី។
- ជំហានទី២ អ្នកត្រូវមើលឈ្មោះណាមួយដែលមានព្យញ្ជនៈទី១ ជាព្យញ្ជនៈដើមគេ ត្រូវយកឈ្មោះអ្នកនោះ មកសម្ភាសន៍។ តែបើសិនជាព្យញ្ជនៈទី១ ដូចគ្នា អ្នកត្រូវមើលបន្តទៅស្រៈ ឬព្យញ្ជនៈទី២ ទៀត។ បើសិនជាស្រៈ ឬព្យញ្ជនៈណាដើមគេ អ្នកត្រូវសម្ភាសន៍ អ្នកនោះ។

ឧទាហរណ៍ជាចំណេះដឹងក្នុងការជ្រើសរើស

នៅក្នុងភូមិ “ក” មានផ្ទះចំនួន ៦០ខ្ទង់។ ក្នុងភូមិនេះខ្ញុំត្រូវការសម្ភាសន៍មនុស្ស ១០នាក់។ ដូចនេះដើម្បីបានអ្នកត្រូវសម្ភាសន៍ម្នាក់ អ្នកត្រូវអនុវត្តជំហានៗ ដូចខាងក្រោម៖

- ជំហានទី១ ជាដំបូងខ្ញុំគណនារកចន្លោះនៃការជ្រើសរើស (៦០ផ្ទះ/១០នាក់=០៦ផ្ទះ) ខ្ញុំទទួលបាន ០៦ផ្ទះរាប់មួយ
- ជំហានទី២ យើងមានសន្លឹកឆ្នោត ៥សន្លឹក ដែលសន្លឹកនីមួយៗសរសេរលេខ១ រហូតដល់លេខ៥ដាក់ ក្នុងហោប៉ៅ។នៅពេល នោះខ្ញុំលូកដៃចាប់យកសន្លឹកឆ្នោតដោយចៃដន្យពីក្នុងហោប៉ៅ ១សន្លឹក (ចាប់ចំលេខ៣)។
- ជំហានទី៣ ជាដំបូងខ្ញុំរាប់ផ្ទះដើមភូមិ ដែលខ្ញុំកំណត់ថាជាផ្ទះទី១ រាប់រហូតដល់ផ្ទះទី៣ ហើយខ្ញុំចូលសម្ភាសន៍សមាជិក ក្នុងផ្ទះនោះតែម្តង។
- ជំហានទី៤ ជួបសមាជិកគ្រួសារណាមួយ រួចសួរឈ្មោះសមាជិកគ្រួសារនោះ ដោយកត់ត្រាចូលបញ្ជី “បញ្ជីឈ្មោះសមាជិក គ្រួសារ” ដូចខាងក្រោម៖

ល.រ	ឈ្មោះសមាជិក គ្រួសារ	ភេទ	អាយុ	អ្នកត្រូវសម្ភាសន៍	មានវត្តមាន
១	ចាន់រស្មី	ប្រុស	២០	<input checked="" type="checkbox"/>	<input checked="" type="checkbox"/>
២	តារា	ប្រុស	៣០	<input type="checkbox"/>	<input type="checkbox"/>
៣	បុប្ផា	ស្រី	២២	<input type="checkbox"/>	<input checked="" type="checkbox"/>

ការយកឈ្មោះ “ចាន់រស្មី” ដោយសារតែឈ្មោះគាត់ មានព្យញ្ជនៈនៅដើមគេ។

- ជំហានទី៥ ដោយយោងលើការគណនាក្នុងជំហានទី១ អ្នកសម្ភាសន៍ត្រូវរាប់បន្ថែមទៀតចាប់ពីផ្ទះអ្នកសម្ភាសន៍ទី១ ដើម្បីសម្ភាសន៍អ្នកទី២ និងធ្វើដំណើរ រហូតគ្រប់ចំនួន ១០នាក់ ដែលត្រូវយកពីក្នុងភូមិនេះ។

៥. ការត្រួតពិនិត្យសកម្មភាពសម្ភាសន៍ និងប្រមូលទំរង់

នៅក្នុងពេលធ្វើការសម្ភាសន៍ ដើម្បីធ្វើការត្រួតពិនិត្យ លើសកម្មភាពការងារ យើងបានរៀបចំក្រុមត្រួតពិនិត្យដូចជា៖ ក្រុមការងារស្នាក់ការកណ្តាល ក្រុមការងារខេត្តក្រុង ប្រធានក្រុមការងារមូលដ្ឋាន។ ក្រុមទាំងនេះមានសកម្មភាព ដូចខាងក្រោម៖

៥.១. ប្រធានក្រុមការងារមូលដ្ឋាន៖ ចុះទៅត្រួតពិនិត្យសមធិកក្រុមរបស់ខ្លួន ដែលកំពុងធ្វើការ បន្ទាប់មកប្រមូលទំរង់សំណួរ ដែលសមាជិកក្រុមបានធ្វើហើយ យកមកត្រួតពិនិត្យមើលការបំពេញទំរង់សំណួរថាតើត្រឹមត្រូវឬអត់។ បើសិនជាការត្រួតពិនិត្យមើលឃើញថាមិនត្រឹមត្រូវទេ ត្រូវតែឱ្យសមធិកក្រុមធ្វើការសម្ភាសន៍ម្តងទៀត ឬរកវិធីដោះស្រាយតាមបញ្ហាកើតមាន។

ចំណាំ ពេលសម្ភាសន៍ចប់ ប្រធានក្រុមការងារត្រូវតែប្រមូលទំរង់សំណួរពីសមាជិកក្រុម របស់ខ្លួនរួច និងកែឱ្យរួចរាល់ដោយបញ្ចូលឈ្មោះ និងចុះហត្ថលេខាប្រធានក្រុម និងត្រូវបញ្ជូនឈ្មោះនោះមកលេខាខេត្តក្រុង ឬអ្នកទទួលខុសត្រូវខេត្ត។

៥.២. ក្រុមការងារខេត្តក្រុង ៖ ត្រូវធ្វើការត្រួតពិនិត្យលើទំរង់របាយការណ៍ដែលទទួលបានពីប្រធានក្រុមការងារមូលដ្ឋានម្តងទៀត។ ការត្រួតពិនិត្យនេះជួយកាត់បន្ថយភាពមិនពេញលេញ ឬកំហុសដែលកើតឡើងពីការមិនបំពេញ ឬការមើលដោយមិនយកចិត្តទុកដាក់ពីប្រធានក្រុមការងារមូលដ្ឋាន បន្ទាប់មកទើបប្រមូលទំរង់នេះបញ្ជូនមកស្នាក់ការកណ្តាលខុមហ្វ្រែលភ្នំពេញ។

៥.៣. ក្រុមការងារស្នាក់ការកណ្តាល៖ រៀបចំធ្វើសកម្មភាពដូចខាងក្រោម៖

៥.៣.១. ត្រូវទូរស័ព្ទទំនាក់ទំនងជាប្រចាំក្នុងមួយថ្ងៃ ០២ដង (ព្រឹក និងល្ងាច) ទៅប្រធានក្រុម ការងារមូលដ្ឋាន ឬលេខាធិការខេត្ត ដើម្បីសាកសួរពីបញ្ហាដែលកើតមាន ឬផលវិបាកផ្សេងៗ។

៥.៣.២. នៅក្នុងពេលចុះសម្ភាសន៍ ក្រុមការងារនេះអាចចុះទៅមើល ខេត្តណាមួយដែលបានចាត់តាំង ដើម្បីឱ្យទៅមើលអ្នកសម្ភាសន៍ ដើម្បីសិក្សាថាតើអ្នកសម្ភាសន៍ បំពេញកិច្ចការការត្រូវតាមវិធីសាស្ត្រ? ចំទីតាំងដែលបានកំណត់ឱ្យឬអត់? គាត់ចុះធ្វើការមែនឬអត់?។

៥.៣.៣. នៅពេលទទួលទំរង់សំណួរ ពីរាជធានីខេត្ត ក្រុមនេះត្រូវធ្វើការត្រួតពិនិត្យលើទំរង់សំណួរម្តងទៀត

៦. ការត្រួតពិនិត្យលើទំរង់សំណួរក្នុងកម្មវិធីបញ្ជូលទិន្នន័យ

សកម្មភាពបញ្ជូលទិន្នន័យត្រូវធ្វើការត្រួតពិនិត្យ និងការរើសដូចខាងក្រោម៖

៦.១.ជ្រើសរើសអ្នកបញ្ចូលទិន្នន័យ

- អ្នកបញ្ចូលទិន្នន័យជាអ្នកដែលចេះប្រើប្រាស់កុំព្យូទ័រ កម្មវិធី Ms. Access
- អាចបញ្ចូលទិន្នន័យបាន មួយទំរង់ ក្នុងមួយរយៈពេល ៥-៧នាទី

៦.២.អ្នកបញ្ចូលត្រូវឆ្លងកាត់ការបង្រៀនពីកម្មវិធីបញ្ចូលនេះ

៦.៣.ពេលបញ្ចូលទិន្នន័យត្រូវជ្រើសរើសមនុស្ស ០២នាក់ ពីក្រុមការងារស្នាក់ការកណ្តាល ដើម្បីត្រួតពិនិត្យលើការបញ្ចូលទិន្នន័យ

៦.៤.រៀងរាល់ថ្ងៃត្រូវត្រួតពិនិត្យ ដូចខាងក្រោម:

- ជ្រើសរើសទិន្នន័យដែលបានបញ្ចូល ចំនួន ៥% ក្នុងមួយថ្ងៃ ដើម្បីមើល និងផ្ទៀងផ្ទាត់អ្នកបញ្ចូលថាត្រឹមត្រូវ ដែរឬទេ?
- ក្នុងពេលត្រួតពិនិត្យ បើសិនជាបានរកឃើញថា អ្នកបញ្ចូលណាម្នាក់មានកំហុសក្នុង ៥% ដំបូង ពេលនោះត្រូវជ្រើសរើស ទិន្នន័យអ្នកបញ្ចូលនោះចំនួន ៥% បន្ថែមទៀត ដើម្បីមើល។ ក្នុងករណីកំហុសកើតឡើងលើសពី ៥% ត្រូវមើលឡើងវិញ ទាំងអស់។

៦.៥.ក្រោយពេលបញ្ចូលចប់ទាំងអស់ត្រូវមើល ទិន្នន័យ ៥% ឡើងវិញទៀតដើម្បីឱ្យប្រាកដថា ទិន្នន័យដែលបានបញ្ចូល មានគុណ ភាពល្អ និងវិភាគអាចទទួលយកបាន ។

៧.វិធីសាស្ត្រវិភាគទិន្នន័យ

នៅក្នុងការវិភាគ យើងបានប្រើប្រាស់នូវវិធីសាស្ត្រស្ថិតិមួយចំនួន តាមតារាងដែលត្រូវវិភាគ ដូចខាងក្រោម:

៧.១.សិក្សារកកាតរយនៃទិន្នន័យសំរាប់វិភាគ ដោយប្រើ Analyze Descriptive Frequency។ ឧទាហរណ៍: តើមានអ្នកមានសិទ្ធិបោះឆ្នោត ទៅចុះឈ្មោះបោះឆ្នោតប៉ុន្មាននាក់ (សំណួរទី១)។

៧.២.សិក្សាប្រៀបធៀបទិន្នន័យតាមផ្នែកផ្សេងៗគ្នានៃចំណើយ ដោយប្រើប្រាស់ Model Crosstab by layer សំរាប់វិភាគចំណើយ។ ក្នុងនោះយើងបានសិក្សាលើតារាងរបស់ Model crosstab layer ដើម្បីចង់ដឹងថាអ្នកទៅចុះឈ្មោះបោះឆ្នោត និងមិនទៅចុះឈ្មោះបោះឆ្នោត (សំណួរទី៨) ជាមួយខេត្តរាជធានីនីមួយៗ (សំណួរទី៣) តើស្ត្រីនិងបុរសមានចំនួនកាតរយដូចគ្នាដែរឬទេ? (សំណួរទី១)។

៧.៣.ការប្រើប្រាស់វិធីសាស្ត្ររកទំនាក់ទំនងនៃចំណើយដែលជា ចំណើយបែបគុណភាព (Quality answer) តាមរយៈ Crosstab data ជាមួយ Model Chi-square ដើម្បីសិក្សាពី កំរិតប្រែប្រួល របស់វា ថាតើវាអាស្រ័យគ្នាដែរឬទេ។ នៅក្នុងគំរោងស្រាវជ្រាវ យើងចង់ដឹងថា តើមុខរបររបស់អ្នកមានសិទ្ធិបោះឆ្នោត (សំណួរទី៧) វាពិតជាហេតុផលដែលធ្វើឱ្យអ្នកមានសិទ្ធិបោះឆ្នោតទៅ ឬមិនទៅ ចុះឈ្មោះបោះឆ្នោតមែនឬទេ?។

៧.៤.ការសិក្សា និងប្រើប្រាស់ Log-linear សំរាប់សិក្សារកភាពបំរែបំរួលនៃអាញត្តិ (Variable) ជាច្រើន ថាតើវាមានទំនាក់ទំនងរវាង គ្នាដែរឬទេ និងដើម្បីងាយស្រួលកសាងតារាងលទ្ធផលថ្មីមួយដែលមានទំនាក់ទំនងអាចជឿជាក់សំរាប់វិភាគរបាយការណ៍។ ក្នុងគំរោងស្រាវជ្រាវនេះ យើងបាន សិក្សាលើសំណួរមួយចំនួនដើម្បីមើលភាពបំរែបំរួលនៃទំនាក់ទំនងរបស់វា ថាតើការលំបាករបស់ប្រជាពលរដ្ឋក្នុងការទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោតជារៀងរាល់ឆ្នាំ (សំណួរទី៣១) ស្ត្រី ឬបុរស (សំណួរទី២) ក្មេងឬចាស់ (សំណួរទី១) មានការលំបាកដូចម្តេចដែរ បើប្រៀបធៀបតាមខេត្តរាជធានីនីមួយៗ (សំណួរទី៣)។

ឧបសម្ព័ន្ធ ២ កម្រងសំណួរសម្រាប់ការអង្កេត



គណៈកម្មាធិការដើម្បីការបោះឆ្នោត ដោយសេរី និងយុត្តិធម៌លើកម្ពុជា

ទម្រង់ស្រាវជ្រាវអំពីបញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត

ឈ្មោះអ្នកទៅសម្ភាសន៍:		ហត្ថលេខាអ្នកទៅសម្ភាសន៍:	
ទីតាំងអ្នកត្រូវសម្ភាសន៍ ភូមិ:		ឃុំ-សង្កាត់:	
ក្រុង-ស្រុក-ខណ្ឌ:		រាជធានី-ខេត្ត:	
ថ្ងៃ/ខែ/ឆ្នាំ បំពេញទម្រង់:	ថ្ងៃ ខែ ឆ្នាំ ២០១២	ពេលវេលាចាប់ផ្តើម និងបញ្ចប់:	
ឈ្មោះអ្នកត្រួតពិនិត្យថ្នាក់ខេត្ត:		ហត្ថលេខាអ្នកត្រួតពិនិត្យថ្នាក់ខេត្ត:	

I. ព័ត៌មានស្តីពីប្រជាសាមី

១. តើអ្នកផ្តល់បទសម្ភាសន៍ (អ្នកសម្ភាសន៍ត្រូវមើលជាក់ស្តែង)

- ១.ស្រី ២.ប្រុស

២. តើអ្នកមានអាយុប៉ុន្មាន?.....ឆ្នាំ(អ្នកសម្ភាសន៍ត្រូវសួរជាក់ស្តែង)

៣. ទីកន្លែងកំណើត ភូមិ.....ឃុំ/សង្កាត់.....ស្រុក/ខណ្ឌ.....ខេត្ត/រាជធានី.....។

៤. ការអង្កេតមើលជាក់ស្តែង តើការនិយាយ និងស្ថានភាពរបស់គាត់ តើជាជនជាតិអ្វី? (ចម្លើយមានតែ១)

- ១=ខ្មែរ ២=ចិន ៣=បាម ៤=វៀតណាម ៥=ជនជាតិដើមខ្មែរភាគតិច
 ៦=ផ្សេងៗ.....

៥. ស្ថានភាពអ្នកផ្តល់បទសម្ភាសន៍ (ចម្លើយលើសពី១)

- ១=អ្នកសុំមាន ឬអ្នកគ្មានផ្ទះសំបែង ២=ជនពិការ ៣=ជនជាតិភាគតិច ៤= អ្នកបានបណ្តេញចេញ
 ៥=ជនធម្មតា

៦. តើអ្នកចេះអាន និង/ឬចេះសរសេរភាសាខ្មែរ ដែរឬទេ? (ចម្លើយមានតែ១)

- ១.ចេះអាន ២.ចេះសរសេរ ៣.មិនចេះអាន និងសរសេរ ៤.បដិសេធន៍ ឆ្លើយ

៧. តើអ្នកបានសិក្សាដល់កំរិតណា? (ចម្លើយមានតែ ១)

<input type="checkbox"/>	១.មិនដែលបានទៅរៀនសោះ	<input type="checkbox"/>	៥.ឧត្តមសិក្សា
<input type="checkbox"/>	២.កំរិតបឋមសិក្សា (ថ្នាក់ទី ១-៦)	<input type="checkbox"/>	៦.ក្រោយ ឧត្តមសិក្សា
<input type="checkbox"/>	៣.កំរិតអនុវិទ្យាល័យ (ថ្នាក់ទី ៧-៩)	<input type="checkbox"/>	៧.អប់រំក្រៅប្រព័ន្ធ
<input type="checkbox"/>	៤.កំរិតវិទ្យាល័យ (ថ្នាក់ទី ១០-១២)	<input type="checkbox"/>	៨.បដិសេធន៍ ឆ្លើយ

៨. តើអ្នកប្រកបមុខរបរ (មុខរបរចុងក្រោយ) អ្វីដែរ ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ? (ចម្លើយលើសពី១)

<input type="checkbox"/>	១.រកស៊ីខ្លួនឯង (រាប់បញ្ចូលទាំង កសិករ អ្នកចំការអ្នកនេសាទ និងអ្នករត់ម៉ូតូឌុប)	<input type="checkbox"/>	៦.ការងារមានប្រាក់ខែនៅក្នុងវិស័យឯកជនមិនមែនកសិកម្ម (ឧស្សាហកម្ម សេវាកម្ម ។ល។)
<input type="checkbox"/>	២.ការងារមានប្រាក់ខែ នៅក្នុងវិស័យកសិកម្មឯកជន	<input type="checkbox"/>	៧.ការងារមានប្រាក់ខែនៅក្នុងក្របខ័ណ្ឌរដ្ឋ (រដ្ឋបាលសាធារណៈ)
<input type="checkbox"/>	៣.កម្មករកចំណូលប្រចាំថ្ងៃក្នុង វិស័យកសិកម្ម	<input type="checkbox"/>	៨.កម្មករកចំណូលប្រចាំថ្ងៃ ក្នុងវិស័យឧស្សាហកម្ម សេវាកម្ម ។ល។

<input type="checkbox"/>	៤. ការងារមានប្រាក់ខែនៅអង្គការមិនមែនរដ្ឋាភិបាល សមាគម ឬសហគមន៍	<input type="checkbox"/>	៩. មិនមានការងារធ្វើទេក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះ
<input type="checkbox"/>	៥. ជំនួញលក្ខណៈគ្រួសារ	<input type="checkbox"/>	១០. បដិសេធឆ្លើយ
<input type="checkbox"/>	១១. ផ្សេងៗ (សូមបញ្ជាក់)៖ _____		

៩. តើប្រាក់ចំណូលដែលទទួលបានពីមុខរបរបស់អ្នក ក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះប្រហែលប៉ុន្មាន?.....រៀល

II. ការចុះឈ្មោះបោះឆ្នោត

១០. តើអ្នកធ្លាប់បានទៅចុះឈ្មោះបោះឆ្នោតដែរឬទេ?

១. ធ្លាប់បានទៅ (រំលងសំណួរទី១១ និងទី១២) ០. មិនដែលបានទៅទាល់តែសោះ

១១. តើមកពីមូលហេតុអ្វី បានជាអ្នកមិនទៅចុះឈ្មោះបោះឆ្នោត? (ចម្លើយលើសពី១ រំលងសំណួរទី១៣ ដល់ ៣០)

<input type="checkbox"/>	១. មិនមានព័ត៌មានពីការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះ អ្នកបោះឆ្នោត	<input type="checkbox"/>	៩. មិនមានឯកសារគ្រាប់គ្រាន់ សំគាល់អត្តសញ្ញាណ
<input type="checkbox"/>	២. ធុញនឹងការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត	<input type="checkbox"/>	១០. ការិយាល័យចុះឈ្មោះនៅឆ្ងាយពេក
<input type="checkbox"/>	៣. ទីកន្លែងចុះឈ្មោះ មិនបង្កលក្ខណៈងាយស្រួល	<input type="checkbox"/>	១១. ខ្ញុំត្រូវបានគេរារាំង ឬបង្កឧបសគ្គមិនឲ្យទៅពិនិត្យ និងចុះឈ្មោះបោះឆ្នោត
<input type="checkbox"/>	៤. ព្រោះធ្លាប់មានឈ្មោះក្នុងបញ្ជីអ្នកបោះឆ្នោតម្តងហើយ	<input type="checkbox"/>	១២. មិនមានពេលគ្រប់គ្រាន់ ក្នុងការចុះ ឈ្មោះ/ផ្ទៀងផ្ទាត់ឈ្មោះ
<input type="checkbox"/>	៥. កាលនោះខ្ញុំឈឺ	<input type="checkbox"/>	១៣. ខ្ញុំមិនបានដឹងថា មានសិទ្ធិចូលរួម
<input type="checkbox"/>	៦. ទើបតែផ្លាស់ប្តូរទីលំនៅថ្មី និងគ្មានលិខិតបញ្ជាក់ទីលំនៅ	<input type="checkbox"/>	១៤. អត់លុយ
<input type="checkbox"/>	៧. គ្មានសាក្សី ២នាក់ជួយបញ្ជាក់	<input type="checkbox"/>	១៥. បដិសេធឆ្លើយ
<input type="checkbox"/>	៨. ការចុះឈ្មោះតម្រូវឲ្យខ្ញុំចំណាយថវិការច្រើន និងបាត់បង់ប្រាក់ចំណូល ព្រមទាំងពេលវេលាក្នុងការធ្វើដំណើរឆ្ងាយ ខាតបង់ការងារទៀត	<input type="checkbox"/>	ផ្សេងៗ.....។

សូមបញ្ជាក់បន្ថែមករណី បង្កឧបសគ្គ ឬរារាំងមិនឲ្យទៅចុះឈ្មោះ:
.....។

១២. តើអ្នកមានឈ្មោះបោះឆ្នោតក្នុងបញ្ជីឈ្មោះ ដោយអ្នកដទៃយកឯកសាររបស់អ្នកទៅចុះឈ្មោះឲ្យ ដោយខ្លួនអ្នកមិនបានទៅដែរឬទេ?

១. មាន ០. មិនមែនទេ

សូមបញ្ជាក់ពីដំណើររឿងដែលឈ្មោះរបស់អ្នកមានគេយកទៅចុះឲ្យ.....។

១៣. បើសិនជាអ្នកធ្លាប់បានទៅ តើអ្នកធ្លាប់ទៅចុះឈ្មោះបោះឆ្នោតនៅក្នុងឃុំសង្កាត់ ដែលអ្នកកំពុងរស់នៅនេះមែនដែរឬទេ?

១. មែន (រំលងសំណួរទី១៤) ០. មិនមែនទេ

១៤. បើមិនមែនទេ សូមបញ្ជាក់ទីកន្លែងដែលបានចុះឈ្មោះបោះឆ្នោត កូមិ.....ឃុំ.....
ស្រុក.....រាជធានី/ខេត្ត.....។

១៥. បើបានទៅចុះឈ្មោះបោះឆ្នោត តើអ្នកទើបតែចុះឈ្មោះថ្មីក្នុងឆ្នាំ២០១២នេះមែនដែរឬទេ?

១. មែន (សូមរំលងសំណួរទី១៦) ០. មិនមែនទេ

១៦. បើមិនមែនទេ តើទៅចុះឈ្មោះបោះឆ្នោតចុងក្រោយបំផុតក្នុងឆ្នាំណា ?

<input type="checkbox"/>	១.ឆ្នាំ២០១១	<input type="checkbox"/>	៣.ឆ្នាំ២០០៩	<input type="checkbox"/>	៥.មុនឆ្នាំ២០០៨
<input type="checkbox"/>	២.ឆ្នាំ២០១០	<input type="checkbox"/>	៤.ឆ្នាំ២០០៨		

១៧. បើសិនជាអ្នកបានទៅចុះឈ្មោះបោះឆ្នោត តើស្បៀនបានចុះឈ្មោះឲ្យដែរឬទេ ?

១.បានចុះឈ្មោះ (រំលងសំណួរទី១៨) ០.មិនបានចុះឈ្មោះទេ

១៨. តើមកពីមូលហេតុអ្វី បានជាស្បៀនមិនបានចុះឈ្មោះបោះឆ្នោតឲ្យ ? (ចម្លើយលើសពី១)

<input type="checkbox"/>	១.ព្រោះធ្លាប់មានឈ្មោះក្នុងបញ្ជីអ្នកបោះឆ្នោតម្តងហើយ	<input type="checkbox"/>	៤.មិនមានឯកសារគ្រាប់គ្រាន់សំគាល់អត្តសញ្ញាណ
<input type="checkbox"/>	២.ទើបតែផ្លាស់ប្តូរទីលំនៅថ្មី និងគ្មានលិខិតបញ្ជាក់ទីលំនៅថ្មី	<input type="checkbox"/>	៥.អត់លុយ
<input type="checkbox"/>	៣.បង្គំលំបាក ឬរំខានក្នុងការទៅចុះឈ្មោះបោះឆ្នោត	<input type="checkbox"/>	៦.បដិសេធឆ្លើយ

សូមបញ្ជាក់បន្ថែមករណី បង្គំលំបាក ឬរំខានក្នុងការទៅចុះឈ្មោះបោះឆ្នោត..... ។

១៩. តើអ្នកធ្លាប់ជួបផលលំបាក ឬមានផលលំបាកក្នុងកំរិតណា ក្នុងការទៅចុះឈ្មោះបោះឆ្នោតកន្លងទៅ ?

៤=មានផលលំបាកខ្លាំងណាស់	៣=មានផលលំបាកច្រើន	២=លំបាក	១=មិនសូវលំបាក	០=មិនលំបាកទាល់តែសោះ (រំលងសំណួរទី២០)
<input type="checkbox"/>	<input type="checkbox"/>	<input type="checkbox"/>	<input type="checkbox"/>	<input type="checkbox"/>

២០. បើសិនជាមានផលលំបាក តើផលលំបាកនោះជាអ្វី ? (ចម្លើយលើសពី១)

<input type="checkbox"/>	១.ពិបាកធ្វើដំណើរព្រោះកន្លែងនៅឆ្ងាយពេក	<input type="checkbox"/>	៦.រង់ចាំរយៈពេលយូរក្នុងការចុះឈ្មោះ
<input type="checkbox"/>	២.ជាប់រស់ការងារ ពិបាកក្នុងការទៅពិនិត្យ ឬចុះឈ្មោះ	<input type="checkbox"/>	៧.សេវាកម្មនៅកន្លែងបោះឆ្នោតមិនបង្ក លក្ខណៈងាយស្រួល និងរាក់ទាក់
<input type="checkbox"/>	៣.មានការរំខានកំហែង និងរំខានមិនឲ្យទៅចុះឈ្មោះ	<input type="checkbox"/>	៨.មិនចេះអាន/សរសេរ
<input type="checkbox"/>	៤.ចំពេលខ្លួនមានជំងឺ	<input type="checkbox"/>	៩.ខ្លួនជាជនពិការ
<input type="checkbox"/>	៥.ធ្វើការងារឆ្ងាយ តម្រូវឲ្យមានការចំណាយថវិកាច្រើនក្នុងការធ្វើដំណើរ និងខាតពេលវេលាធ្វើការ		
<input type="checkbox"/>	១០.ផ្សេងៗ (សូមបញ្ជាក់) :		

២១. តើឯកសារសំគាល់អត្តសញ្ញាណ ឬបញ្ជាក់ទីលំនៅណាមួយ ដែលអ្នកប្រើសម្រាប់ចុះឈ្មោះបោះឆ្នោត ? (ចម្លើយលើសពី១)

<input type="checkbox"/>	១.អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ	<input type="checkbox"/>	៨.សៀវភៅគ្រួសារមានរូបថត
<input type="checkbox"/>	២.លិខិតឆ្លងដែន	<input type="checkbox"/>	៩.អត្តសញ្ញាណប័ណ្ណកងយោធពលខេមរភូមិន្ទ
<input type="checkbox"/>	៣.អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិល	<input type="checkbox"/>	១០.ប័ណ្ណសម្គាល់ខ្លួនចេញដោយក្រសួងស្ថាប័នរដ្ឋ
<input type="checkbox"/>	៤.អត្តសញ្ញាណប័ណ្ណនគរបាលជាតិ	<input type="checkbox"/>	១១.ឆាយាគណៈមហានិកាយ
<input type="checkbox"/>	៥.សុទ្ធិប័ត្រគណៈធម្មយុត្តិកនិកាយ	<input type="checkbox"/>	១២.សង្ឃដឹក
<input type="checkbox"/>	៦.ប័ណ្ណសំគាល់គ្រួសារផ្តល់ដោយរដ្ឋកម្ពុជា	<input type="checkbox"/>	១៣.លិខិតបញ្ជាក់ទីលំនៅ
<input type="checkbox"/>	៧.សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត	<input type="checkbox"/>	១៤.លិខិតបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើការបោះឆ្នោត
<input type="checkbox"/>	ផ្សេងៗ សូមបញ្ជាក់:		

២២. តើអ្នកបានទៅពិនិត្យនិងផ្ទៀងផ្ទាត់បញ្ជីឈ្មោះចុងក្រោយ ឬ/និងបញ្ជីដំបូង ក្នុងខែសីហា ដល់ ខែតុលា ឆ្នាំ២០១២ ដែរឬទេ ?

១.បាន (រំលងសំណួរទី២៣) ០.មិនបាន

២៣. បើមិនបាន តើមកពីមូលហេតុអ្វី បានជាអ្នកមិនទៅមើល និងផ្ទៀងផ្ទាត់ (ចម្លើយលើសពី១ និងរំលងសំណួរទី ២៤,២៥, ២៦,២៧,២៨,២៩,៣០)

<input type="checkbox"/>	១.មិនមានព័ត៌មានពីការពិនិត្យបញ្ជីឈ្មោះ និង ចុះឈ្មោះអ្នកបោះឆ្នោត	<input type="checkbox"/>	៩.ការិយាល័យចុះឈ្មោះនៅឆ្ងាយពេក
<input type="checkbox"/>	២.ធុញនឹងការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត	<input type="checkbox"/>	១០.ខ្ញុំត្រូវបានគេរារាំងមិនឲ្យទៅពិនិត្យ និងចុះឈ្មោះ
<input type="checkbox"/>	៣.ទីកន្លែងចុះឈ្មោះ មិនបង្កលក្ខណៈងាយស្រួល	<input type="checkbox"/>	១១.មិនមានពេលគ្រប់គ្រាន់ក្នុងការចុះឈ្មោះ/ផ្ទៀងផ្ទាត់ឈ្មោះ
<input type="checkbox"/>	៤.ព្រោះធ្លាប់មានឈ្មោះក្នុងបញ្ជីអ្នកបោះឆ្នោតម្តងហើយ	<input type="checkbox"/>	១២.ខ្ញុំមិនបានដឹងថា មានសិទ្ធិចូលរួម
<input type="checkbox"/>	៥.កាលនោះខ្ញុំឈឺ	<input type="checkbox"/>	១៣.អត់លុយ
<input type="checkbox"/>	៦.ផ្លាស់ប្តូរទីលំនៅ	<input type="checkbox"/>	១៤.បដិសេធឆ្លើយ
<input type="checkbox"/>	៧.បង្គុំឧបសគ្គ ដោយប្រកាន់គណបក្សនយោបាយ (សូមសរសេរបញ្ជាក់បន្ថែមខាងក្រោម)		
<input type="checkbox"/>	៨.ខ្ញុំបានចំណាកស្រុក ទៅធ្វើការនៅឆ្ងាយពីភូមិឃុំដែលរស់នៅ		

សូមបញ្ជាក់បន្ថែមករណីបង្គុំឧបសគ្គ ឬរារាំងមិនឲ្យទៅពិនិត្យ និងផ្ទៀងផ្ទាត់ឈ្មោះ:.....
.....។

២៤. បើបានទៅពិនិត្យឈ្មោះ តើទិន្នន័យ (ឈ្មោះ, ភេទ, ថ្ងៃខែឆ្នាំកំណើត...) របស់អ្នកក្នុងបញ្ជីឈ្មោះបោះឆ្នោតនោះ ត្រឹមត្រូវដែរឬទេ?

- ១.ត្រឹមត្រូវ (រំលងសំណួរទី២៥ ដល់ទី៣០) ០.មិនត្រឹមត្រូវទេ

២៥. បើមិនត្រឹមត្រូវ សូមបញ្ជាក់ថាតើខុសទិន្នន័យណាខ្លះខាងក្រោមនេះ (ចម្លើយលើសពី១)៖

<input type="checkbox"/>	១.ឈ្មោះ	<input type="checkbox"/>	៣.ថ្ងៃខែឆ្នាំកំណើត
<input type="checkbox"/>	២.ភេទ	<input type="checkbox"/>	៤.អាសយដ្ឋានបច្ចុប្បន្ន
<input type="checkbox"/>	៥.ផ្សេងៗ (សូមបញ្ជាក់).....។		

២៦. បើសិនមិនត្រឹមត្រូវ តើអ្នកបានស្នើឲ្យមន្ត្រីចុះឈ្មោះបោះឆ្នោតធ្វើការកែតម្រូវឲ្យដែរឬទេ?

- ១.បានស្នើ (រំលងសំណួរទី២៧) ០.មិនបានស្នើ

២៧. បើមិនបានស្នើឲ្យកែតម្រូវ តើមកពីមូលហេតុអ្វី? (រំលងសំណួរទី២៨,២៩)

<input type="checkbox"/>	១.មិនដឹងថាខ្លួនមានសិទ្ធិ	<input type="checkbox"/>	៣.មិនដឹងពីរបៀបកែតម្រូវ
<input type="checkbox"/>	២.អត់ជួបមន្ត្រី	<input type="checkbox"/>	៤.អត់មានឯកសារអះអាង
<input type="checkbox"/>	៥.ផ្សេងៗ (សូមបញ្ជាក់).....។		

២៨. បើបានស្នើឲ្យកែតម្រូវ តើមន្ត្រីនោះបានធ្វើការកែតម្រូវដែរទេ?

- ១.បានធ្វើការកែតម្រូវ (រំលងសំណួរទី២៩) ០.មិនបានធ្វើការកែតម្រូវ

២៩. បើមិនបានធ្វើការកែតម្រូវ សូមបញ្ជាក់ពីមូលហេតុដូចខាងក្រោម (ចម្លើយលើសពី១)

<input type="checkbox"/>	១.មន្ត្រីនោះប្រាប់ថាមិនមានឯកសារសំអាងគ្រប់គ្រាន់	<input type="checkbox"/>	៣.មានការរើសអើងនិន្នាការនយោបាយ
<input type="checkbox"/>	២.មន្ត្រីចុះឈ្មោះមិនមានពេលវេលាកែតម្រូវឲ្យ	<input type="checkbox"/>	៤.មន្ត្រីថាខុសតិចតួចក៏អាចបោះឆ្នោតបាន
<input type="checkbox"/>	៥.ផ្សេងៗ (សូមបញ្ជាក់).....។		

៣០. តើទីតាំងការិយាល័យបោះឆ្នោតរបស់អ្នកត្រូវបានផ្លាស់ប្តូរដែរទេ? (អ្នកចុះឈ្មោះថ្មីក្នុងឆ្នាំ២០១២ មិនចាំបាច់សួរទេ)

- ១.បានផ្លាស់ប្តូរ ០.មិនបានផ្លាស់ប្តូរទេ

(ចាប់ពីសំណួរទី៣១ បន្តសួរទាំងអ្នកចុះឈ្មោះចាស់ និងទាំងអ្នកថ្មីចុះឈ្មោះថ្មី ទាំងអ្នកបានចុះឈ្មោះ និងមិនទាន់ចុះឈ្មោះ)

៣១. អ្នកដឹងថា តើអ្វីជាបញ្ជីឈ្មោះបោះឆ្នោតដំបូង ដែរឬទេ?

១. ដឹង ០. មិនដឹងទេ (រំលងសំណួរទី៣២, ៣៣)

៣២. បើដឹង តើគេបិទបញ្ជីឈ្មោះបោះឆ្នោតដំបូងដើម្បីអ្វី? (ចម្លើយលើសពី១)

<input type="checkbox"/>	១. ដើម្បីផ្ទៀងផ្ទាត់ឈ្មោះចុងក្រោយ	<input type="checkbox"/>	២. ដើម្បីឲ្យមានការប្តឹងតវ៉ា (ករណីខុសទិន្នន័យ) ឬប្តឹងជំទាស់
<input type="checkbox"/>	៣. ផ្សេងៗ (សូមបញ្ជាក់).....។		

៣៣. បើដឹង តើគេបិទនៅពេលណា? (ចម្លើយមានតែ១)

<input type="checkbox"/>	១. ក្រោយពេលចុះឈ្មោះថ្ងៃទី ១២ តុលា ២០១២	<input type="checkbox"/>	២. បិទមុន ឬក្នុងកំឡុងពេលចុះឈ្មោះ	<input type="checkbox"/>	៣. មិនដឹង
<input type="checkbox"/>	៤. ផ្សេងៗ (សូមបញ្ជាក់).....។				

៣៤. តើអ្នកបានទទួលព័ត៌មានពីការចុះឈ្មោះបោះឆ្នោតពីប្រភពណាដែរ? (ចម្លើយលើសពី១)

<input type="checkbox"/>	១. វីឡូ	<input type="checkbox"/>	៨. អ្នកជិតខាង/សមាជិកសហគមន៍ គ្រួសារ/មិត្តភក្តិ
<input type="checkbox"/>	២. ទូរទស្សន៍	<input type="checkbox"/>	៩. មន្ត្រី ឬអាជ្ញាធរមូលដ្ឋាន (ការចុះបង្រៀន និងផ្សព្វផ្សាយ)
<input type="checkbox"/>	៣. កាសែត/ខិត្តប័ណ្ណ/រូបភាពផ្ទាំងធំ (poster)	<input type="checkbox"/>	១០. មេភូមិ
<input type="checkbox"/>	៤. ខ្ញុំមិនបានទទួលព័ត៌មានអ្វីទាំងអស់ពីដំណើរការនៃការបោះឆ្នោត	<input type="checkbox"/>	១១. អាជ្ញាធរ
<input type="checkbox"/>	៥. អង្គការសង្គមស៊ីវិល ដូចជាវេទិកាសាធារណៈ ការបើកវគ្គបណ្តុះបណ្តាល	<input type="checkbox"/>	១២. បដិសេធចម្លើយ
<input type="checkbox"/>	៦. ការចាក់ផ្សាយតាមមេក្រូ	<input type="checkbox"/>	១៣. តាមរយៈអ៊ិនធឺណិត/facebook ឬទូរស័ព្ទដៃ
<input type="checkbox"/>	៧. គ.ជ.ប ឬ គណៈកម្មការរៀបចំការបោះឆ្នោត រាជធានីខេត្ត	<input type="checkbox"/>	១៤. គណបក្សនយោបាយ
<input type="checkbox"/>	១៥. ផ្សេងៗ (សូមបញ្ជាក់) :.....។		

៣៥. តើអ្នកយល់យ៉ាងដូចម្តេច ចំពោះការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ជារៀងរាល់ឆ្នាំ?

២=លំបាក	១=មិនលំបាក (រំលងសំណួរទី៣៦,៣៧)	០=គ្មានយោបល់ (រំលងសំណួរទី៣៦,៣៧)
<input type="checkbox"/>	<input type="checkbox"/>	<input type="checkbox"/>

៣៦. បើលំបាក តើចាំបាច់ធ្វើការផ្លាស់ប្តូរ ឬកែលំអ ដែរឬទេ?

១. ចាំបាច់ ០. មិនចាំបាច់ ២. មិនដឹង

៣៧. បើចាំបាច់ធ្វើការផ្លាស់ប្តូរ ឬ កែលំអ សូមជ្រើសរើសចំណើយណាមួយខាងក្រោម (ចម្លើយមានតែ១)

<input type="checkbox"/>	១. កែលំអលើបញ្ជីបោះឆ្នោតបច្ចុប្បន្ន	<input type="checkbox"/>	២. ផ្លាស់ប្តូរបញ្ជីបោះឆ្នោតទាំងស្រុង មានន័យថាផ្សំប្រព័ន្ធចុះឈ្មោះបោះឆ្នោត
<input type="checkbox"/>	៣. ផ្សេងៗ.....។		

៣៨. តើអ្នកមានអារម្មណ៍យ៉ាងដូចម្តេច ក្នុងកំឡុងពេលចុះឈ្មោះ និងក្រោយការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១២នេះ

១. ភ័យខ្លាច ០. គ្មានភ័យខ្លាចអ្វីទេ (រំលងសំណួរទី៣៩)

៣៩. បើសិនជាមានការភ័យខ្លាច តើមកពីមូលហេតុអ្វី? (ចម្លើយមានតែ១)

<input type="checkbox"/>	១.ព្រឺតមានពីការបំភិតបំភ័យ	<input type="checkbox"/>	៣.មានការគំរាមកំហែង
<input type="checkbox"/>	២.ដឹងពីសមាសភាពខ្ញុំ	<input type="checkbox"/>	៤.ចេះតែព្រួយបារម្ភខ្លួនឯង
<input type="checkbox"/>	៥.ផ្សេងៗ.....។		

សូមបញ្ជាក់ព័ត៌មានពីការបំភិតបំភ័យ ឬគំរាមកំហែង.....។

៤០. តើអ្នកដឹងទេថា លក្ខខណ្ឌត្រូវបំពេញមានអ្វីខ្លះ ដើម្បីឲ្យអ្នកមានសិទ្ធិទៅចុះឈ្មោះបោះឆ្នោតបាន? (ចម្លើយលើសពី១)

<input type="checkbox"/>	១.អាយុចាប់ពី ១៨ ឆ្នាំ ឡើងទៅ	<input type="checkbox"/>	៥.ជាជនមិនរឹកលចរិត ឬស្ថិតក្រោមអាណាព្យាបាល
<input type="checkbox"/>	២.ត្រូវមានសញ្ជាតិខ្មែរ	<input type="checkbox"/>	៦.អ្នកមិនស្ថិតក្នុងស្ថានភាពជាប់ពន្ធនាគារ
<input type="checkbox"/>	៣.មានអាសយដ្ឋានក្នុងឃុំសង្កាត់ដែលខ្លួនរស់នៅ	<input type="checkbox"/>	៧.ខ្ញុំអត់ដឹង
<input type="checkbox"/>	៤.មានឯកសារបញ្ជាក់អត្តសញ្ញាណ	<input type="checkbox"/>	៨.បដិសេធចម្លើយ
<input type="checkbox"/>	៩.ផ្សេងៗ (សូមបញ្ជាក់)៖		

៤១. តើអ្នកមានឯកសារសំគាល់អត្តសញ្ញាណ (ដូចគ្នានឹងឯកសារយកទៅចុះឈ្មោះបោះឆ្នោត) សំរាប់ការបោះឆ្នោតក្នុងពេលខាងមុខ ដែរឬទេ?

- ១.មាន (រំលងសំណួរទី៤២ ដលើសំណួរទី៤៤) ០.មិនមាន

៤២. បើសិនជាមិនមានឯកសារសំគាល់អត្តសញ្ញាណ តើមកពីមូលហេតុអ្វី?

- ៣.មិនមានថវិកាក្នុងការបង្កើតវា (រំលងសំណួរទី៤៣)
 ២.ត្រូវបានគេដកហូត
 ១.មិនមានសារៈសំខាន់(រំលងសំណួរទី៤៣)

៤៣. បើត្រូវបានគេដកហូត តើនរណាជាអ្នកដកហូត អត្តសញ្ញាណប័ណ្ណ ឬឯកសារបញ្ជាក់អត្តសញ្ញាណរបស់អ្នក? (ចម្លើយមានតែ១)

<input type="checkbox"/>	១.ក្រុមហ៊ុន	<input type="checkbox"/>	៣.មេភូមិ
<input type="checkbox"/>	២.មេឃុំ	<input type="checkbox"/>	៤.ប៉ូលិស
<input type="checkbox"/>	៥.ផ្សេងៗ.....។		

សូមបញ្ជាក់ពីមូលហេតុក្នុងការដក៖.....។

៤៤. បើសិនជាអ្នកមិនមានឯកសារបញ្ជាក់អត្តសញ្ញាណណាមួយទេ តើអ្នកដឹងថាអ្នកអាចធ្វើលិខិតបញ្ជាក់អត្តសញ្ញាណសម្រាប់បំពេញការបោះឆ្នោតពីប្រធានឃុំសង្កាត់ដែរទេ?

- ១.ដឹង ០.មិនដឹង

៤៥. តើអ្នកដឹងថា អត្តសញ្ញាណប័ណ្ណផុតកំណត់ពេលប្រើប្រាស់ អាចប្រើក្នុងពេលបោះឆ្នោតឆ្នាំ២០១៣ ខាងមុខបានដែរឬទេ?

- ១.បាន ០.មិនបានទេ

៤៦. តើអ្នកធ្លាប់បានបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១២ ដែរឬទេ?

- ១.ធ្លាប់ ០.មិនធ្លាប់ទេ

III. ការបោះឆ្នោតពេលខាងមុខ

៤៧. តើអ្នកនឹងទៅបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥ ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះដែរឬទេ ?

១. ខ្ញុំនឹងទៅបោះឆ្នោត (លែងសំណួរទី៤៨) ០. ខ្ញុំនឹងមិនទៅបោះឆ្នោតទេ

៤៨. បើសិនអ្នកមិនទៅចូលរួមបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥ ឆ្នាំ២០១៣ ពេលខាងមុខនេះទេ តើមកពីមូលហេតុអ្វី?
(ចម្លើយលើសពី១)

ហេតុផលសំខាន់	
<input type="checkbox"/> ១. មិនចំណាប់អារម្មណ៍ក្នុងផ្នែកនយោបាយ	<input type="checkbox"/> ៩. អ្នកណាម្នាក់ប្រាប់ខ្ញុំ, ខ្ញុំនឹងមិនទៅបោះឆ្នោតខណៈពួកគេនឹងមានលទ្ធភាពដឹងថាខ្ញុំស្រឡាញ់គណបក្សណាមួយ
<input type="checkbox"/> ២. ការបោះឆ្នោតរបស់ខ្ញុំមិនធ្វើឱ្យមានការផ្លាស់ប្តូរនោះទេ	<input type="checkbox"/> ១០. ដោយសារតែខ្ញុំពិការ
<input type="checkbox"/> ៣. ខ្ញុំមិនមានការយល់ដឹងគ្រប់គ្រាន់ពីបញ្ហានយោបាយ	<input type="checkbox"/> ១១. មិននៅផ្ទះ ឬផ្លាស់ប្តូរលំនៅដ្ឋាន
<input type="checkbox"/> ៤. មិនមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត	<input type="checkbox"/> ១២. មិនមានលុយសម្រាប់ធ្វើដំណើរទៅបោះឆ្នោត
<input type="checkbox"/> ៥. មិនអាចចុះឈ្មោះបាន	<input type="checkbox"/> ១៣. គេឱ្យលុយ/អំណោយ ដើម្បីកុំឱ្យខ្ញុំទៅបោះឆ្នោត
<input type="checkbox"/> ៦. មិនដឹងពីរបៀបបោះឆ្នោត	<input type="checkbox"/> ១៤. គ្មានហេតុផលពិសេសណាមួយទេ
<input type="checkbox"/> ៧. មិនដឹងពេលណាគេបោះឆ្នោត	<input type="checkbox"/> ១៥. មិនមានឯកសារគ្រប់គ្រាន់
<input type="checkbox"/> ៨. មិនស្គាល់កន្លែងទៅបោះឆ្នោត	<input type="checkbox"/> ១៦. បដិសេធឆ្លើយ
<input type="checkbox"/> ១៧. ផ្សេងៗ (សូមបញ្ជាក់) ៖.....។	

៤៩. សម្រាប់ការបោះឆ្នោតជ្រើសរើស តំណាងរាស្ត្រអាណត្តិទី៥ ឆ្នាំ២០១៣ ខាងមុខ តើអ្នកនឹងជ្រើសរើសគណបក្សដែលអ្នកធ្លាប់បោះឆ្នោតឱ្យពីមុនមក ឬក៏មានការជ្រើសរើសគណបក្សថ្មី?

៣. គណបក្សដែលធ្លាប់បោះពីមុនមក ២. ជ្រើសរើសគណបក្សថ្មី ១. មិនចង់និយាយ
 ០. មិនទាន់សំរេចចិត្តនូវឡើយ

សូមបញ្ជាក់ពីមូលហេតុណាមួយ បើសិនជាអាច.....។

៥០. តើអ្នកចង់បានតំណាងរាស្ត្រ ជាបុរស ឬស្ត្រី សម្រាប់ការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥ ឆ្នាំ២០១៣ ខាងមុខ

៣. បុរស ២. ស្ត្រី ១. បុរស ឬស្ត្រីដូចគ្នា (អ្នកមានសមត្ថភាព) ០. មិនមានយោបល់

សូមបញ្ជាក់ពីមូលហេតុណាមួយ តាមការយល់ឃើញ.....។

៥១. សំរាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រទៅអនាគត តើអ្នកចង់បានរបៀបបោះឆ្នោតយ៉ាងដូចម្តេចដែរ? (ចម្លើយមានតែ១)

១. បោះឆ្នោតជ្រើសរើស បុគ្គលដែលអ្នកពេញចិត្ត ៣. បោះឱ្យគណបក្សដែលខ្លួនស្រឡាញ់ (បច្ចុប្បន្ន)
 ២. ដោយចំរុះ (រើសបុគ្គលផង និងរើសគណបក្សផង) ៤. មិនដឹង

ការផ្ទៀងផ្ទាត់ឯកសារជាមួយបញ្ជីឈ្មោះផ្លូវការ (អ្នកមិនបានចុះឈ្មោះមិនចាំបាច់ផ្ទៀងផ្ទាត់ទេ គ្រាន់តែស្រង់ព័ត៌មានបានហើយ)

៥២. សូមកត់ត្រាទិន្នន័យនៃអ្នកផ្តល់បទសម្ភាសន៍ ពីឯកសារណាមួយដែលប្រើប្រាស់សំរាប់ ចុះឈ្មោះបោះឆ្នោត ឬផ្ទៀងផ្ទាត់ព័ត៌មានក្នុងកំឡុងពេលចុះឈ្មោះបោះឆ្នោតពីខែកញ្ញា ដល់ខែតុលាឆ្នាំ ២០១២ កន្លងទៅនេះ

ល.រ	ទិន្នន័យសំខាន់ៗ ដែលត្រូវស្រង់	ទិន្នន័យព័ត៌មានឯកសារសំគាល់ អត្តសញ្ញាណអ្នកផ្តល់បទសម្ភាសន៍ ប្រើពេលចុះឈ្មោះ ឬបោះឆ្នោត (ចំពេញដោយអ្នកសម្ភាសន៍)	ទិន្នន័យព័ត៌មានបញ្ជីឈ្មោះបោះឆ្នោត ផ្លូវការឆ្នាំ ២០១២ (ចំពេញដោយស្នាក់ការកណ្តាល)	កូដ៖ (ចំពេញដោយស្នាក់ការកណ្តាល) ១=ដូចគ្នា ២=មិនដូចគ្នា ឬ មិនពេញលេញ ៣=គ្មានទិន្នន័យនៅក្នុងបញ្ជីអ្នកបោះឆ្នោត

៥២-១	ឈ្មោះ*	១.១.នាមត្រកូល:	២.១.នាមត្រកូល:	១	២	៣		
		១.២.នាមខ្លួន:	២.២.នាមខ្លួន:					
៥២-២	ថ្ងៃខែឆ្នាំកំណើត	១.១.ថ្ងៃ:	២.១.ថ្ងៃ:	១	២	៣		
		១.២.ខែ:	២.២.ខែ:					
		១.៣.ឆ្នាំ:	២.៣.ឆ្នាំ:					
៥២-៣	ភេទ	១.១.ប្រុស <input type="checkbox"/>	១.២.ស្រី <input type="checkbox"/>	២.១.ប្រុស <input type="checkbox"/>	២.២.ស្រី <input type="checkbox"/>	១	២	៣
៥២-៤	អាសយដ្ឋានបច្ចុប្បន្នរស់នៅ	១.១.ភូមិ:	២.១.ភូមិ:	១	២	៣		
		១.២.ឃុំ:	២.២.ឃុំ:	១	២	៣		
		១.៣.ខេត្ត:	២.៣.ខេត្ត:					

* ឧបសគ្គសន្យាថាប្រើប្រាស់ឈ្មោះរបស់អ្នកផ្តល់ចំណើយសម្រាប់តែផ្ទៀងផ្ទាត់ ជាមួយបញ្ជីឈ្មោះបោះឆ្នោតតែប៉ុណ្ណោះ មិនបង្ហាញដល់អ្នកដទៃទៀតទេ។

សូមកត់សំគាល់ថា អ្នកសំភាសន៍ត្រូវចងចាំថា ក្នុងមួយភូមិសំភាសន៍តែម្នាក់ទេសំរាប់សំណួរខាងក្រោមនេះ (មានន័យថា បើសំភាសន៍អ្នកទី១ រួចហើយ អ្នកនៅក្នុងភូមិនេះ អ្នកទី២ ឬអ្នកបន្ទាប់ទៀតសំណួរខាងក្រោមមិនចាំបាច់សួរទេ)

៥៣. នៅក្នុងពេលចុះឈ្មោះបោះឆ្នោត តើទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោត ឬក្នុងភូមិរបស់អ្នកត្រូវបានទឹកលិចដែរឬទេ?

- ទឹកលិចភូមិ ឬការិយាល័យចុះឈ្មោះបោះឆ្នោត ទឹកមិនបានលិចទេ (រំលងសំណួរទី៥៤)

៥៤. បើសិនជាទឹកលិច ការិយាល័យចុះឈ្មោះបោះឆ្នោត តើវាមានផលប៉ះពាល់ដល់ដំណើរការចុះឈ្មោះបោះឆ្នោត ដែរឬទេ?

- វាមានផលប៉ះពាល់យ៉ាងខ្លាំង វាមិនមានផលប៉ះពាល់អ្វីទេ

៥៥. បើសិនជាមានផលប៉ះពាល់ តើដំណើរការប៉ះពាល់នោះជាអ្វីដែរ? សូមរៀបរាប់

.....

.....

.....

(កត់សំគាល់ក្រោយពេលសំភាសន៍រួច អ្នកសង្កេតការណ៍ត្រូវយកឈ្មោះរបស់គាត់ទៅផ្ទៀងផ្ទាត់ជាមួយបញ្ជីដំបូង ដែលនឹងបិទក្រោយថ្ងៃ ១២ តុលា ឆ្នាំ២០១២ សំណួរខាងក្រោមសំរាប់ផ្ទៀងផ្ទាត់)

៥៦. តើការផ្ទៀងផ្ទាត់បញ្ជីឈ្មោះដំបូងនៅសាលាឃុំសង្កាត់ គាត់មានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១២ ដែរឬទេ?

- ១.មាន ០.គ្មាន

៥៧. បើសិនជាមានតើគាត់មានទិន្នន័យដូចគ្នា ជាមួយឯកសារបញ្ជាក់អត្តសញ្ញាណរបស់គាត់ដែរឬទេ?

- ១.ដូចគ្នា ០.មិនដូចគ្នាទេ

សំណួរសំរាប់តែអ្នកពិនិត្យបញ្ជីនៅស្នាក់ការកណ្តាល

៥៨. តើអ្នកផ្តល់បទសម្ភាសន៍ មានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សំរាប់ឆ្នាំ ២០១២ ដែរឬទេ? (បំពេញដោយស្នាក់ការកណ្តាល)

- ១.មាន ២.មិនមាន


៥៩. បើមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតសម្រាប់ឆ្នាំ ២០១២ តើមានលេខរៀងទីប៉ុន្មាន? (បំពេញដោយស្នាក់ការកណ្តាល)
មានលេខរៀងទី ៖ _____

ឧបសម្ព័ន្ធ ៣ ការប្រៀបធៀបទិន្នន័យលទ្ធផលស្រាវជ្រាវប្រចាំបញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត និងសវនកម្មបញ្ជីឈ្មោះឆ្នាំ ២០១២ (SVRA Plus) និង២០១១ (SVRA)


១. ការប្រៀបធៀបកំរិតនៃការចុះឈ្មោះបោះឆ្នោតតាមភេទ និងអាយុសំរាប់ឆ្នាំ២០១២ និង២០១១

ល.រ	ការចុះឈ្មោះបោះឆ្នោត	ភេទ				អាយុ				សរុប			
		ស្រី		ប្រុស		យុវជន		វ័យចំណាស់		ឆ្នាំ២០១២		ឆ្នាំ២០១១	
		ចំនួន	%	ចំនួន	%	ចំនួន	%	ចំនួន	%	ចំនួន	%	ចំនួន	%
១	មិនបានចុះឈ្មោះ	៣២	២,១០	២៩	២,៧០	៤២	៦,៦០	១៩	១,០០	៦១	២,៣០	៥០១	៥,៨០
២	បានចុះឈ្មោះ	១៥០០	៩៧,៩០	១០៤០	៩៧,៣០	៥៩២	៩៣,៤០	១៩៨៨	៩៩,០០	២៥៤០	៩៧,៧០	៨១៧១	៩៤,២០
សរុប		១៥៣២	១០០	១០៦៩	១០០	៦៣៤	១០០	១៩៦៧	១០០	២៦០១	១០០	៨៦៧២	១០០


២. ការប្រៀបធៀបម្ចាស់ឆ្នោតដែលមិនបានចុះឈ្មោះបោះឆ្នោតជាមួយកំរិតអប់រំឆ្នាំ២០១២ និង២០១១




៣. ការប្រៀបធៀបម្ចាស់ឆ្នោតដែលមិនបានចុះឈ្មោះបោះឆ្នោតជាមួយមុខរបរឆ្នាំ២០១២ និង២០១១




៤. ការប្រៀបធៀបមូលហេតុដែលម្ចាស់ឆ្នោតមិនបានចុះឈ្មោះបោះឆ្នោតឆ្នាំ២០១២ និង២០១១




៥. ការប្រៀបធៀបម្ចាស់ឆ្នោតដែលមិនបានចុះឈ្មោះបោះឆ្នោតដោយផ្ទាល់ឆ្នាំ២០១២ និង២០១១




៦. ការប្រៀបធៀបម្ចាស់ឆ្នោតដែលជួបការលំបាកក្នុងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១២ និង២០១១




៧. ការប្រៀបធៀបប្រភពព័ត៌មាននៃការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១២ និង២០១១




៨. ការប្រៀបធៀបការយល់ដឹងពីបញ្ជីបោះឆ្នោតដំបូងរបស់ម្ចាស់ឆ្នោតឆ្នាំ២០១២ និង២០១១



៩. ការប្រៀបធៀបភាពភ័យខ្លាចរបស់ម្ចាស់ឆ្នោតឆ្នាំ២០១២ និង២០១១



១០. ការប្រៀបធៀបមូលហេតុដែលនាំឲ្យម្ចាស់ឆ្នោតមានការភ័យខ្លាចឆ្នាំ២០១២ និង២០១១



១១. ការប្រៀបធៀបការស្នង់មតិពីប្រព័ន្ធចុះឈ្មោះបោះឆ្នោតឆ្នាំ២០១២ និង២០១១

